

បាតិកា

I-ព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ

១-ព្រះរាជក្រម

១១-១២-២០១៥ -ព្រះរាជក្រម នស/រកម/១២១៥/០១៥ ស្តីពី ការប្រកាសឱ្យប្រើ ច្បាប់ ស្តីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ៩៨២០

២-ព្រះរាជក្រឹត្យ

១២-១២-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/១២១៥/១១១៨ ស្តីពី ការប្រកាសព្រះរាជទាន នូវគ្រឿងឥស្សរិយយស តាមលំដាប់ថ្នាក់ ចំពោះ ឯកឧត្តម និង អស់លោក ចំនួន ០៨ រូប ៩៨៨៧

១៤-១២-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/១២១៥/១១១៩ ស្តីពី ការផ្ទេរបញ្ចូលលោក សរ សុពុទ្ធា ពីឋានន្តរស័ក្តិរសេនីយ៍ត្រី មកក្នុងឋានន្តរស័ក្តិរមន្ត្រី នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ ៩៨៨៨

១៤-១២-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/១២១៥/១១២០ ស្តីពី ការតែងតាំងឯកឧត្តម សិត ខន ជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ របស់ក្រសួងអប់រំ យុវជន និងកីឡា ជំនួសឯកឧត្តម អ៊ុក ជួន ដែលចូលនិវត្តន៍ ៩៨៨៩

១៤-១២-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/១២១៥/១១២១ ស្តីពី ការផ្ទេរក្របខ័ណ្ឌឯកឧត្តម ជា សុមេធី នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ៩៨៩០

១៤-១២-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/១២១៥/១១២២ ស្តីពី ការតែងតាំងឯកឧត្តម ជា សុមេធី ជាអភិបាល នៃគណៈអភិបាលខេត្តព្រៃវែង ៩៨៩១

១៤-១២-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/១២១៥/១១២៣ ស្តីពី ការតម្កើងឋានន្តរស័ក្តិឧត្តមសេនីយ៍ទោ ដល់លោកឧត្តមសេនីយ៍ត្រី ប៊ុនឯ ម៉ារ៉ុប នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ៩៨៩២

១៤-១២-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/១២១៥/១១២៤ ស្តីពី ការតែងតាំងមន្ត្រីរាជការ ចំនួន ០២ រូប ជាទីប្រឹក្សាក្រសួងសាធារណការ និងដឹកជញ្ជូន មានឋានៈស្មើ អគ្គនាយក ៩៨៩៣

១៤-១២-២០១៥ -ព្រះរាជក្រឹត្យ នស/រកត/១២១៥/១១២៥ ស្តីពី ការតម្លើងឋានន្តរស័ក្តិ ដល់ នាយទាហាន
ថ្នាក់ឧត្តមសេនីយ៍ និងថ្នាក់វរសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ ៩៨៩៤

II-រាជរដ្ឋាភិបាល

១-អនុក្រឹត្យ

- ១៦-១២-២០១៥ -អនុក្រឹត្យលេខ ១៧៤ អនក្រ.បក ស្តីពី ការធ្វើអនុបយោគ ប្តូរចំណាត់ថ្នាក់ ពីទ្រព្យ
សម្បត្តិសាធារណៈរបស់រដ្ឋ មកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ៩៨៩៧
- ១៦-១២-២០១៥ -អនុក្រឹត្យលេខ ១៧៥ អនក្រ.បក ស្តីពី ការផ្ទេរឥណទានថវិកា ៩៨៩៩
- ១៦-១២-២០១៥ -អនុក្រឹត្យលេខ ១៧៦ អនក្រ.បក ស្តីពី ការផ្ទេរឥណទានថវិកា ៩៩០១
- ១៦-១២-២០១៥ -អនុក្រឹត្យលេខ ១៧៧ អនក្រ.បក ស្តីពី ការផ្ទេរឥណទានថវិកា ៩៩០៣
- ១៧-១២-២០១៥ -អនុក្រឹត្យលេខ ១៧៨ អនក្រ.បក ស្តីពី ការផ្ទេរឥណទានថវិកា ៩៩០៥
- ០៨-១២-២០១៥ -អនុក្រឹត្យលេខ ១២០៨ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ ៩៩០៧
- ១៦-១២-២០១៥ -អនុក្រឹត្យលេខ ១២២៧ អនក្រ.តត ស្តីពី ការជូនមេដាយសហមេត្រី ៩៩០៨
- ១៦-១២-២០១៥ -អនុក្រឹត្យលេខ ១២២៨ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ឌ ៩៩១០
- ១៧-១២-២០១៥ -អនុក្រឹត្យលេខ ១២២៩ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ ៩៩១១
- ១៧-១២-២០១៥ -អនុក្រឹត្យលេខ ១២៣០ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ឌ ៩៩១៣
- ២២-១២-២០១៥ -អនុក្រឹត្យលេខ ១២៣១ អនក្រ.តត ស្តីពី ការតម្លើងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិ
កម្ពុជា ៩៩១៤
- ២២-១២-២០១៥ -អនុក្រឹត្យលេខ ១២៣២ អនក្រ.តត ស្តីពី ការជូនគ្រឿងឥស្សរិយយស ៩៩១៥
- ២២-១២-២០១៥ -អនុក្រឹត្យលេខ ១២៣៣ អនក្រ.តត ស្តីពី ការជូនមេដាយសហមេត្រី ៩៩១៩

២-សេចក្តីសម្រេច

- ១៧-១២-២០១៥ -សេចក្តីសម្រេចលេខ ១០០ សសរ ស្តីពី ការបង្កើតគណៈកម្មការចម្រុះខណ្ឌសីមា
និងបោះបង្គោលព្រំដែនគោកកម្ពុជា-វៀតណាម ៩៩២០
- ១៧-១២-២០១៥ -សេចក្តីសម្រេចលេខ ១០១ សសរ ស្តីពី ការបង្កើតគណៈកម្មការចម្រុះខណ្ឌសីមា
និងបោះបង្គោលព្រំដែនកម្ពុជា-ឡាវ ៩៩២៤

III~ការងារបណ្តាញក្រសួង

១~ទីស្តីការដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

១៥-១២-២០១៥ -ប្រកាសរួមលេខ ១៧៣១ សហវ.ប្រក ស្តីពី ការគ្រប់គ្រងចំណូលពីតំបន់មណីយដ្ឋាន
ទេសចរណ៍ទឹកឈូ ខេត្តកំពត ៩៩២៨

២~ទីស្តីការដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និង សិប្បកម្ម

២៥-៩-២០១៥ -ប្រកាសលេខ ៥៨៧ ឧស.កឧ.ប្រក.០៩ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន ខ្វាន់ទុម ខ្នាតមធ្យម
(ខេមបូឌា) លីមីតធីត បង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ៩៩៣៣

២៥-៩-២០១៥ -ប្រកាសលេខ ៥៨៩ ឧស.កឧ.ប្រក.០៩ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន ធី យូ ដាប់បែល
យូ ថេកស្ថាយ (ខេមបូឌា) បង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ៩៩៣៦



ព្រះរាជក្រម

យើង

នស/រកម/១២១៥/ ០១៥

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស អម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ជស/រកម/០៤៩៨/០៦ ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ១៩៩៨ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១០៧/០០៥ ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០០៧ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ប្រកាសឲ្យប្រើ

ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ នាសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៥ ហើយដែលព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់ លើទម្រង់និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ នាសម័យប្រជុំជាវិសាមញ្ញ នីតិកាលទី៣ ព្រមទាំងត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញប្រកាសថាស្របនឹងរដ្ឋធម្មនុញ្ញ ក្នុងសេចក្តីសម្រេចលេខ១៥៨/០០៦/២០១៥ កបធ.ច ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៥ ហើយដែលមានសេចក្តីទាំងស្រុងដូចតទៅ ៖



ច្បាប់
ស្តីពី
ការបោះឆ្នោតជ្រើសរើស
ក្រុមប្រឹក្សាឃុំ សង្កាត់



ជំពូកទី ១
បទប្បញ្ញត្តិទូទៅ

មាត្រា ១._

ច្បាប់នេះមានគោលដៅកំណត់បែបបទ និងការប្រព្រឹត្តទៅនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ។

ច្បាប់នេះត្រូវអនុវត្តចំពោះឃុំ សង្កាត់ទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

មាត្រា ២._

ឃុំ សង្កាត់នីមួយៗត្រូវមានក្រុមប្រឹក្សាឃុំ ដែលត្រូវបានបោះឆ្នោតជ្រើសរើសឡើងដោយប្រជាពលរដ្ឋនៃឃុំ សង្កាត់របស់ខ្លួន តាមការបោះឆ្នោតជាទូទៅ ជាសកល ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដោយស្មើភាព ដោយចំពោះ ដោយសម្ងាត់ ស្របទៅតាមនីតិវិធីដូចមានចែងក្នុងច្បាប់នេះ ។

មាត្រា ៣._

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ត្រូវធ្វើឡើងរៀងរាល់ ០៥ (ប្រាំ) ឆ្នាំ ម្តង ។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ត្រូវរៀបចំធ្វើឡើងនៅថ្ងៃជាមួយគ្នា ។
កាលបរិច្ឆេទនៃការបោះឆ្នោតត្រូវកំណត់ដោយនាយករដ្ឋមន្ត្រី តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

នាយករដ្ឋមន្ត្រីត្រូវប្រកាសកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងរយៈពេល ០៩ (ប្រាំបួន) ខែ យ៉ាងតិច មុនថ្ងៃបោះឆ្នោត ។

ការបោះឆ្នោតត្រូវធ្វើនៅថ្ងៃអាទិត្យ តែមួយថ្ងៃ ។

មាត្រា ៤._

ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវកាន់កាប់មុខតំណែងរបស់ខ្លួនរហូតទាល់តែមានក្រុមប្រឹក្សាថ្មីដែលត្រូវបានបោះឆ្នោតជ្រើសរើសឡើងចូលកាន់តំណែងជំនួស ។

មាត្រា ៥._

ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវបានបោះឆ្នោតជ្រើសរើសឡើងទៅតាមប្រព័ន្ធសមាមាត្រ ដោយអ្នកបោះឆ្នោតដែល ៖

- បានចុះឈ្មោះនៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតនៅក្នុងឃុំ សង្កាត់នោះ
- មានសិទ្ធិបោះឆ្នោតបានតែមួយសន្លឹកប៉ុណ្ណោះ តាមរយៈការបោះឆ្នោតជាសម្ងាត់ ។

អ្នកបោះឆ្នោតម្នាក់ៗមានសិទ្ធិបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ តែមួយប៉ុណ្ណោះ ។



មាត្រា ៦._

ចំនួនសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់នីមួយៗដូចបានចែងក្នុងមាត្រា ១២ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ត្រូវកំណត់ដោយអនុក្រឹត្យក្នុងរយៈពេលយ៉ាងតិច ០៩ (ប្រាំបួន) ខែមុនថ្ងៃបោះឆ្នោត ។

ជំពូកទី ២

**ការគ្រប់គ្រងការបោះឆ្នោត
ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់**

មាត្រា ៧._

ការចាត់ចែង រៀបចំ និងគ្រប់គ្រងបញ្ជីបោះឆ្នោត និងការគ្រប់គ្រងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ គឺជាសមត្ថកិច្ចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។

មាត្រា ៨._

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវដាក់ចេញនូវបទបញ្ជា និងនីតិវិធីសម្រាប់ចាត់ចែងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ផ្អែកតាមលក្ខខណ្ឌដូចមានចែងក្នុងច្បាប់នេះ និងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។

មាត្រា ៩._

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមានអំណាច មុខងារ និងភារកិច្ចដូចខាងក្រោម ៖

- រៀបចំ និងផ្តល់សុពលភាពលើបញ្ជីបោះឆ្នោត
- ពិនិត្យរៀបចំបញ្ជីបោះឆ្នោតជារៀងរាល់ឆ្នាំ
- ការពារសុវត្ថិភាព និងរក្សាបញ្ជីបោះឆ្នោត
- សម្រេចលើការចុះបញ្ជីបេក្ខជន
- ពិនិត្យតាមដានយុទ្ធនាការយោសនាបោះឆ្នោត
- គ្រប់គ្រងនីតិវិធីបោះឆ្នោតនៅក្នុងការិយាល័យបោះឆ្នោត
- គ្រប់គ្រងនីតិវិធីរាប់សន្លឹកឆ្នោត និងចាត់ចែងការរាប់សន្លឹកឆ្នោត
- ប្រកាសលទ្ធផលនៃការបោះឆ្នោត
- ការពារសុវត្ថិភាពក្នុងដំណើរការបោះឆ្នោត ដំណើរការរាប់សន្លឹកឆ្នោត និងការពារសុវត្ថិភាព

សម្ភារ ឧបករណ៍ គ្រឿងសង្ហារឹម សម្រាប់ដំណើរការបោះឆ្នោតទាំងមូល



-បណ្តុះបណ្តាលមន្ត្រីបោះឆ្នោត និងណែនាំដល់បេក្ខជន ភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កេតការណ៍ អំពីនីតិវិធីផ្សេងៗសម្រាប់ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងបទប្បញ្ញត្តិទាំងឡាយនៃច្បាប់នេះ

-ធានាឲ្យសាធារណជនទូទៅ មានការយល់ដឹងអំពីគោលបំណងនៃការបោះឆ្នោត

-ធានាឲ្យជនគ្រប់រូបមានសិទ្ធិចូលរួម ប្រកបដោយសុវត្ថិភាព និងគ្មានការភ័យខ្លាច ឬការបំភិតបំភ័យក្នុងដំណើរការបោះឆ្នោត

-រៀបចំនីតិវិធីនៃការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត ប្រកបដោយតម្លាភាព និងដោយមានការចូលរួមពីអ្នកសង្កេតការណ៍ និងភ្នាក់ងារគណបក្សនយោបាយ

-ធានាឲ្យមានទំនាក់ទំនងទៀងទាត់ រវាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជាមួយបេក្ខជន ភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កេតការណ៍

-អនុវត្តតាមការកំណត់ និងនីតិវិធីផ្សេងៗដែលទាក់ទងដល់ការត្រួតពិនិត្យ ការគ្រប់គ្រង ហិរញ្ញវត្ថុដែលរៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

-សម្រេចលើបណ្តឹងតវ៉ាទាក់ទងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ លើកលែងតែបណ្តឹងតវ៉ាទាក់ទងនឹងសមត្ថកិច្ចរបស់តុលាការ

-ធ្វើសេចក្តីរាយការណ៍ជូនរដ្ឋសភា និងព្រឹទ្ធសភា ស្តីពីការគ្រប់គ្រង ការប្រព្រឹត្តទៅ និងលទ្ធផលនៃការបោះឆ្នោត ក្នុងអំឡុងពេល ៩០ (កៅសិប) ថ្ងៃ បន្ទាប់ពីថ្ងៃបោះឆ្នោត

-អនុវត្តការងារដទៃទៀតតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ។

មាត្រា ១០.-

អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលទទួលខុសត្រូវចំពោះការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការងារដទៃទៀត ត្រូវផ្តល់កិច្ចសហការដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ដើម្បីរក្សាសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈក្នុងសម័យបោះឆ្នោត និងក្រោយសម័យបោះឆ្នោត ។

មាត្រា ១១.-

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានសិទ្ធិតែងតាំងគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ឬគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ឬគណៈកម្មការការិយាល័យបោះឆ្នោត ក្នុងរយៈពេលមានកំណត់ នៅពេលណាមួយបន្ទាប់ពីការបោះឆ្នោត ក្នុងគោលបំណងគ្រប់គ្រង និងចាត់ចែងការបោះឆ្នោតឡើងវិញ ឬបោះឆ្នោតសាជាថ្មី ។



am

ជំពូកទី ៣
ការចុះឈ្មោះបោះឆ្នោត និងបញ្ជីបោះឆ្នោត

មាត្រា ១២._

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវធានាឲ្យមានបញ្ជីបោះឆ្នោត សម្រាប់ការិយាល័យ បោះឆ្នោតនីមួយៗ ដែលបានបង្កើតឡើងតាមបទប្បញ្ញត្តិដូចមានចែងក្នុងមាត្រា ២២ និងមាត្រា ២៣ នៃច្បាប់នេះ ។

ដើម្បីបោះឆ្នោតបាន ប្រជាពលរដ្ឋត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងមានអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ។

ដើម្បីមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ប្រជាពលរដ្ឋត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម ៖

-មានសញ្ជាតិខ្មែរ

-មានអាយុ ១៨ (ដប់ប្រាំបី) ឆ្នាំ ឡើងទៅ គិតដល់ថ្ងៃបោះឆ្នោត

-មានលំនៅឋាន ឬទីសំណាក់ក្នុងឃុំ សង្កាត់ដែលសាមីខ្លួនត្រូវបោះឆ្នោត

-មិនត្រូវស្ថិតក្នុងស្ថានភាពជាប់ពន្ធនាគារ ឬមិនត្រូវបានដកសិទ្ធិបោះឆ្នោត

-ពុំមែនជាជនរំកិលចរិត ឬស្ថិតក្រោមអាណាព្យាបាលទូទៅដោយមានលិខិតបញ្ជាក់ ពីក្រសួង ស្ថាប័នមានសមត្ថកិច្ច ។

បែបបទ និងនីតិវិធីនៃការចុះឈ្មោះបោះឆ្នោត និងការរៀបចំបញ្ជីបោះឆ្នោត ដូចមានចែងក្នុង ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ត្រូវបានយកមកអនុវត្តដោយគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត នៅក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ លើកលែងតែមាត្រា ៤៧ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ។

មាត្រា ១៣._

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវផ្តល់សុពលភាព និងប្រកាសផ្សាយបញ្ជីបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ផ្លូវការ ៩០ (កៅសិប) ថ្ងៃយ៉ាងតិច មុនថ្ងៃបោះឆ្នោត។



Signature

ជំពូកទី ៤
ប្រព័ន្ធបោះឆ្នោត និងការបែងចែកអាសនៈ

មាត្រា ១៤._

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវអនុវត្តតាមប្រព័ន្ធសមាមាត្រដោយបែងចែក
អាសនៈតាមមធ្យមភាគខ្ពស់បំផុត ដូចមានចែងក្នុងមាត្រា ១៦ និងមាត្រា ២០ នៃច្បាប់នេះ ។

សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវជ្រើសរើសចេញពីក្នុងបញ្ជីបេក្ខជនរបស់គណបក្សនយោបាយ
ដែលត្រូវបានជាប់ឆ្នោតនៅក្នុងឃុំ សង្កាត់នោះ ។

មាត្រា ១៥._

ចំនួនអាសនៈនៃក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវស្មើគ្នានឹងចំនួនសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ដែល
ត្រូវបានកំណត់ដោយអនុក្រឹត្យ អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល ឃុំ សង្កាត់ ។

មាត្រា ១៦._

អាសនៈនៅក្នុងក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវបែងចែកដោយផ្អែកលើចំនួនអាសនៈ និងលទ្ធផល
នៃការបោះឆ្នោត តាមជំហានទាំងឡាយដូចខាងក្រោម ៖

ជំហានទីមួយ ៖ កំណត់ចំនួនកូតាដែលតម្រូវឲ្យបញ្ជីបេក្ខជននៃគណបក្សនយោបាយណាមួយ
ទទួលបានអាសនៈមួយ ដោយយកចំនួនសន្លឹកឆ្នោតបានការសរុបមកចែកនឹងចំនួនអាសនៈសរុប
របស់ក្រុមប្រឹក្សា តាមរូបមន្តដូចខាងក្រោម ៖

$$កត = \frac{សស}{អស}$$

ក្នុងនោះ ៖

-កត ៖ តាងឲ្យកូតាជាផលចែកដោយមិនគិតសំណល់ចែក

-សស ៖ តាងឲ្យចំនួនសន្លឹកឆ្នោតបានការសរុប ដែលបានបោះឲ្យបញ្ជីបេក្ខជន នៃគណបក្ស
នយោបាយទាំងអស់ ដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា

-អស ៖ តាងឲ្យចំនួនអាសនៈសរុបនៅក្នុងក្រុមប្រឹក្សា ។

ជំហានទីពីរ ៖ កំណត់ចំនួនអាសនៈជាបឋម ដែលបញ្ជីបេក្ខជននៃគណបក្សនយោបាយ
នីមួយៗបានទទួលដោយយកចំនួនសន្លឹកឆ្នោតបានការដែលបញ្ជីបេក្ខជន នៃគណបក្សនយោបាយ
នីមួយៗបានទទួលមកចែកនឹងកូតា តាមរូបមន្តដូចខាងក្រោម ៖



Handwritten signature or mark.

$$H_g = \frac{S_y}{K_t}$$

ក្នុងនោះ ៖

- H_g : ជាផលចែកដោយមិនគិតសំណល់ចែក តាងឲ្យចំនួនអាសនៈដែលបញ្ជីបេក្ខជននៃគណបក្សនយោបាយនីមួយៗមានសិទ្ធិទទួលបាន មុនពេលធ្វើប្រមាណវិធីចាំបាច់ណាមួយនៅក្នុងជំហានទីបី

- S_y : តាងឲ្យចំនួនសន្លឹកឆ្នោតបានការ ដែលបានបោះឲ្យបញ្ជីបេក្ខជននៃគណបក្សនយោបាយមួយ

- K_t : តាងឲ្យកូតាដែលបានកំណត់នៅក្នុងជំហានទីមួយ ។

បន្ទាប់ពីគណនាគ្រប់បញ្ជីបេក្ខជននៃគណបក្សនយោបាយទាំងអស់ ក្នុងជំហានទីពីរហើយប្រសិនគ្មានអាសនៈនៅសល់ដើម្បីបែងចែកបន្តទៀតនោះ ចំនួនអាសនៈសម្រេចត្រូវកំណត់យកតែម្តង ។

ក្នុងករណីមានអាសនៈនៅសល់ត្រូវបន្តបែងចែក បន្ទាប់ពីធ្វើការគណនាសម្រាប់បញ្ជីបេក្ខជននៃគណបក្សនយោបាយទាំងអស់ អាសនៈដែលនៅសល់ទាំងនេះត្រូវផ្តល់ឲ្យទៅតាមរបៀបដែលបានកំណត់ក្នុងជំហានទីបី ។

ជំហានទីបី : អាសនៈដែលនៅសល់ត្រូវបែងចែកដោយកំណត់យកមធ្យមភាគខ្ពស់បំផុត តាមរូបមន្តដូចខាងក្រោម ៖

$$M_d = \frac{S_y}{H_g + 9}$$

ក្នុងនោះ ៖

- M_d : តាងឲ្យមធ្យមភាគខ្ពស់បំផុត

- S_y : តាងឲ្យចំនួនសន្លឹកឆ្នោតបានការដែលបានបោះឲ្យបញ្ជីបេក្ខជននៃគណបក្សនយោបាយមួយ

- H_g : តាងឲ្យចំនួនអាសនៈ ដែលបែងចែកឲ្យបញ្ជីបេក្ខជននៃគណបក្សនយោបាយមួយ ។

ក្នុងករណីនៅសល់អាសនៈចំនួនមួយដែលត្រូវបែងចែក បន្ទាប់ពីបានគណនាតាមរូបមន្តក្នុងជំហានទីបី សម្រាប់បញ្ជីបេក្ខជននៃគណបក្សនយោបាយដែលមានលក្ខណសម្បត្តិទាំងអស់អាសនៈនៅសល់ត្រូវបែងចែកទៅឲ្យបញ្ជីបេក្ខជននៃគណបក្សនយោបាយដែលមានមធ្យមភាគខ្ពស់បំផុត ។



Handwritten signature or mark.

ក្នុងករណីនៅសល់អាសនៈច្រើនជាងមួយដែលត្រូវបែងចែក ត្រូវអនុវត្តតាមរូបមន្តនៅក្នុង ជំហានទីបី ហើយអាសនៈចំនួនមួយត្រូវបែងចែកទៅឲ្យបញ្ជីបេក្ខជននៃគណបក្សនយោបាយណា ដែលមានមធ្យមភាគខ្ពស់បំផុត ។ បន្ទាប់មកត្រូវអនុវត្តតាមរូបមន្តនេះម្តងទៀតដោយបង្កើតថ្លៃ អ្នក ចំនួន ១ ចំពោះបញ្ជីបេក្ខជននៃគណបក្សនយោបាយដែលបានទទួលអាសនៈចំនួនមួយក្នុងការអនុវត្ត រូបមន្តលើកទីមួយ។ ដូច្នេះអាសនៈចំនួនមួយត្រូវផ្តល់ទៅឲ្យបញ្ជីបេក្ខជននៃគណបក្សនយោបាយ ដែលមានមធ្យមភាគខ្ពស់បំផុតក្នុងការអនុវត្តរូបមន្តលើកទីពីរ ។ ក្នុងករណីនៅសល់អាសនៈ ត្រូវបែង ចែកបន្តទៀតនោះ ការគណនាត្រូវធ្វើតាមរបៀបដដែលដោយបែងចែកម្តងមួយអាសនៈ ជាបន្តបន្ទាប់ រហូតដល់អស់អាសនៈដែលនៅសល់ ។

មាត្រា ១៧._

អ្នកជាប់ឆ្នោតទាំងអស់ ត្រូវបានស្រង់ចេញពីបញ្ជីបេក្ខជននៃគណបក្សនយោបាយជាប់ឆ្នោត តាមចំនួនស្មើគ្នានឹងចំនួនអាសនៈនៃបញ្ជីបេក្ខជននៃគណបក្សនយោបាយជាប់ឆ្នោត តាមការគណនា ក្នុងមាត្រា ១៦ នៃច្បាប់នេះ ។

ឈ្មោះអ្នកជាប់ឆ្នោតត្រូវស្រង់តាមលំដាប់លេខរៀងពីលើមកក្រោម តាមបញ្ជីបេក្ខជន នៃគណបក្ស នយោបាយជាប់ឆ្នោតនីមួយៗ ។

មាត្រា ១៨._

ឃុំ សង្កាត់ណាដែលមានបញ្ជីបេក្ខជននៃគណបក្សនយោបាយតែមួយគត់ដែលត្រូវបានយល់ ព្រមឲ្យចុះបញ្ជី ឃុំ សង្កាត់នោះក៏ត្រូវធ្វើការបោះឆ្នោតដែរ ។

ឈ្មោះបេក្ខជន ត្រូវស្រង់ចេញពីបញ្ជីបេក្ខជននៃគណបក្សនយោបាយតែមួយនោះ តាមលំដាប់ លេខរៀងពីលើមកក្រោមរហូតដល់គ្រប់អាសនៈនៅក្នុងក្រុមប្រឹក្សា ។

មាត្រា ១៩._

ឈ្មោះបេក្ខជនណា ដែលបានស្រង់ចេញពីបញ្ជីបេក្ខជននៃគណបក្សនយោបាយជាប់ឆ្នោត ក្នុងឃុំ សង្កាត់ និងត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់រួចហើយ បេក្ខជននោះត្រូវលុប ឈ្មោះចេញពីបញ្ជីបេក្ខជននៃគណបក្សនយោបាយ ។

មាត្រា ២០._

ក្នុងករណីគណបក្សនយោបាយណាមួយបោះបង់ចោលអាសនៈ ដែលខ្លួនទទួលបានគណៈ- កម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវបែងចែកអាសនៈ ដែលបោះបង់ចោលនោះទៅឲ្យបញ្ជីបេក្ខជននៃ គណបក្សនយោបាយផ្សេងទៀតដែលមានអាសនៈនៅក្នុងក្រុមប្រឹក្សា ក្នុងអំឡុងពេលយ៉ាងយូរ ១៤ (ដប់បួន) ថ្ងៃ ដោយធ្វើប្រមាណវិធីតាមជំហានទាំងឡាយដូចខាងក្រោម ៖



Handwritten signature or mark.

ជំហានទីមួយ : កំណត់ចំនួនកូតាដែលតម្រូវឲ្យបញ្ជីបេក្ខជននៃគណបក្សនយោបាយមួយទទួលបានមួយអាសនៈ ដោយយកចំនួនសន្លឹកឆ្នោតបានការសរុបដែលបានបោះឲ្យបញ្ជីបេក្ខជន នៃគណបក្សនយោបាយទាំងអស់ ដែលបានទទួលអាសនៈក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដកចេញចំនួនសន្លឹកឆ្នោតបានការសរុបរបស់បញ្ជីបេក្ខជន នៃគណបក្សនយោបាយដែលបោះបង់ចោលអាសនៈ មកចែកជាមួយនឹងចំនួនអាសនៈដែលបោះបង់ចោល តាមរូបមន្តដូចខាងក្រោម ៖

$$ក'_{ត} = \frac{ស'_{ស}}{អ'_{ប}}$$

ក្នុងនោះ ៖

-ក'_{ត} : តាងឲ្យកូតាជាផលចែកដោយមិនគិតពីសំណល់ចែក

-ស'_{ស} : តាងឲ្យចំនួនសន្លឹកឆ្នោតបានការសរុបដែលបានបោះឲ្យបញ្ជីបេក្ខជននៃគណបក្សនយោបាយទាំងអស់ ដែលបានទទួលអាសនៈក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដកចេញចំនួនសន្លឹកឆ្នោតបានការសរុបបោះឲ្យបញ្ជីបេក្ខជននៃគណបក្សនយោបាយ ដែលបានបោះបង់ចោលអាសនៈមួយ ឬច្រើន

-អ'_{ប} : តាងឲ្យចំនួនអាសនៈ ដែលបានបោះបង់ចោល ។

ជំហានទីពីរ : កំណត់ចំនួនអាសនៈជាបឋមដែលបញ្ជីបេក្ខជននៃគណបក្សនយោបាយនីមួយៗ បានទទួល ដោយយកចំនួនសន្លឹកឆ្នោតបានការសរុបរបស់បញ្ជីបេក្ខជន នៃគណបក្សនយោបាយនីមួយៗ បានទទួល មកចែកនឹងកូតាដែលបានគិតក្នុងជំហានទីមួយ តាមរូបមន្តដូចខាងក្រោម ៖

$$អ'_{ទ} = \frac{ស_{ប}}{ក'_{ត}}$$

ក្នុងនោះ ៖

-អ'_{ទ} : តាងឲ្យចំនួនអាសនៈ ដែលបញ្ជីបេក្ខជននៃគណបក្សនយោបាយមួយបានទទួលមុនពេលធ្វើប្រមាណវិធីចាំបាច់ណាមួយក្នុងជំហានទីបី

-ស_{ប} : តាងឲ្យចំនួនសន្លឹកឆ្នោតបានការសរុប បោះឲ្យបញ្ជីបេក្ខជននៃគណបក្សនយោបាយមួយ

-ក'_{ត} : តាងឲ្យកូតាដែលបានកំណត់ក្នុងជំហានទីមួយ ។

បន្ទាប់ពីបានធ្វើការគណនាក្នុងជំហានទីពីរ សម្រាប់បញ្ជីបេក្ខជននៃគណបក្សនយោបាយ

ទាំងអស់ដែលមានអាសនៈក្នុងក្រុមប្រឹក្សា លើកលែងតែបញ្ជីបេក្ខជននៃគណបក្សនយោបាយ ដែលបោះបង់ចោលអាសនៈ ក្នុងករណីគ្មានអាសនៈនៅសល់ដើម្បីបែងចែកបន្តទៀត ចំនួនអាសនៈសម្រេច



ត្រូវកំណត់យកតែម្តង ។

ក្នុងករណីគណនាក្នុងជំហានទីពីររួចហើយ ប៉ុន្តែមានអាសនៈនៅសល់ត្រូវបន្តបែងចែកអាសនៈដែលនៅសល់នោះត្រូវបែងចែកតាមរូបមន្តក្នុងជំហានទីបី ។

ជំហានទីបី : អាសនៈដែលនៅសល់ត្រូវបែងចែកដោយកំណត់យកមធ្យមភាគខ្ពស់បំផុតតាមរូបមន្តដូចខាងក្រោម ៖

$$M'_d = \frac{S_y}{H'_g + 1}$$

ក្នុងនោះ ៖

- M'_d : តាងឲ្យមធ្យមភាគខ្ពស់បំផុត

- S_y : តាងឲ្យចំនួនសន្លឹកឆ្នោតបានការសរុបបោះឲ្យបញ្ជីបេក្ខជននៃគណបក្សនយោបាយមួយ

- H'_g : តាងឲ្យចំនួនអាសនៈ ដែលបានបែងចែកឲ្យបញ្ជីបេក្ខជននៃគណបក្សនយោបាយមួយ ។

វិធីសាស្ត្រដូចមានចែងក្នុងកថាខណ្ឌទី ៧ និងកថាខណ្ឌទី ៨ នៃមាត្រា ១៦ ត្រូវអនុវត្តចំពោះការគណនាក្នុងជំហានទីបី និងការគណនាជាបន្តបន្ទាប់ទៀត ។

មាត្រា ២១._

ក្នុងករណីគណនាតាមរូបមន្តដូចមានចែងក្នុងមាត្រា ១៦ និងមាត្រា ២០ នៃច្បាប់នេះ មានលទ្ធផលស្មើគ្នារវាងបញ្ជីបេក្ខជននៃគណបក្សនយោបាយមួយចំនួន ដែលមិនអាចកំណត់ឲ្យបញ្ជីបេក្ខជននៃគណបក្សនយោបាយណាមួយបានទទួលអាសនៈដែលត្រូវបែងចែកគណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោតត្រូវអនុវត្តវិធីចាប់ឆ្នោត ដើម្បីកំណត់យកបញ្ជីបេក្ខជន នៃគណបក្សនយោបាយឈ្នះឆ្នោត ។

វិធីចាប់ឆ្នោតត្រូវដំណើរការតាមនីតិវិធី ដែលកំណត់ដោយបទបញ្ជា និងនីតិវិធីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។



ជំពូកទី ៥
ការិយាល័យបោះឆ្នោត និងការិយាល័យរាជសន្តិកម្ម

មាត្រា ២២._

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបង្កើតការិយាល័យបោះឆ្នោតមួយ ឬច្រើនសម្រាប់ ឃុំ សង្កាត់នីមួយៗស្របតាមបទបញ្ជា និងនីតិវិធីរបស់ខ្លួន ។

ការិយាល័យបោះឆ្នោតនីមួយៗ ត្រូវទទួលខុសត្រូវតំបន់មួយដែលបានកំណត់ ។

ការិយាល័យបោះឆ្នោត និងតំបន់ដែលការិយាល័យនោះទទួលខុសត្រូវ ត្រូវស្ថិតនៅក្នុងព្រំប្រទល់ ឃុំ សង្កាត់របស់ខ្លួន ។

ការិយាល័យបោះឆ្នោតនីមួយៗ ត្រូវមានប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតយ៉ាងច្រើន ៧៥០ (ប្រាំពីររយហាសិប) នាក់ ។

ការិយាល័យបោះឆ្នោតនីមួយៗ ត្រូវប្រមូលផ្តុំដោយភូមិទាំងមូល និងត្រូវបង្កលក្ខណៈឲ្យសមាជិក ទាំងអស់របស់គ្រួសារក្នុងភូមិនោះ បានទៅបោះឆ្នោតនៅការិយាល័យបោះឆ្នោតនោះ ។

ក្នុងករណីដែលការិយាល័យបោះឆ្នោតណាមួយ មានចំនួនអ្នកបោះឆ្នោតលើសពី ៧៥០ (ប្រាំពីររយហាសិប) នាក់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវបញ្ចូលឈ្មោះអ្នកដែលលើស នោះទៅក្នុងការិយាល័យបោះឆ្នោតមួយទៀតដែលស្ថិតនៅជិតបំផុតក្នុងឃុំ សង្កាត់ជាមួយ ឬអាច បង្កើតការិយាល័យបោះឆ្នោតថ្មី តាមការចាំបាច់ ។

មាត្រា ២៣._

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមានសិទ្ធិជ្រើសរើសយកបរិវេណ ឬអគារតែមួយធ្វើ ជាការិយាល័យបោះឆ្នោតសម្រាប់ការិយាល័យបោះឆ្នោតពីរ ឬច្រើនប្រសិនបើមិនធ្វើឲ្យប៉ះពាល់ដល់ ប្រក្រតីភាពនៃការគ្រប់គ្រង និងការប្រព្រឹត្តទៅនៃការបោះឆ្នោត ។

ការិយាល័យបោះឆ្នោតជាច្រើនដែលតាំងនៅបរិវេណ ឬអគារតែមួយនោះ ត្រូវរៀបចំឲ្យស្ថិតនៅ ដាច់ដោយឡែកពីគ្នា ។

ការិយាល័យបោះឆ្នោតនីមួយៗដែលតាំងនៅបរិវេណ ឬអគារតែមួយនោះ ត្រូវគ្រប់គ្រងឲ្យដាច់ ចេញពីគ្នា និងខុសពីការិយាល័យបោះឆ្នោតផ្សេងទៀត ទៅតាមបទបញ្ជា និងនីតិវិធីរបស់គណៈកម្មាធិការ- ជាតិរៀបចំការបោះឆ្នោត ។

មាត្រា ២៤._

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវផ្សព្វផ្សាយជាសាធារណៈនូវឈ្មោះទីតាំងនៃ



Handwritten signature or mark.

ការិយាល័យបោះឆ្នោតនីមួយៗ នៅការិយាល័យបោះឆ្នោត និងនៅទីស្នាក់ការគណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោតចាប់តាំងពីកាលបរិច្ឆេទនៃការចុះបញ្ជីបេក្ខជនរហូតដល់ពេលបិទការិយាល័យ បោះឆ្នោតក្នុងថ្ងៃបោះឆ្នោត ។

មាត្រា ២៥._

ការរាប់សន្លឹកឆ្នោត ត្រូវធ្វើឡើងនៅនឹងការិយាល័យបោះឆ្នោត ។

ការិយាល័យបោះឆ្នោត ជាការិយាល័យរាប់សន្លឹកឆ្នោត ។

ការិយាល័យរាប់សន្លឹកឆ្នោត ជាកន្លែងរាប់សន្លឹកឆ្នោត និងជាកន្លែងប្រកាសលទ្ធផលបណ្តោះ អាសន្ននៃការរាប់សន្លឹកឆ្នោត ។

គណៈកម្មការការិយាល័យបោះឆ្នោត ក្លាយជាគណៈកម្មការការិយាល័យរាប់សន្លឹកឆ្នោតនៅ ពេលរាប់សន្លឹកឆ្នោត ។

មាត្រា ២៦._

គ្រប់ការិយាល័យបោះឆ្នោត និងគ្រប់ការិយាល័យរាប់សន្លឹកឆ្នោត ត្រូវមានបរិវេណខាងក្នុងដែល ដៅសម្គាល់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។

បរិវេណខាងក្នុង ជាតំបន់ដែលនៅជុំវិញការិយាល័យបោះឆ្នោត ឬការិយាល័យរាប់សន្លឹកឆ្នោត ខណ្ឌដោយវិណ្ឌមណ្ឌលមួយដែលមានកាំប្រវែងយ៉ាងតិច ១៥ (ដប់ប្រាំ) ម៉ែត្រ ។

បរិវេណខាងក្នុង ត្រូវរៀបចំឲ្យមានច្រកចូលមួយ និងច្រកចេញមួយ ។

មាត្រា ២៧._

គ្រប់ការិយាល័យបោះឆ្នោត និងគ្រប់ការិយាល័យរាប់សន្លឹកឆ្នោត ត្រូវមានបរិវេណខាងក្រៅដែល ដៅសម្គាល់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។

បរិវេណខាងក្រៅ ជាតំបន់ដែលនៅជុំវិញការិយាល័យទាំងនោះ ខណ្ឌដោយវិណ្ឌមណ្ឌលមួយ ដែលមានកាំប្រវែង ១០០ (មួយរយ) ម៉ែត្រ ឬមានទម្រង់ផ្សេង ឬមានកាំតូចជាងស្របទៅតាម ស្ថានភាព ជាក់ស្តែងនៃបរិវេណខាងក្រៅរបស់ការិយាល័យនីមួយៗនោះ ។

មាត្រា ២៨._

ហាមយកអាវុធ ជាតិផ្ទុះ និងវត្ថុប្រកបដោយគ្រោះថ្នាក់ផ្សេងៗ ព្រមទាំងការស្លៀកពាក់ ឯកសណ្ឋានជាកងកម្លាំងប្រដាប់អាវុធ ចូលទៅក្នុងបរិវេណខាងក្រៅ បរិវេណខាងក្នុង និងក្នុងការិយាល័យ បោះឆ្នោត ព្រមទាំងការិយាល័យរាប់សន្លឹកឆ្នោត លើកលែងក្នុងករណីដែលមានជនណាម្នាក់អ្នក ទៀតក្នុងបរិវេណខាងក្រៅ បរិវេណខាងក្នុង និងក្នុងការិយាល័យបោះឆ្នោត ការិយាល័យរាប់សន្លឹកឆ្នោត



Handwritten signature or mark.

ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងប្រធានគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់
លំដាប់ថ្នាក់ មានភារកិច្ចស្នើសុំអនុវត្តន៍ពីអាជ្ញាធរមានសមត្ថកិច្ច ស្របតាមលក្ខខណ្ឌ ដូចមានចែង
ក្នុងមាត្រា ១០ នៃច្បាប់នេះ ។

មាត្រា ២៩._

ត្រូវបានអនុញ្ញាតឲ្យចូលក្នុងការិយាល័យបោះឆ្នោត និងបរិវេណខាងក្នុងនូវជនទាំងឡាយដូច
ខាងក្រោម ៖

- មន្ត្រីបោះឆ្នោត ដែលបានទទួលការចាត់តាំងពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
- ភ្នាក់ងារគណបក្សនយោបាយដែលមានបញ្ជីបេក្ខជនឈរឈ្មោះ និងដែលបានអនុញ្ញាត
និងអ្នកសង្កេតការណ៍ដែលមានប័ណ្ណសម្គាល់ផ្តល់ជូនដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
- អ្នកដែលមានសិទ្ធិបោះឆ្នោត ហើយត្រូវបោះឆ្នោតនៅការិយាល័យបោះឆ្នោតនោះ
- ជនដែលអមដំណើរអ្នកបោះឆ្នោតជាជនពិការតាមលក្ខខណ្ឌ ដូចមានចែងក្នុងមាត្រា ១១៦
នៃច្បាប់នេះ

-ភ្នាក់ងារសន្តិសុខ និងភ្នាក់ងារសង្គ្រោះ នៅពេលដែលប្រធានគណៈកម្មការការិយាល័យ
បោះឆ្នោត ធ្វើសំណូមពរក្នុងករណីចាំបាច់ ។

ហាមជនគ្រប់រូបចូលក្នុងការិយាល័យបោះឆ្នោត មុនចាប់ផ្តើមការបោះឆ្នោត ឬក្រោយបិទការ
បោះឆ្នោត ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។

មាត្រា ៣០._

ត្រូវបានអនុញ្ញាតឲ្យចូលក្នុងការិយាល័យរាប់សន្លឹកឆ្នោត និងបរិវេណខាងក្នុងនូវជនទាំងឡាយ
ដូចខាងក្រោម ៖

- មន្ត្រីរាប់សន្លឹកឆ្នោត ដែលបានទទួលការចាត់តាំងពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
- ភ្នាក់ងារគណបក្សនយោបាយ ដែលមានបញ្ជីបេក្ខជនឈរឈ្មោះ និងដែលបានអនុញ្ញាត និង
អ្នកសង្កេតការណ៍ដែលមានប័ណ្ណសម្គាល់ផ្តល់ឲ្យដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
- ភ្នាក់ងារសន្តិសុខ និងភ្នាក់ងារសង្គ្រោះ នៅពេលដែលប្រធានគណៈកម្មការការិយាល័យរាប់
សន្លឹកឆ្នោតធ្វើសំណូមពរក្នុងករណីចាំបាច់ ។

ហាមជនគ្រប់រូបចូលក្នុងការិយាល័យរាប់សន្លឹកឆ្នោត មុនពេលចាប់ផ្តើមការរាប់សន្លឹកឆ្នោត
ឬក្រោយការរាប់សន្លឹកឆ្នោត ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរពីគណៈកម្មាធិការជាតិ-
រៀបចំការបោះឆ្នោត ។



Handwritten signature or mark.

មាត្រា ៣១._

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ គណៈកម្មការការិយាល័យបោះឆ្នោត គណៈកម្មការការិយាល័យរាប់សន្លឹកឆ្នោត ត្រូវចាត់វិធានការចាំបាច់ ដើម្បីការពារអ្នកនៅខាងក្នុងការិយាល័យបោះឆ្នោត និងការិយាល័យ រាប់សន្លឹកឆ្នោត និងអ្នកនៅក្នុងបរិវេណខាងក្នុងនៃការិយាល័យទាំងនោះ ឲ្យចៀសផុតពីការបង្ខំឲ្យមានរបួសស្នាម ការរំខានអ្នកឡូក ការបំភិតបំភ័យ ឬការគំរាមកំហែង និងរក្សាការពារ ឧបករណ៍ សម្ភារទាំងអស់ក្នុងការិយាល័យទាំងនោះ ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ គណៈកម្មការការិយាល័យបោះឆ្នោត គណៈកម្មការការិយាល័យរាប់សន្លឹកឆ្នោតអាចអនុវត្តនូវកិច្ចខណ្ឌនៃមាត្រា ២៩ និងមាត្រា ៣០ នៃច្បាប់នេះ ចំពោះបរិវេណខាងក្រៅទាំងមូល ឬមួយផ្នែក ក្នុងករណីចាំបាច់ ដើម្បីធានាឲ្យការបោះឆ្នោត និងការរាប់សន្លឹកឆ្នោតប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព ។

មាត្រា ៣២._

សកម្មភាពទាំងឡាយដូចខាងក្រោម ត្រូវហាមឃាត់នៅក្នុងការិយាល័យបោះឆ្នោត បរិវេណខាងក្នុង និងបរិវេណខាងក្រៅ ៖

- ការស្លៀកពាក់ ឬការដាក់បង្ហាញអ្វីមួយ ដែលពាក់ព័ន្ធជាមួយគណបក្សនយោបាយ ឬបញ្ជីបេក្ខជននៃគណបក្សនយោបាយ ឬបេក្ខជននៃបញ្ជីណាមួយ
- ការផ្សព្វផ្សាយ ឬការនិយាយអ្វីដែលមានឥទ្ធិពលធ្វើឲ្យមនុស្សម្នាក់បោះឆ្នោតឲ្យបញ្ជីបេក្ខជននៃគណបក្សនយោបាយណាមួយ
- ការបង្ហាញការគាំទ្រ ឬការប្រឆាំងគណបក្សនយោបាយ ឬបញ្ជីបេក្ខជននៃគណបក្សនយោបាយ ឬបេក្ខជននៃបញ្ជីណាមួយ ។

មាត្រា ៣៣._

សកម្មភាពទាំងឡាយដូចខាងក្រោម ត្រូវហាមឃាត់នៅក្នុងការិយាល័យរាប់សន្លឹកឆ្នោត បរិវេណខាងក្នុង និងបរិវេណខាងក្រៅ ៖

- ការស្លៀកពាក់ ឬការដាក់បង្ហាញអ្វីមួយ ដែលពាក់ព័ន្ធជាមួយគណបក្សនយោបាយ ឬបញ្ជីបេក្ខជននៃគណបក្សនយោបាយ ឬបេក្ខជននៃបញ្ជីណាមួយ
- ការផ្សព្វផ្សាយ ឬការនិយាយអ្វីដែលមានឥទ្ធិពលធ្វើឲ្យមន្ត្រីរាប់សន្លឹកឆ្នោត រាប់គំនូសនៅលើសន្លឹកឆ្នោត ដើម្បីបំពេញចិត្ត ឬប្រឆាំងបញ្ជីបេក្ខជននៃគណបក្សនយោបាយ ឬបេក្ខជននៃបញ្ជីណាមួយ ។



sea

មាត្រា ៣៤._

ជនគ្រប់រូបដែលមានវត្តមាននៅក្នុងការិយាល័យបោះឆ្នោត ការិយាល័យរាប់សន្លឹកឆ្នោត និងនៅបរិវេណខាងក្នុងនៃការិយាល័យទាំងនោះ ត្រូវស្ថិតនៅក្រោមអំណាចគ្រប់គ្រង និងការណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតស្របតាមលក្ខខណ្ឌនៃច្បាប់នេះ ។

ជំពូកទី ៦

**ការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ
សម្រាប់ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់**

មាត្រា ៣៥._

ប្រជាពលរដ្ឋទាំងពីរភេទ ដែលមានបំណងឈរឈ្មោះជាបេក្ខជនសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម ៖

- មានសញ្ជាតិខ្មែរពិតប្រាកដ
- ចេះអាន និងសរសេរអក្សរខ្មែរ
- បានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតក្នុងឃុំ សង្កាត់ដែលខ្លួនមានបំណងឈរឈ្មោះបោះឆ្នោត
- មានអាយុយ៉ាងតិច ២៥ (ម្ភៃប្រាំ) ឆ្នាំ គិតមកទល់ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ។

មាត្រា ៣៦._

ហាមឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ៖

- សមាជិករដ្ឋសភា ព្រឹទ្ធសភា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ សមាជិកឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម សមាជិករាជរដ្ឋាភិបាល និងចៅក្រម
 - អភិបាល ឬអភិបាលរងរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
 - សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត គណៈកម្មការការិយាល័យបោះឆ្នោត បុគ្គលិកបម្រើការងារក្នុងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់
 - មន្ត្រីរាជការស៊ីវិល មន្ត្រីតុលាការ កងយោធពលខេមរភូមិន្ទ ឬនគរបាលជាតិ ក្នុងមុខតំណែង
 - ព្រះសង្ឃ ឬបុព្វជិតសាសនានៃសាសនាណាមួយ
- សៀវភៅ សង្កាត់ណាមួយ ។



មាត្រា ៣៧._

មន្ត្រីរាជការស៊ីវិល មន្ត្រីតុលាការ កងយោធពលខេមរភូមិន្ទ នគរបាលជាតិដែលមានបំណង ឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវដាក់ពាក្យសុំច្បាប់ឈប់ពិសេស យ៉ាងតិច ០៧ (ប្រាំពីរ) ថ្ងៃ មុនថ្ងៃបើកយុទ្ធនាការយោសនាបោះឆ្នោតរហូតដល់ថ្ងៃប្រកាសលទ្ធផល នៃការបោះឆ្នោតជាផ្លូវការ ។

ប្រសិនបើសាមីខ្លួនជាប់ឆ្នោត សាមីខ្លួនត្រូវធ្វើពាក្យសុំតាមឋានានុក្រមទៅសាមីក្រសួង ឬសាមី អង្គភាពទៅបម្រើការក្រៅក្របខ័ណ្ឌដើមក្នុងរយៈពេលអាណត្តិរបស់ខ្លួន ក្នុងឋានៈនេះ សាមីខ្លួនត្រូវមាន សិទ្ធិឡើងថ្នាក់ និងរក្សាអតីតភាពការងារសម្រាប់ទទួលសោធននិវត្តន៍ ។

នៅពេលចប់អាណត្តិជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ សាមីខ្លួនអាចសុំត្រឡប់មកបម្រើការ នៅក្រសួង ឬអង្គភាពដើមវិញ ប៉ុន្តែមុខងារអាស្រ័យសាមីក្រសួង ឬសាមីអង្គភាព ជាអ្នកសម្រេច ។

មាត្រា ៣៨._

បន្ទាប់ពីនាយករដ្ឋមន្ត្រីកំណត់កាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ តាមលក្ខខណ្ឌដូចមានចែងក្នុងមាត្រា ៣ នៃច្បាប់នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវ ផ្សព្វផ្សាយនៅក្នុងឃុំ សង្កាត់នីមួយៗ នូវកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កាលបរិច្ឆេទនៃការចុះបញ្ជីបេក្ខជន និងទីកន្លែង ។

មាត្រា ៣៩._

ជនគ្រប់រូប ដែលមានបំណងឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវបញ្ចូលឈ្មោះរបស់ខ្លួនទៅក្នុងបញ្ជីបេក្ខជននៃគណបក្សនយោបាយ ។

បញ្ជីបេក្ខជននីមួយៗ ត្រូវរៀបចំដោយគណបក្សនយោបាយដែលបានចុះបញ្ជីត្រឹមត្រូវតាម លក្ខខណ្ឌ ដូចមានចែងក្នុងច្បាប់ស្តីពីគណបក្សនយោបាយ ។

បញ្ជីបេក្ខជននៃគណបក្សនយោបាយនីមួយៗ ត្រូវមានឈ្មោះបេក្ខជនតាមលំដាប់លេខរៀង ។

មាត្រា ៤០._

បេក្ខជនម្នាក់ៗ ត្រូវមានឈ្មោះក្នុងបញ្ជីបេក្ខជននៃគណបក្សនយោបាយតែមួយប៉ុណ្ណោះ ។

មាត្រា ៤១._

ដើម្បីឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ គណបក្សនយោបាយត្រូវដាក់ពាក្យ សុំចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត តាមការកំណត់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតយ៉ាងតិច ៩០ (កៅសិប) ថ្ងៃ មុនថ្ងៃបោះឆ្នោត ។



Handwritten signature or mark.

ពាក្យសុំត្រូវចុះហត្ថលេខាដោយប្រធានគណបក្សនយោបាយ ឬតំណាង ដែលបានទទួលការ
ផ្ទេរសិទ្ធិជាលាយលក្ខណ៍អក្សរពីប្រធានគណបក្សនយោបាយនោះ ។

មាត្រា ៤២._

ពាក្យសុំចុះបញ្ជីបេក្ខជនត្រូវភ្ជាប់មកជាមួយនូវ ៖

- សេចក្តីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃមួយច្បាប់
- អាសយដ្ឋាននៃទីស្នាក់ការកណ្តាលគណបក្សនយោបាយ អាសយដ្ឋានទីស្នាក់ការ គណបក្ស
នយោបាយក្នុងឃុំ សង្កាត់ និងឈ្មោះអ្នកតំណាងប្រចាំទីស្នាក់ការគណបក្សនយោបាយក្នុងឃុំ សង្កាត់
ដែលបានដាក់ស្នើបញ្ជីបេក្ខជន
- បញ្ជីរាយនាមបេក្ខជន ដែលមានចំនួនបេក្ខជនយ៉ាងហោចណាស់ស្មើនឹងពីរដងនៃចំនួន
សមាជិកក្រុមប្រឹក្សាក្នុងក្រុមប្រឹក្សាឃុំ សង្កាត់
- នាមត្រកូល និងនាមខ្លួន អាសយដ្ឋាន លិខិតបញ្ជាក់ថាពិតជាបានចុះឈ្មោះ និងមានឈ្មោះក្នុង
បញ្ជីឈ្មោះអ្នកបោះឆ្នោតក្នុងឃុំ សង្កាត់ដែលខ្លួនមានបំណងឈរឈ្មោះបោះឆ្នោត
- ដីប្រវត្តិសង្ខេបដែលបំពេញផ្ទាល់ដែរបស់បេក្ខជនម្នាក់ៗ និងរូបថតបេក្ខជនម្នាក់ៗ ចំនួន
០៣ (បី) សន្លឹក ទំហំ ៤ x ៦ ថតចម្លងតាមគំរូដែលកំណត់ដោយគណៈកម្មាធិការជាតិរៀបចំ
ការបោះឆ្នោត
- ឈ្មោះគណបក្សនយោបាយជាអក្សរពេញ ជាអក្សរកាត់ និងសញ្ញាសម្គាល់គណបក្ស
នយោបាយ ។

មាត្រា ៤៣._

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវកំណត់កាលបរិច្ឆេទនៃការទទួលពាក្យសុំចុះបញ្ជី
បេក្ខជនសម្រាប់ឃុំ សង្កាត់នីមួយៗ ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវផ្សព្វផ្សាយជាសាធារណៈនូវកាលបរិច្ឆេទ និង
រយៈពេលនៃការទទួលពាក្យសុំចុះបញ្ជីបេក្ខជន នៅគ្រប់ទីស្នាក់ការគណៈកម្មការ ឃុំ សង្កាត់រៀបចំការ
បោះឆ្នោត ។

ការទទួលពាក្យសុំចុះបញ្ជីបេក្ខជនមានរយៈពេល ០៣ (បី) ថ្ងៃ ។

គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតត្រូវចេញបង្គាន់ដៃទទួលពាក្យគណបក្ស
នយោបាយដែលបានដាក់ពាក្យសុំចុះបញ្ជីបេក្ខជន និងរក្សាគល់បញ្ជីមួយច្បាប់ទុកជាឯកសារ ។

បង្គាន់ដៃទទួលពាក្យត្រូវបញ្ជាក់អំពីចំនួនឯកសារដែលបានទទួល ចុះកាលបរិច្ឆេទប្រគល់ទទួល
និងហត្ថលេខា ឬស្នាមមេដៃនៃអ្នកប្រគល់ទទួល ។



Handwritten signature or mark.

មាត្រា ៤៤._

បន្ទាប់ពីថ្ងៃបញ្ចប់ការទទួលពាក្យសុំចុះបញ្ជីបេក្ខជន គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ត្រូវធ្វើការពិនិត្យពាក្យសុំចុះបញ្ជីបេក្ខជនទាំងនោះក្នុងរយៈពេល ០១ (មួយ) ថ្ងៃ ។

គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ត្រូវបិទផ្សាយជាសាធារណៈនៅទីស្នាក់ការរបស់ខ្លួននូវបញ្ជីបេក្ខជននៃគណបក្សនយោបាយទាំងអស់ ដែលបានទទួលពាក្យសុំចុះបញ្ជីបេក្ខជនក្នុងរយៈពេលយ៉ាងយូរ ០៣ (បី) ថ្ងៃ បន្ទាប់ពីថ្ងៃពិនិត្យពាក្យសុំចុះបញ្ជីបេក្ខជន ។

ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតក្នុងឃុំ សង្កាត់មានសិទ្ធិផ្តល់មតិចំពោះបញ្ជីបេក្ខជននៃគណបក្សនយោបាយដែលបានបិទផ្សាយខាងលើ មកគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ។

មាត្រា ៤៥._

ក្នុងករណីបញ្ជីបេក្ខជននៃគណបក្សនយោបាយណាមួយ ដែលបានបំពេញត្រឹមត្រូវតាមលក្ខខណ្ឌដូចមានចែងក្នុងមាត្រា ៣៥ មាត្រា ៣៦ មាត្រា ៣៧ មាត្រា ៣៩ មាត្រា ៤០ មាត្រា ៤១ និងមាត្រា ៤២ នៃច្បាប់នេះ គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតត្រូវសម្រេចយល់ព្រមលើពាក្យសុំចុះបញ្ជីបេក្ខជននោះ និងចេញលិខិតបញ្ជាក់ការចុះបញ្ជីបេក្ខជន ឲ្យគណបក្សនយោបាយដែលបានដាក់ស្នើបញ្ជីបេក្ខជនក្នុងរយៈពេលយ៉ាងយូរ ០៧ (ប្រាំពីរ) ថ្ងៃ បន្ទាប់ពីថ្ងៃទទួលពាក្យសុំចុះបញ្ជីបេក្ខជន ។

មាត្រា ៤៦._

ក្នុងករណីបញ្ជីបេក្ខជននៃគណបក្សនយោបាយណាមួយ ដែលបំពេញមិនបានត្រឹមត្រូវតាមលក្ខខណ្ឌដូចមានចែងក្នុងមាត្រា ៣៥ មាត្រា ៣៦ មាត្រា ៣៧ មាត្រា ៣៩ មាត្រា ៤០ មាត្រា ៤១ និងមាត្រា ៤២ នៃច្បាប់នេះ គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរ និងណែនាំដល់គណបក្សនយោបាយ ដែលបានដាក់ស្នើបញ្ជីបេក្ខជននោះ ឲ្យធ្វើការកែតម្រូវឲ្យបានត្រឹមត្រូវតាមលក្ខខណ្ឌដូចមានចែងក្នុងច្បាប់នេះ ហើយផ្តល់ឱកាសឲ្យគណបក្សនយោបាយនោះ ធ្វើការកែតម្រូវចំណុចខ្វះខាតក្នុងរយៈពេលយ៉ាងយូរ ០៥ (ប្រាំ) ថ្ងៃ បន្ទាប់ពីបានទទួលលិខិតជូនដំណឹង ។

មាត្រា ៤៧._

ក្នុងករណីគណបក្សនយោបាយ ដែលបានទទួលលិខិតជូនដំណឹងជាលាយលក្ខណ៍អក្សរអំពីចំណុចដែលស្នើឲ្យធ្វើការកែតម្រូវ បានធ្វើការកែតម្រូវចំណុចខ្វះខាតបានត្រឹមត្រូវ និងទាន់ពេលវេលា គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតត្រូវយល់ព្រមលើពាក្យសុំចុះបញ្ជីបេក្ខជន ហើយចេញលិខិតបញ្ជាក់ការចុះបញ្ជីបេក្ខជនជូនគណបក្សនយោបាយនោះ ។



Handwritten signature or mark.

មាត្រា ៤៨._

ក្នុងករណីគណបក្សនយោបាយដែលដាក់ស្នើបញ្ជីបេក្ខជន មិនបានកែតម្រូវចំណុចខ្វះខាត តាមពេលវេលាដូចមានចែងក្នុងមាត្រា ៤៦ នៃច្បាប់នេះ គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ត្រូវបដិសេធពាក្យសុំចុះបញ្ជីបេក្ខជននោះ ។

គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតត្រូវ ៖

—បំពេញទម្រង់បែបបទបដិសេធតាមការកំណត់ ដោយបញ្ជាក់ពីមូលហេតុជាក់លាក់ នៃការ បដិសេធរួចហើយចុះហត្ថលេខា និងកាលបរិច្ឆេទ ជូនដល់សាមីគណបក្សនយោបាយ ឬតំណាងមួយ ច្បាប់

—ប្រគល់ទម្រង់បែបបទសម្រាប់ប្តឹងតវ៉ាដល់សាមីគណបក្សនយោបាយ ឬតំណាង

—ធ្វើទម្រង់បែបបទបដិសេធនោះជូនគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោតមួយច្បាប់ និងរក្សាទុកជាឯកសារមួយច្បាប់ ។

មាត្រា ៤៩._

គណបក្សនយោបាយណាដែលបានដាក់ស្នើបញ្ជីបេក្ខជន ហើយបញ្ជីបេក្ខជននោះត្រូវបាន បដិសេធដោយគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត សាមីគណបក្សនយោបាយ ឬតំណាង មានសិទ្ធិប្តឹងតវ៉ាជាលាយលក្ខណ៍អក្សរទៅគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោតក្នុងរយៈ ពេលយ៉ាងយូរ ០៥ (ប្រាំ) ថ្ងៃ បន្ទាប់ពីបានទទួលទម្រង់បែបបទបដិសេធទៅ ។

មាត្រា ៥០._

គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោតត្រូវបើកសវនាការជាសាធារណៈក្នុងរយៈពេល យ៉ាងយូរ ០៣ (បី) ថ្ងៃ ក្រោយពីបានទទួលទម្រង់បែបបទប្តឹងតវ៉ា ។

គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោតត្រូវបិទផ្សាយជាសាធារណៈនៅទីស្នាក់ការរបស់ ខ្លួននូវកាលបរិច្ឆេទពេលវេលា និងទីកន្លែងដែលត្រូវបើកសវនាការនោះ ។

មាត្រា ៥១._

ក្នុងករណីគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោតយល់ព្រមលើការប្តឹងតវ៉ា គណៈកម្មការ រាជធានី ខេត្តរៀបចំការបោះឆ្នោតត្រូវចារយល់ព្រម និងចុះហត្ថលេខាលើទម្រង់បែបបទប្តឹងតវ៉ាជូន ដល់អ្នកប្តឹងតវ៉ាមួយច្បាប់ និងចម្លងជូនគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតពាក់ព័ន្ធមួយច្បាប់ ។

គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតត្រូវផ្តល់ការយល់ព្រមលើពាក្យសុំចុះបញ្ជីបេក្ខជន នៃគណបក្សនយោបាយនោះ និងត្រូវចុះបញ្ជីបេក្ខជននោះ ហើយចេញលិខិតបញ្ជាក់ការចុះបញ្ជីបេក្ខជន ជូនសាមីគណបក្សនយោបាយ ។



Handwritten signature or mark.

មាត្រា ៥២._

ក្នុងករណីគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោតបដិសេធលើបណ្តឹងតវ៉ា គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោតត្រូវ ៖

—បំពេញទម្រង់បែបបទបដិសេធតាមការកំណត់ ដោយបញ្ជាក់ពីមូលហេតុនៃការបដិសេធ រួចហើយចុះហត្ថលេខា និងកាលបរិច្ឆេទ

—ផ្តល់ទម្រង់បែបបទបដិសេធនោះដល់សាមីគណបក្សនយោបាយ ឬតំណាងមួយច្បាប់ និងចម្លងជូនគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតពាក់ព័ន្ធមួយច្បាប់

—ប្រគល់ទម្រង់បែបបទដល់សាមីគណបក្សនយោបាយ ឬតំណាង សម្រាប់ប្តឹងតវ៉ាទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

—ធ្វើទម្រង់បែបបទបដិសេធនោះ ជូនគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមួយច្បាប់ ដើម្បីជ្រាប និងរក្សាទុកជាឯកសារមួយច្បាប់។

មាត្រា ៥៣._

គណបក្សនយោបាយដែលបានដាក់ស្នើបញ្ជីបេក្ខជន ហើយបញ្ជីបេក្ខជននោះត្រូវបានបដិសេធដោយគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត សាមីគណបក្សនយោបាយ ឬតំណាងមានសិទ្ធិប្តឹងតវ៉ាជាលាយលក្ខណ៍អក្សរទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងរយៈពេលយ៉ាងយូរ ០៥ (ប្រាំ) ថ្ងៃ បន្ទាប់ពីបានទទួលទម្រង់បែបបទបដិសេធ ។

មាត្រា ៥៤._

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបើកសវនាការជាសាធារណៈក្នុងរយៈពេលយ៉ាងយូរ ០៣ (បី) ថ្ងៃ ក្រោយពីបានទទួលទម្រង់បែបបទប្តឹងតវ៉ា ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវផ្សព្វផ្សាយជាសាធារណៈនៅទីស្នាក់ការរបស់ខ្លួននូវកាលបរិច្ឆេទ ពេលវេលា និងទីកន្លែងដែលត្រូវបើកសវនាការនេះ ។

សេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជាសេចក្តីសម្រេចចុងក្រោយ ។

មាត្រា ៥៥._

ក្នុងករណីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតយល់ព្រមលើការប្តឹងតវ៉ា គណៈកម្មាធិការត្រូវចារយល់ព្រម និងចុះហត្ថលេខាលើទម្រង់បែបបទប្តឹងតវ៉ា ជូនអ្នកប្តឹងតវ៉ាមួយច្បាប់ជូនគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោតពាក់ព័ន្ធមួយច្បាប់ ជូនគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតពាក់ព័ន្ធមួយច្បាប់ និងទុកជាឯកសារមួយច្បាប់ ។

គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ត្រូវផ្តល់ការយល់ព្រមលើពាក្យសុំចុះបញ្ជីបេក្ខជន



[Handwritten signature]

និងត្រូវចុះបញ្ជីបេក្ខជនជូនគណបក្សនយោបាយនោះ ហើយចេញលិខិតបញ្ជាក់ការចុះបញ្ជីបេក្ខជន ជូនដល់សាមីគណបក្សនយោបាយ ។

មាត្រា ៥៦._

ក្នុងករណីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបដិសេធបណ្តឹងតវ៉ា គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតត្រូវ ៖

- បំពេញទម្រង់បែបបទបដិសេធតាមការកំណត់ រួចហើយចុះហត្ថលេខា និងកាលបរិច្ឆេទ
- ផ្តល់ទម្រង់បែបបទបដិសេធនោះ ដល់សាមីគណបក្សនយោបាយ ឬតំណាងមួយច្បាប់ដល់ គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោតពាក់ព័ន្ធមួយច្បាប់ ដល់គណៈកម្មការឃុំ សង្កាត់រៀបចំ ការបោះឆ្នោតពាក់ព័ន្ធមួយច្បាប់ និងរក្សាទុកជាឯកសារមួយច្បាប់
- ផ្តល់ដំណឹងដល់សាមីគណបក្សនយោបាយ ឬតំណាងថា សេចក្តីសម្រេចរបស់គណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត ជាសេចក្តីសម្រេចចុងក្រោយ ។

មាត្រា ៥៧._

បន្ទាប់ពីបញ្ចប់រយៈពេលចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ ហើយការប្តឹងតវ៉ាទាំងអស់ត្រូវ បានដោះស្រាយរួចរាល់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវចាត់ឲ្យគណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោតបិទផ្សាយជាសាធារណៈនៅទីស្នាក់ការរបស់ខ្លួន នូវបញ្ជីបេក្ខជនដំបូងក្នុងរយៈ ពេលយ៉ាងយូរ ០៣ (បី) ថ្ងៃ ។

មាត្រា ៥៨._

ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតក្នុងឃុំ សង្កាត់នោះ មានសិទ្ធិប្តឹងជំទាស់ជាលាយលក្ខណ៍ អក្សរទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតអំពីបេក្ខជន ឬបញ្ជីបេក្ខជនដំបូង ដូចមានចែងក្នុង មាត្រា ៥៧ នៃច្បាប់នេះ ក្នុងរយៈពេលយ៉ាងយូរ ០៣ (បី) ថ្ងៃ បន្ទាប់ពីថ្ងៃបិទផ្សាយជាសាធារណៈ ។

មាត្រា ៥៩._

បណ្តឹងជំទាស់ត្រូវចោទប្រកាន់ទៅលើបេក្ខជន ឬបញ្ជីបេក្ខជននៃគណបក្សនយោបាយណាមួយ ដែលបំពេញមិនបានតាមលក្ខខណ្ឌដូចមានចែងក្នុងមាត្រា ៣៥ មាត្រា ៣៦ មាត្រា ៣៧ មាត្រា ៣៩ មាត្រា ៤០ មាត្រា ៤១ និងមាត្រា ៤២ នៃច្បាប់នេះ ។

បណ្តឹងជំទាស់ត្រូវបង្ហាញអំពីបេក្ខជន ឬបញ្ជីបេក្ខជននៃគណបក្សនយោបាយ ជាក់លាក់ណា មួយ ដោយបញ្ជាក់ពីចំណុចខ្វះខាតជាក់ស្តែងរបស់បេក្ខជន ឬបញ្ជីបេក្ខជននោះ និងហេតុផលដែល ត្រូវបានចោលបេក្ខជន ឬបញ្ជីបេក្ខជននោះ ។



Handwritten signature or mark.

មាត្រា ៦០._

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបើកសវនាការជាសាធារណៈក្នុងរយៈពេលយ៉ាងយូរ ០៣ (បី) ថ្ងៃ ក្រោយពីបានទទួលបណ្តឹងជំទាស់ ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវផ្តល់ព័ត៌មានដល់គណបក្សនយោបាយ ដែលបានដាក់ស្នើបញ្ជីបេក្ខជនមានការប្តឹងជំទាស់ ឬតំណាង ផ្តល់ព័ត៌មានដល់អ្នកប្តឹងជំទាស់ និងផ្សព្វផ្សាយជាសាធារណៈអំពីកាលបរិច្ឆេទ ពេលវេលា និងទីកន្លែង ដែលត្រូវបើកសវនាការនោះ ។

មាត្រា ៦១._

ក្នុងករណីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតយល់ព្រម ឬបដិសេធបណ្តឹងជំទាស់ណាមួយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវ ៖

—បំពេញទម្រង់បែបបទតាមការកំណត់ ដោយបញ្ជាក់ពីមូលហេតុនៃការយល់ព្រម ឬបដិសេធលើបណ្តឹងជំទាស់ រួចហើយចុះហត្ថលេខា និងកាលបរិច្ឆេទ

—ផ្តល់ទម្រង់បែបបទនោះដល់អ្នកប្តឹងជំទាស់មួយច្បាប់ ដល់គណបក្សនយោបាយ ដែលបានដាក់ស្នើបញ្ជីបេក្ខជនហើយមានការប្តឹងជំទាស់ ឬតំណាងមួយច្បាប់ ដល់គណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោតពាក់ព័ន្ធមួយច្បាប់ ដល់គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតពាក់ព័ន្ធមួយច្បាប់ និងរក្សាទុកជាឯកសារមួយច្បាប់

—ផ្តល់ដំណឹងដល់អ្នកប្តឹងជំទាស់ និងសាមីគណបក្សនយោបាយ ឬតំណាងថា សេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជាសេចក្តីសម្រេចចុងក្រោយ ។

មាត្រា ៦២._

ក្នុងករណីប្តឹងជំទាស់ត្រូវបានយល់ព្រម គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ត្រូវបដិសេធបេក្ខភាព ឬបញ្ជីបេក្ខជននៃគណបក្សនយោបាយដែលមានការប្តឹងជំទាស់នោះ រួចហើយលុបបេក្ខភាព ឬបញ្ជីបេក្ខជននោះចេញ ព្រមទាំងដកហូត និងបដិសេធលិខិតបញ្ជាក់ការចុះបញ្ជីបេក្ខជននោះ ។

មាត្រា ៦៣._

បញ្ជីបេក្ខជនដំបូងនឹងក្លាយទៅជាបញ្ជីបេក្ខជនផ្លូវការ ប្រសិនបើគ្មានបណ្តឹងជំទាស់មកលើបញ្ជីនេះ ក្នុងរយៈពេលដូចដែលបានកំណត់ក្នុងមាត្រា ៥៨ នៃច្បាប់នេះ ឬការប្តឹងជំទាស់ត្រូវបានដោះស្រាយស្របតាមលក្ខខណ្ឌ ដូចមានចែងក្នុងមាត្រា ៦០ មាត្រា ៦១ និង មាត្រា ៦២ នៃច្បាប់នេះ ។

មាត្រា ៦៤._

ផ្អែកលើបញ្ជីបេក្ខជនផ្លូវការដូចមានចែងក្នុងមាត្រា ៦៣ នៃច្បាប់នេះ គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតត្រូវធ្វើការចាប់ឆ្នោត ដើម្បីកំណត់លំដាប់លេខរៀងបញ្ជីបេក្ខជនដែលត្រូវដាក់លើ



Handwritten signature or mark.

សន្តិកម្ម និងធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលនៃការចាប់ឆ្នោតនេះ ទៅគណៈកម្មាធិការជាតិរៀបចំ-
ការបោះឆ្នោត តាមរយៈគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ។

នីតិវិធីនៃការចាប់ឆ្នោតត្រូវកំណត់ដោយបទបញ្ជា និងនីតិវិធីរបស់គណៈកម្មាធិការជាតិរៀបចំ-
ការបោះឆ្នោត ។

មាត្រា ៦៥._

គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតត្រូវបិទផ្សាយជាសាធារណៈនៅទីស្នាក់ការរបស់
ខ្លួននូវបញ្ជីបេក្ខជនផ្លូវការ និងឈ្មោះបេក្ខជនក្នុងបញ្ជីនីមួយៗ ក្នុងរយៈពេលយ៉ាងយូរ ០៧ (ប្រាំពីរ)
ថ្ងៃ ។

បញ្ជីបេក្ខជនផ្លូវការ ឈ្មោះ និងលំដាប់ឈ្មោះបេក្ខជននៅក្នុងបញ្ជីមិនអាចកែប្រែបានឡើយ ។

មាត្រា ៦៦._

គណបក្សនយោបាយ និងបេក្ខជននៅក្នុងបញ្ជីបេក្ខជននៃគណបក្សនយោបាយនីមួយៗ ដែល
បានចុះបញ្ជីជាផ្លូវការ ត្រូវគោរពក្រមសីលធម៌ដែលកំណត់ដោយគណៈកម្មាធិការជាតិរៀបចំការបោះ
ឆ្នោត ។

ជំពូកទី ៧

ការយោសាសបោះឆ្នោត

មាត្រា ៦៧._

ការយោសាសបោះឆ្នោតមានបំណងឲ្យគណបក្សនយោបាយ ដែលបានអនុញ្ញាតឲ្យចុះបញ្ជី
បេក្ខជន និងបេក្ខជន ធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួនក្នុងការ
អភិវឌ្ឍឃុំ សង្កាត់ដល់អ្នកបោះឆ្នោត ។

មាត្រា ៦៨._

ការយោសាសបោះឆ្នោត គឺជាសកម្មភាពមួយចំនួនដែលត្រូវធ្វើជាសាធារណៈ ដើម្បីបញ្ចុះបញ្ចូល
អ្នកបោះឆ្នោតឲ្យបោះឆ្នោតគាំទ្របេក្ខជន ឬគណបក្សនយោបាយណាមួយ មានដូចជា ៖

- ការជួបប្រជុំជាសាធារណៈរបស់គណបក្សនយោបាយ ឬបេក្ខជន
- ការរៀបចំក្បួនព្យុហយាត្រា ឬក្បួនដំណើរដោយក្រុមច្រើនជើង ឬដោយឈានជំនិះគ្រប់

ប្រភេទនៅឃុំ សង្កាត់ យ៉ាងច្រើន ០២ (ពីរ) ដង ក្នុងអំឡុងពេលយោសាសបោះឆ្នោត

ការជួបជុំ ឬការយោសាសតាមផ្ទះ



- ការផ្សព្វផ្សាយតាមវិទ្យុ ឬទូរទស្សន៍ ឬសារព័ត៌មាន
 - ការផ្សព្វផ្សាយតាមរលកអាកាស ឬការយោសាសនាតាមឧបករណ៍បំពង់សំឡេង ឬតាមរយៈការចាក់ផ្សាយកាសែតវីដេអូ ឬវីស៊ីឌី ឬឌីវីឌី ក្នុងរោងវីដេអូសាធារណៈ ឬទីធ្លាសាធារណៈ
 - សកម្មភាពបិទផ្សាយនូវបដិពាក្យស្លោក ឬកម្មវិធីនយោបាយ ឬរូបភាពយោសាសនា
 - សកម្មភាពចែកចាយខិតប័ណ្ណគណបក្សនយោបាយ
 - សកម្មភាពចែកចាយស្លាកសញ្ញាគណបក្សនយោបាយ ឬមួក សម្លៀកបំពាក់ សម្ភារផ្សេងៗទៀតដែលបោះពុម្ព ឬគូរ ឬផលិតដែលមានស្លាកសញ្ញាគណបក្សនយោបាយ ឬ បេក្ខជន ជូនអ្នកបោះឆ្នោត
 - សកម្មភាពលើកបដិសាធារណៈណាមួយ ឬនិងដំឡើងបន្ទះក្តារបិទក្រដាសផ្សាយ
 - ការប្រគល់នូវនិងកន្លែងណាមួយ ឬការច្រៀងចម្រៀងយោសាសនា ឬការលេងភ្លេងយោសាសនា
- បោះឆ្នោត
- ការរៀបចំកម្មវិធីប្រកួតកីឡា ។

មាត្រា ៦៩.-

ស្លាកសញ្ញាគណបក្សនយោបាយអាចលើកនៅទីសាធារណៈ ដោយមានការសម្របសម្រួលពីអាជ្ញាធរឃុំ សង្កាត់ផ្នែកលើគោលការណ៍ស្មើភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសោភ័ណភាពសាធារណៈ ។

ស្លាកសញ្ញាគណបក្សនយោបាយ និងសម្ភារយោសាសនារបស់គណបក្សនយោបាយមិនត្រូវបានអនុញ្ញាតឲ្យលើក ឬបិទនៅក្នុងបរិវេណ ឬលើអគារ ឬការិយាល័យរបស់រដ្ឋ ។

ហាមគណបក្សនយោបាយលើក ឬបិទស្លាកសញ្ញាគណបក្សនយោបាយ បដិយោសាសនា រូបសញ្ញាយោសាសនា ពាក្យស្លោក ខិតប័ណ្ណនៅតាមលំនៅឋានរបស់ប្រជាពលរដ្ឋ ប្រសិនមិនមានការយល់ព្រមជាមុនពីម្ចាស់លំនៅឋាន ។ ប្រជាពលរដ្ឋជាម្ចាស់លំនៅឋានមានសិទ្ធិសម្រេចលើក ឬបិទ ឬមិនលើក ឬមិនបិទ ស្លាកសញ្ញា បដិយោសាសនា រូបសញ្ញាយោសាសនា ពាក្យស្លោក ខិតប័ណ្ណរបស់គណបក្សណាមួយបាន ។

ស្លាកសញ្ញាគណបក្សនយោបាយ ឬសម្ភារយោសាសនារបស់គណបក្សនយោបាយ ដែលស្ថិតនៅក្នុងរង្វង់ ១០០ (មួយរយ) ម៉ែត្រ ពីការិយាល័យបោះឆ្នោត ត្រូវយកចេញយ៉ាងយូរ បំផុតនៅថ្ងៃបញ្ចប់ការយោសាសនាបោះឆ្នោត លើកលែងតែស្លាកសញ្ញាដែលមាននៅទីស្នាក់ការ អចិន្ត្រៃយ៍របស់គណបក្សនយោបាយ ។

គណបក្សនយោបាយត្រូវប្រមូលយកមកវិញនូវប័ណ្ណប្រកាស ឬប័ណ្ណបិទផ្សាយ បដិ ឯកសារយោសាសនាទាំងអស់របស់ខ្លួនពីគ្រប់កន្លែងសាធារណៈ ក្នុងរយៈពេល ១៥ (ដប់ប្រាំ) ថ្ងៃ បន្ទាប់ពីថ្ងៃបោះឆ្នោត ។



Handwritten mark or signature.

មាត្រា ៧០._

ការយោសាសនាបោះឆ្នោតមានរយៈពេល ១៤ (ដប់បួន) ថ្ងៃ ហើយគ្រប់សកម្មភាពយោសាសនាត្រូវបញ្ចប់ ២៤ (ម្ភៃបួន) ម៉ោង មុនថ្ងៃបោះឆ្នោត ។

ការស្ទង់មតិ និងការផ្សព្វផ្សាយលទ្ធផលនៃការស្ទង់មតិអំពីកិច្ចការបោះឆ្នោត ត្រូវអនុវត្តតាមបទប្បញ្ញត្តិ ដូចមានចែងក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ។

មាត្រា ៧១._

គណបក្សនយោបាយ និងបេក្ខជនទាំងអស់ត្រូវចៀសវាងប្រព្រឹត្តិអំពើគំរាមកំហែង ឬបំភិតបំភ័យ ឬអំពើហិង្សាទៅលើប្រជាពលរដ្ឋ ទៅលើគណបក្សនយោបាយ ឬបេក្ខជនដទៃទៀត ។

គ្រប់គណបក្សនយោបាយ និងបេក្ខជនទាំងអស់ មិនត្រូវញុះញង់អ្នកគាំទ្រ ឬអ្នកបោះឆ្នោតឲ្យប្រព្រឹត្តិអំពើរំលោភ គំរាមកំហែង អំពើហិង្សា ឬបំភិតបំភ័យទៅលើបុគ្គល ឬគណបក្សនយោបាយដទៃទៀតឡើយ ។

គ្រប់គណបក្សនយោបាយ បេក្ខជន ឬតំណាងទាំងអស់ មិនត្រូវនិយាយដោយផ្ទាល់មាត់ ឬដោយប្រយោល ឬសរសេរជាលាយលក្ខណ៍អក្សរក្នុងន័យ អសីលធម៌ ប្រមាថ មាក់ងាយទៅលើបេក្ខជន អ្នកគាំទ្រ ឬលើបុគ្គលណាមួយឡើយ ។

គ្រប់គណបក្សនយោបាយ បេក្ខជន ឬអ្នកគាំទ្រទាំងអស់ មិនត្រូវធ្វើការគំរាមកំហែង បំភិតបំភ័យ និងលួងលោមឲ្យបុគ្គលផ្ដិតមេដៃ ឬស្បថ ឬសន្យាបោះឆ្នោតឲ្យគណបក្សនយោបាយណាមួយឡើយ ។

គ្រប់គណបក្សនយោបាយ បេក្ខជន ឬតំណាងទាំងអស់មិនត្រូវផ្តល់អំណោយជាថវិកា ឬជាសម្ភារដែលជាដ្ឋានលើកទឹកចិត្ត ទោះបីតាមមធ្យោបាយ ឬរូបភាពណាក៏ដោយ ដល់ស្ថាប័ន អង្គការ ឬបុគ្គលណាម្នាក់ក្នុងគោលបំណងទិញទឹកចិត្តអ្នកបោះឆ្នោត ។

មាត្រា ៧២._

មន្ត្រីរាជការស៊ីវិល អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងយោធពលខេមរភូមិន្ទ នគរបាលជាតិ និងមន្ត្រីតុលាការ មិនត្រូវ ៖

-ប្រើឥទ្ធិពល អំណាចនៃតួនាទីរបស់ខ្លួនដោយប្រយោល ឬចំពោះ ទៅលើដំណើរការបោះឆ្នោត ដូចជាការនិយាយដោយផ្ទាល់ ឬដោយប្រយោល ឬជាលាយលក្ខណ៍អក្សរ ដែលមានន័យគំរាមកំហែង ដល់អាយុជីវិត រូបរាងកាយ ឬការប៉ុនប៉ងបំផ្លិចបំផ្លាញ ធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ ការដាក់បង្ហាញ ឬប្រើប្រាស់នូវគ្រឿងសញ្ញាផង ដើម្បីបំភិតបំភ័យ

-ប្រើប្រាស់អគារ ឬការិយាល័យរបស់រដ្ឋ ដើម្បីយោសាសនាបោះឆ្នោត ស្វែងរកសំឡេងឆ្នោតឲ្យគណបក្សនយោបាយ ឬបេក្ខជនណាមួយ



Dea

-ចូលរួមសកម្មភាពក្នុងការយោសាសនាបោះឆ្នោត សម្រាប់គណបក្សនយោបាយ ឬបេក្ខជនណាមួយ ឡើយ ។

ការចូលរួមសកម្មភាពក្នុងការយោសាសនាបោះឆ្នោត ដែលត្រូវបានហាមឃាត់ចំពោះមន្ត្រីរាជការស៊ីវិល អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងយោធពលខេមរភូមិន្ទ នគរបាលជាតិ និងមន្ត្រីតុលាការ ដែលកំពុង បំពេញភារកិច្ច ត្រូវបានកំណត់ដូចតទៅ ៖

- ជាសមាជិកនៃគណៈកម្មការអចិន្ត្រៃយ៍ផ្នែកព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ឬគណៈ- កម្មការយោសាសនាបោះឆ្នោតនៃគណបក្សនយោបាយណាមួយ ។
- ការជួបជុំ ឬការចូលរួមក្នុងក្បួនដង្ហែ ឬក្បួនល្បហាយាត្រា ដើម្បីគាំទ្រដល់គណបក្ស នយោបាយណាមួយ ឬ/និងបេក្ខជនណាម្នាក់ ។
- ការចូលរួមក្នុងការស្ទង់មតិប្រជាពលរដ្ឋ ដែលធ្វើឡើងសម្រាប់គណបក្សនយោបាយ ណាមួយ ឬបេក្ខជនណាម្នាក់ ។
- ការបើកបរយានជំនិះរបស់គណបក្សនយោបាយណាមួយ ឬបេក្ខជនណាម្នាក់ ។
- ការធ្វើសកម្មភាពចែកចាយសម្ភារយោសាសនាបោះឆ្នោត ដល់អ្នកបោះឆ្នោត ក្នុងគោល បំណងគាំទ្រគណបក្សនយោបាយ ឬ/និងបេក្ខជនណាម្នាក់ ។
- ការធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈ ដើម្បីគាំទ្រគណបក្សនយោបាយណាមួយ ឬ/និងបេក្ខជនណាម្នាក់ ។
- ការចូលរួមលេងភ្លេង ឬ/និងច្រៀងចម្រៀង ឬ/និងផ្សព្វផ្សាយសារនយោបាយផ្សេងៗ តាមរយៈឧបករណ៍បំពង់សំឡេងនានា ដើម្បីគាំទ្រគណបក្សនយោបាយណាមួយ ឬ/និង បេក្ខជនណាម្នាក់ ។

មាត្រា ៧៣._

បន្ទាប់ពីបញ្ចប់ម៉ោងធ្វើការ ឬស្ថិតនៅក្រៅម៉ោងការងារ ឬមិនស្ថិតក្នុងពេលបំពេញការងារក្នុង សមត្ថភាពផ្លូវការ មន្ត្រីរាជការស៊ីវិល អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងយោធពលខេមរភូមិន្ទ នគរបាលជាតិ និងមន្ត្រីតុលាការ អាចចូលរួមក្នុងសកម្មភាពយោសាសនាគាំទ្រចំពោះគណបក្សនយោបាយ ណាមួយ ឬបេក្ខជនណាម្នាក់ ប៉ុន្តែមិនត្រូវស្លៀកពាក់ឯកសណ្ឋាន មិនត្រូវមានអាវុធជាប់នឹងខ្លួន និង មិនត្រូវធ្វើអ្វីដែលនាំឲ្យមានការគំរាមកំហែងឡើយ ។

មាត្រា ៧៤._

អង្គការមិនមែនរដ្ឋាភិបាល ឬសមាគមក្នុងស្រុក និងសមាគម ឬអង្គការអន្តរជាតិដែលបំពេញ ការងារក្នុងព្រះរាជាណាចក្រកម្ពុជា ឬជនបរទេស ត្រូវប្រកាន់ជំហរអព្យាក្រឹតឥតលម្អៀងនៅក្នុងការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ។



2014

អង្គការមិនមែនរដ្ឋាភិបាល ឬសមាគមក្នុងស្រុក និងសមាគម ឬអង្គការអន្តរជាតិដែលបំពេញ ការងារក្នុងព្រះរាជាណាចក្រកម្ពុជា មិនត្រូវធ្វើសកម្មភាពណាមួយ ទោះដោយផ្ទាល់ក្តី ឬដោយប្រយោលក្តី ដូចខាងក្រោម ៖

-ផ្តួចផ្តើម ឬចូលរួមក្នុងការយោសាសនាបោះឆ្នោតរបស់គណបក្សនយោបាយណាមួយ ឬបេក្ខជន ណាម្នាក់ ។ ការផ្តួចផ្តើម ឬការចូលរួមយោសាសនា រួមមាន ៖

- ការបញ្ចុះបញ្ចូល ឬការប្រមូលផ្តុំប្រជាពលរដ្ឋឲ្យចូលរួមយោសាសនា ដើម្បីគាំទ្រគណបក្ស នយោបាយណាមួយ ឬបេក្ខជនណាម្នាក់ ។
- ការចូលរួមក្នុងក្បួនដង្ហែ ឬការប្រជុំរបស់គណបក្សនយោបាយណាមួយ ឬបេក្ខជន ណាម្នាក់ ។
- ការចូលរួមផ្សព្វផ្សាយគោលនយោបាយ ឬសម្ភារយោសាសនាបោះឆ្នោតរបស់គណបក្ស នយោបាយណាមួយ ឬបេក្ខជនណាម្នាក់ ។
- ការចូលជាសមាជិកគណៈកម្មការយោសាសនាបោះឆ្នោតនៃគណបក្សនយោបាយណាមួយ ។

-ចេញសេចក្តីថ្លែងការណ៍ ឬធ្វើសកម្មភាពណាមួយក្នុងគោលបំណងគាំទ្រ ឬបង្ហាញភាពល្បឿង ទៅរក ឬប្រឆាំងនឹងគណបក្សនយោបាយណាមួយ ឬបេក្ខជនណាម្នាក់ ។ ការចេញសេចក្តីថ្លែងការណ៍ ការធ្វើសកម្មភាពគាំទ្រ ឬការបង្ហាញភាពល្បឿង រួមមាន ៖

- ការស្ទង់មតិក្នុងគោលបំណងប្រើឲ្យគណបក្សនយោបាយណាមួយ ឬបេក្ខជនណាម្នាក់ ។
- ការសរសេរជាលាយលក្ខណ៍អក្សរ ឬផ្តល់បទសម្ភាសន៍ដល់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងន័យ គាំទ្រគណបក្សនយោបាយណាមួយ ឬបេក្ខជនណាម្នាក់ ។
- ការនិយាយដោយផ្ទាល់ ឬដោយប្រយោល ឬសរសេរជាលាយលក្ខណ៍អក្សរក្នុងន័យ ប្រមាថ មាក់ងាយគណបក្សនយោបាយណាមួយ ឬបេក្ខជនណាម្នាក់ ។
- ការដាក់តាំង ឬបិទផ្សាយរូបភាព ឬឯកសារផ្សេងៗ ភ្ជាប់នឹងយានយន្តរបស់អង្គការខ្លួន ឬនៅក្នុងបរិវេណនៃទីកន្លែងធ្វើការរបស់ខ្លួន ដើម្បីគាំទ្រគណបក្សនយោបាយណាមួយ ឬបេក្ខជនណាម្នាក់ ។

-ផ្តល់មធ្យោបាយជាថវិកា សម្ភារ បរិក្ខារ ធនធានមនុស្ស ឬមធ្យោបាយផ្សេងៗ ដើម្បីគាំទ្រ គណបក្សនយោបាយណាមួយ ឬបេក្ខជនណាម្នាក់ ដែលរួមមាន ៖

- ការផ្តល់យានយន្តគ្រប់ប្រភេទ ដើម្បីជាមធ្យោបាយសម្រាប់ការយោសាសនាបស់គណបក្ស នយោបាយណាមួយ ឬបេក្ខជនណាម្នាក់ ។
- ការផ្តល់ថវិកា សម្ភារ និងបរិក្ខារប្រើប្រាស់ផ្សេងៗជូនប្រជាពលរដ្ឋសម្រាប់ចូលរួមក្នុង សកម្មភាពយោសាសនា ដើម្បីគាំទ្រគណបក្សនយោបាយណាមួយ ឬបេក្ខជនណាម្នាក់ ។



- ការផ្តល់ថវិកា សម្ភារ និងបរិក្ខារ សម្រាប់ដង្ហែកកូនយោសនា ការជួបជុំជាសាធារណៈ ការសម្តែងសិល្បៈ និងការបោះពុម្ពសម្ភារយោសនា ទោះដោយផ្ទាល់ក្តី ឬប្រយោលក្តី ដើម្បីគាំទ្រគណបក្សនយោបាយណាមួយ ឬបេក្ខជនណាម្នាក់ ។

មាត្រា ៧៥._

ហាមជនបរទេសដែលមានវត្តមានក្នុងព្រះរាជាណាចក្រកម្ពុជា ធ្វើសកម្មភាពដោយផ្ទាល់ ឬដោយប្រយោលក្នុងការយោសនាបោះឆ្នោត ដើម្បីគាំទ្រ ឬប្រឆាំងគណបក្សនយោបាយណាមួយ ឬបេក្ខជនណាម្នាក់ ។

មាត្រា ៧៦._

ក្នុងពេលយោសនាបោះឆ្នោត និងពេលបោះឆ្នោត គណបក្សនយោបាយទាំងអស់ បេក្ខជនទាំងអស់ សមាជិកនៃគណបក្សនយោបាយទាំងអស់ អ្នកគាំទ្រទាំងអស់ ត្រូវគោរពតាមវិធាន បទប្បញ្ញត្តិ និងគោលការណ៍ ដែលចែងក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងក្រុមសីលធម៌ គោរពតាមបទបញ្ជា និងនីតិវិធីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គោរពតាមគោលការណ៍សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ។

របៀប បែបបទប្តឹងជំទាស់ ឬតវ៉ាក្នុងពេលយោសនាបោះឆ្នោត និងការដោះស្រាយពាក្យបណ្តឹង ត្រូវកំណត់ដោយបទបញ្ជា និងនីតិវិធីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។

មាត្រា ៧៧._

កាសែត វិទ្យុ និងទូរទស្សន៍របស់រដ្ឋត្រូវផ្សព្វផ្សាយគ្រប់ព័ត៌មាន ដែលស្នើឡើងដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដោយឥតគិតថ្លៃ ដើម្បីផ្សព្វផ្សាយអំពីការប្រព្រឹត្តទៅនៃការបោះឆ្នោត និងការចាត់ចែងអប់រំការបោះឆ្នោត ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវចាត់វិធានការ ដើម្បីផ្សព្វផ្សាយអត្ថបទយោសនាតាមសំណើរបស់គណបក្សនយោបាយ ដែលបានចុះបញ្ជីឈរឈ្មោះបោះឆ្នោត ផ្អែកតាមគោលការណ៍ស្មើភាព និងតាមលំដាប់ពេលមុនក្រោយ ។

មាត្រា ៧៨._

អ្នកគ្រប់គ្រងរោងមហាស្រព មណ្ឌលកីឡា ឧទ្យាន ឬទីធ្លាសាធារណៈ ឬសាលាសាធារណៈ ត្រូវផ្តល់ទីកន្លែងរបស់ខ្លួនដល់បេក្ខជន ឬគណបក្សនយោបាយដែលមានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ដែលសុំជួលប្រើប្រាស់សម្រាប់យោសនា ដោយផ្អែកលើគោលការណ៍ស្មើភាព និងតាមលំដាប់លំដោយ តាមកាលបរិច្ឆេទនៃការស្នើសុំ ។



am

គណបក្សនយោបាយ ឬបេក្ខជន ដែលមានបំណងជួលរោងមហាស្រព មណ្ឌលកីឡា ឧទ្យាន ឬទីធ្លាសាធារណៈ ឬសាលាសាធារណៈ ត្រូវដាក់ពាក្យសុំទៅអ្នកគ្រប់គ្រងយ៉ាងហោច ០៣ (បី) ថ្ងៃ មុនថ្ងៃប្រជុំយោសនា ហើយត្រូវឆ្លើយសេចក្តីចម្លងនៃពាក្យសុំនេះមួយច្បាប់ដល់គណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត ។

អ្នកគ្រប់គ្រង ត្រូវឆ្លើយតបទៅនឹងពាក្យស្នើសុំមិនឲ្យលើស ២៤ (ម្ភៃបួន) ម៉ោង ក្រោយពីបាន ទទួលពាក្យស្នើសុំ ។

មាត្រា ៧៩._

ហាមប្រើប្រាស់ថវិកា សម្ភារ មធ្យោបាយដឹកជញ្ជូន ដែលជាសម្បត្តិរបស់រដ្ឋ ដើម្បីធ្វើសកម្មភាព យោសនាបោះឆ្នោតឲ្យគណបក្សនយោបាយណាមួយ ឬបេក្ខជនណាម្នាក់ និងការប្រើប្រាស់មធ្យោបាយ ដឹកជញ្ជូនដែលជាសម្បត្តិរបស់រដ្ឋ ដើម្បីដឹកជញ្ជូនអ្នកបោះឆ្នោតទៅកាន់ការិយាល័យបោះឆ្នោត ។

មាត្រា ៨០._

គណបក្សនយោបាយនៃបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ឬបេក្ខជនអាចធ្វើការយោសនានៅ តាមកន្លែងឯកជនបាន តែត្រូវមានការយល់ព្រមជាមួយម្ចាស់កន្លែងនោះ ហើយត្រូវជូនដំណឹងជាមុន ទៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតអំពីកាលបរិច្ឆេទនៃការយោសនាបោះឆ្នោតនោះ ។

មាត្រា ៨១._

គណបក្សនយោបាយ ឬបេក្ខជន ឬអ្នកគាំទ្រមិនត្រូវជ្រៀតជ្រែក ឬធ្វើឲ្យរាំងស្ទះដល់សកម្មភាព របស់គណបក្សនយោបាយបេក្ខជន ឬអ្នកគាំទ្រផ្សេងទៀត ។

មាត្រា ៨២._

អាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលទទួលខុសត្រូវការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង វិស័យការងារដទៃទៀត ត្រូវផ្តល់កិច្ចសហប្រតិបត្តិការដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ជាដាច់ខាត ដើម្បីរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយក្នុងសម័យបោះឆ្នោត ការចុះបញ្ជីបេក្ខជនឈរឈ្មោះ បោះឆ្នោត ការយោសនាបោះឆ្នោត ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលបោះ- ឆ្នោត តាមសំណើរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬគណៈកម្មការរៀបចំការបោះឆ្នោត គ្រប់លំដាប់ថ្នាក់ ។



ជំពូកទី ៨
ភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កេតការណ៍

មាត្រា ៨៣._

គណបក្សនយោបាយ ដែលមានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ មានសិទ្ធិចាត់តាំងតំណាងរបស់ខ្លួន ០២ (ពីរ) រូប ពេញសិទ្ធិ ០១ (មួយ) រូប និងបម្រុង ០១ (មួយ) រូប ក្នុងចំណោមអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ហៅថាភ្នាក់ងារគណបក្សនយោបាយ នៅតាមការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោតនីមួយៗក្នុងឃុំ សង្កាត់ដែលខ្លួនឈរ ឈ្មោះបោះឆ្នោត ។

ភ្នាក់ងារគណបក្សនយោបាយនៅតាមការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត មួយ ត្រូវមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតនៃការិយាល័យបោះឆ្នោតណាមួយក្នុង ឃុំ សង្កាត់ ។

ភ្នាក់ងារគណបក្សនយោបាយ ត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងការិយាល័យបោះឆ្នោត និង ការិយាល័យរាប់សន្លឹកឆ្នោតតែម្នាក់ប៉ុណ្ណោះ ។

ភ្នាក់ងារបម្រុងគណបក្សនយោបាយ ត្រូវអនុញ្ញាតឲ្យជំនួសភ្នាក់ងារពេញសិទ្ធិ ក្នុងករណីភ្នាក់ងារ ពេញសិទ្ធិអវត្តមាន ។

មាត្រា ៨៤._

គណបក្សនយោបាយ ដែលមានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ត្រូវដាក់ពាក្យសុំចុះឈ្មោះភ្នាក់ងារ និងភ្នាក់ងារបម្រុងរបស់ខ្លួនមកគណៈកម្មការ ឃុំ សង្កាត់ រៀបចំការបោះឆ្នោត ក្នុងរយៈពេលយ៉ាងយូរ ០៧ (ប្រាំពីរ) ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទនៃការបិទផ្សាយ បញ្ជីបេក្ខជន តាមលក្ខខណ្ឌដូចមានចែងក្នុងមាត្រា ៦៥ នៃច្បាប់នេះ ។

ពាក្យសុំចុះឈ្មោះជាភ្នាក់ងារគណបក្សនយោបាយ ត្រូវបញ្ជាក់នាមត្រកូល នាមខ្លួន ថ្ងៃ ខែ ឆ្នាំ កំណើត អាសយដ្ឋាន និងលិខិតបញ្ជាក់ការចុះឈ្មោះបោះឆ្នោត នៅការិយាល័យបោះឆ្នោតណាមួយ ក្នុងឃុំ សង្កាត់នោះ និងការិយាល័យបោះឆ្នោតដែលភ្នាក់ងារនោះ ត្រូវបំពេញការងារ ។

មាត្រា ៨៥._

គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតត្រូវចុះឈ្មោះ ហើយផ្តល់ប័ណ្ណសម្គាល់ដល់ភ្នាក់ងារ គណបក្សនយោបាយណាដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ ដូចមានចែងក្នុង មាត្រា ៨៣ និងមាត្រា ៨៤ នៃច្បាប់នេះ ។



Handwritten signature or mark.

ក្នុងករណីភ្នាក់ងារ និងភ្នាក់ងារបម្រុងណាម្នាក់ដែលបំពេញមិនបានត្រឹមត្រូវតាមលក្ខខណ្ឌ ដូចមានចែងក្នុងមាត្រា ៨៣ និងមាត្រា ៨៤ នៃច្បាប់នេះ គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតត្រូវបដិសេធឈ្មោះរបស់ជននោះជាលាយលក្ខណ៍អក្សរទៅសាមីគណបក្សនយោបាយ ក្នុងរយៈពេលយ៉ាងយូរ ០៣ (បី) ថ្ងៃ ក្រោយពីបានទទួលពាក្យស្នើសុំ ។

គណបក្សនយោបាយមានសិទ្ធិដាក់ពាក្យស្នើសុំចុះឈ្មោះភ្នាក់ងារ និងភ្នាក់ងារបម្រុងរបស់ខ្លួនជាថ្មីមួយលើកទៀត ជំនួសឈ្មោះភ្នាក់ងារ និងភ្នាក់ងារបម្រុងដែលបានបដិសេធ មកគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ក្នុងរយៈពេលយ៉ាងយូរ ០៣ (បី) ថ្ងៃ បន្ទាប់ពី បានទទួលលិខិតជូនដំណឹងជាលាយលក្ខណ៍អក្សរអំពីការបដិសេធ ។

មាត្រា ៨៦._

សមាគម និងអង្គការមិនមែនរដ្ឋាភិបាល មានសិទ្ធិចូលរួមក្នុងឋានៈជាអ្នកសង្កេតការណ៍ក្នុងដំណើរការបោះឆ្នោតទាំងមូល ។

មាត្រា ៨៧._

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវកំណត់ដោយបទបញ្ជា និងនីតិវិធីនូវ ៖

- ចំនួនអ្នកសង្កេតការណ៍នៃសមាគម និងអង្គការមិនមែនរដ្ឋាភិបាលសម្រាប់ការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោតនីមួយៗ
- លក្ខណសម្បត្តិរបស់អ្នកសង្កេតការណ៍នៃសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ។

មាត្រា ៨៨._

សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវរៀបចំសុំចុះឈ្មោះជាអ្នកសង្កេតការណ៍ នៃសមាគម និងអង្គការមិនមែនរដ្ឋាភិបាលទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទៅតាមពេលវេលា និងបទបញ្ជា និងនីតិវិធី ដែលកំណត់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។

មាត្រា ៨៩._

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវចុះឈ្មោះ និងផ្តល់ប័ណ្ណសម្គាល់ឲ្យអ្នកសង្កេតការណ៍ណាដែលមានលក្ខណសម្បត្តិត្រឹមត្រូវ តាមការកំណត់ ដូចមានចែងក្នុងបទបញ្ជា និងនីតិវិធីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។

មាត្រា ៩០._

ក្នុងករណីអ្នកសង្កេតការណ៍ណាម្នាក់ ដែលគ្មានលក្ខណសម្បត្តិគ្រប់គ្រាន់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបដិសេធឈ្មោះរបស់ជននោះ ជាលាយលក្ខណ៍អក្សរទៅសាមី សមាគម



និងអង្គការមិនមែនរដ្ឋាភិបាល ដែលបានដាក់ពាក្យសុំសង្កេតការណ៍បោះឆ្នោត ក្នុងរយៈពេលយ៉ាងយូរ ០៥ (ប្រាំ) ថ្ងៃ បន្ទាប់ពីថ្ងៃបានទទួលពាក្យស្នើសុំ ។

មាត្រា ៩១._

សមាគម និងអង្គការមិនមែនរដ្ឋាភិបាល មានសិទ្ធិដាក់ពាក្យសុំចុះឈ្មោះជាអ្នកសង្កេតការណ៍ នៃសមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាថ្មីមួយលើកទៀត ជំនួសឈ្មោះអ្នកសង្កេតការណ៍ ដែល បានបដិសេធឱ្យមកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតក្នុង រយៈពេលយ៉ាងយូរ ០៣ (បី) ថ្ងៃ បន្ទាប់ពីបានទទួលលិខិតជូនដំណឹងជាលាយលក្ខណ៍អក្សរ អំពីការបដិសេធ ។

មាត្រា ៩២._

ភ្នាក់ងារគណបក្សនយោបាយនីមួយៗដែលទទួលបានការអនុញ្ញាត មានសិទ្ធិមានវត្តមាននៅ តាមការិយាល័យបោះឆ្នោត ឬការិយាល័យរាប់សន្លឹកឆ្នោត តាមបទបញ្ជា និងនីតិវិធីរបស់គណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត ។

មាត្រា ៩៣._

ក្នុងការសង្កេតមើលដំណើរការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត ភ្នាក់ងារគណបក្សនយោបាយ មានសិទ្ធិជំទាស់ ឬការតវ៉ា រាល់ការរំលោភទៅលើច្បាប់នេះ ឬលើបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត ដែលភ្នាក់ងារនោះបានឃើញផ្ទាល់ ។

មាត្រា ៩៤._

ការជំទាស់ ឬការតវ៉ា ដូចមានចែងក្នុងមាត្រា៩៣ នៃច្បាប់នេះ ត្រូវធ្វើឡើងទៅប្រធានគណៈ- កម្មការការិយាល័យបោះឆ្នោត ឬប្រធានគណៈកម្មការការិយាល័យរាប់សន្លឹកឆ្នោត នៅពេលមានការ រំលោភ ឬបន្ទាប់ពីមានការរំលោភ ។

មាត្រា ៩៥._

របៀប បែបបទនៃការជំទាស់ ឬការតវ៉ា ដូចមានចែងក្នុងមាត្រា ៩៣ និងមាត្រា ៩៤ នៃច្បាប់នេះ ត្រូវកំណត់ដោយបទបញ្ជា និងនីតិវិធីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។

មាត្រា ៩៦._

ក្នុងការសង្កេតមើលដំណើរការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត ភ្នាក់ងារគណបក្សនយោបាយ មិនត្រូវ ៖

- ផ្តល់ការណែនាំ ឬស្តីបន្ទោសដល់មន្ត្រីបោះឆ្នោត និងមន្ត្រីរាប់សន្លឹកឆ្នោត
- រំខាន ឬជ្រៀតជ្រែកដំណើរការបោះឆ្នោត និងដំណើរការរាប់សន្លឹកឆ្នោត



–លើកឡើងនូវការជំទាស់ ឬការតវ៉ាទៅជនណាម្នាក់ក្រៅពីប្រធានគណៈកម្មការ ការិយាល័យ បោះឆ្នោត ឬប្រធានគណៈកម្មការការិយាល័យរាប់សន្លឹកឆ្នោតបានឡើយ

–រំលោភទៅលើបទប្បញ្ញត្តិទាំងឡាយនៃច្បាប់នេះ ឬបទបញ្ជា និងនីតិវិធីរបស់គណៈកម្មាធិការ- ជាតិរៀបចំការបោះឆ្នោត ។

មាត្រា ៩៧._

ក្នុងការសង្កេតមើលដំណើរការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត អ្នកសង្កេតការណ៍មិនត្រូវ ៖

–ផ្តល់ការណែនាំ ឬស្តីបន្ទោសដល់មន្ត្រីបោះឆ្នោត និងមន្ត្រីរាប់សន្លឹកឆ្នោត

–ខាន ឬជ្រៀតជ្រែកដំណើរការបោះឆ្នោត និងដំណើរការរាប់សន្លឹកឆ្នោត

–រំលោភទៅលើបទប្បញ្ញត្តិទាំងឡាយនៃច្បាប់នេះ ឬបទបញ្ជា និងនីតិវិធីរបស់គណៈកម្មាធិការ- ជាតិរៀបចំការបោះឆ្នោត ។

មាត្រា ៩៨._

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវធ្វើការផ្សព្វផ្សាយដល់គណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលទទួលសង្កេតការណ៍បោះឆ្នោតអំពីការគ្រប់គ្រង និងការប្រព្រឹត្ត ទៅនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់បទប្បញ្ញត្តិសំខាន់ៗនៃច្បាប់ស្តីពីការគ្រប់គ្រង រដ្ឋបាលឃុំ សង្កាត់ ព្រមទាំងបទបញ្ជា និងនីតិវិធីរបស់ខ្លួន ។

មាត្រា ៩៩._

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវអញ្ជើញតំណាងអង្គការមិនមែនរដ្ឋាភិបាល បរទេស តំណាងប្រទេសនានា និងតំណាងអង្គការអន្តរជាតិឲ្យចូលរួមសង្កេតការណ៍ការបោះឆ្នោត ។

មាត្រា ១០០._

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អាចតាក់តែងបទបញ្ជាសម្រាប់ភ្នាក់ងារគណបក្ស នយោបាយ និងអ្នកសង្កេតការណ៍អនុលោមទៅតាមបទប្បញ្ញត្តិនៃច្បាប់នេះ ។



ជំពូកទី ៩

ការរៀបចំ ការគ្រប់គ្រង និងការប្រព្រឹត្តទៅនៃការបោះឆ្នោត

មាត្រា ១០១._

ឃុំ សង្កាត់នីមួយៗ ត្រូវមានសន្លឹកឆ្នោតដោយឡែករបស់ខ្លួន ដែលគណៈកម្មាធិការជាតិរៀបចំ-
ការបោះឆ្នោតផ្តល់ជូន ។

មាត្រា ១០២._

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវធានាបោះពុម្ពសន្លឹកឆ្នោតគ្រប់ចំនួនសម្រាប់ឃុំ
សង្កាត់នីមួយៗនៅលើក្រដាសពណ៌ស ។

មាត្រា ១០៣._

សន្លឹកឆ្នោតនីមួយៗ ត្រូវមានគល់បញ្ជីសន្លឹកឆ្នោត ។

លេខរៀងតាមលំដាប់តួនៃសន្លឹកឆ្នោត ត្រូវបោះនៅលើគល់បញ្ជីសន្លឹកឆ្នោត ។

មាត្រា ១០៤._

សន្លឹកឆ្នោតនីមួយៗ ត្រូវមានសញ្ញាសម្គាល់គណបក្សនយោបាយ និងឈ្មោះគណបក្ស
នយោបាយជាអក្សរពេញ និងអក្សរកាត់ ។

សញ្ញាសម្គាល់គណបក្សនយោបាយ និងឈ្មោះគណបក្សនយោបាយជាអក្សរពេញ និងអក្សរ
កាត់ដែលត្រូវដាក់នៅលើសន្លឹកឆ្នោត ត្រូវដាក់តាមលំដាប់ដោយ ផ្អែកតាមលទ្ធផល នៃការចាប់ឆ្នោត
ដូចមានចែងក្នុងមាត្រា ៦៤ នៃច្បាប់នេះ ។

មាត្រា ១០៥._

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវធានាផ្តល់ហិបឆ្នោតឲ្យបានគ្រប់ចំនួន សម្រាប់ឃុំ
សង្កាត់នីមួយៗ ។

គ្រប់ហិបឆ្នោតទាំងអស់ត្រូវ ៖

-មានគម្របជាប់មកជាមួយ

-ធានានូវសុវត្ថិភាព ដែលមិនអាចហូតយកសន្លឹកឆ្នោតចេញពីក្នុងហិបបាន ប្រសិនបើមិន

បើកគម្រប

-មានសោ ឬឧបករណ៍ផ្សេងទៀតសម្រាប់កិបពេលបិទហិបឆ្នោត

-មានផ្លាកលេខ ឬសញ្ញាសម្គាល់នៅផ្នែកខាងក្រៅយ៉ាងច្បាស់ដែលមិនអាចដូរ ឬលុបបាន

ដោយងាយ ហើយផ្លាកលេខ ឬសញ្ញាសម្គាល់នេះ ត្រូវមានតែមួយគត់សម្រាប់ហិបនោះ និងសម្គាល់
បានថា ហិបនោះទាក់ទងទៅនឹងឃុំ សង្កាត់ និងការិយាល័យបោះឆ្នោតណាមួយ ។



មាត្រា ១០៦._

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវធានាឲ្យមានត្រាសម្ងាត់ជាផ្លូវការគ្រប់ចំនួន និង ខុសៗគ្នា សម្រាប់ការិយាល័យបោះឆ្នោតនៃឃុំ សង្កាត់នីមួយៗ ។

ការិយាល័យបោះឆ្នោតមួយ ត្រូវមានត្រាសម្ងាត់ជាផ្លូវការមួយ សម្រាប់បោះនៅលើផ្នែកខាងខ្នង នៃសន្លឹកឆ្នោតនីមួយៗ ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវតាក់តែងបទបញ្ជា និងនីតិវិធីសម្រាប់ការប្រគល់ ទទួល និងការប្រគល់ត្រឡប់មកវិញ និងធានាឲ្យបាននូវភាពសម្ងាត់នៃត្រានេះ ។

មាត្រា ១០៧._

គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ត្រូវប្រគល់សម្ភារបោះឆ្នោតដែលចាំបាច់សម្រាប់ បម្រើការបោះឆ្នោតទៅឲ្យការិយាល័យបោះឆ្នោត មិនឲ្យហួសពី ៣៦ (សាមសិបប្រាំមួយ) ម៉ោង មុន ថ្ងៃបោះឆ្នោត ។

ការិយាល័យបោះឆ្នោត ត្រូវត្រួតពិនិត្យ និងចុះហត្ថលេខាលើបង្កាន់ដៃទទួលសម្ភារបោះឆ្នោត ទាំងអស់ដែលបានប្រគល់ឲ្យ ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវតាក់តែងបទបញ្ជាកំណត់អំពីសម្ភារបោះឆ្នោត និងនីតិវិធីសម្រាប់ការប្រគល់ ទទួល និងការប្រគល់ត្រឡប់មកវិញ នូវសម្ភារបោះឆ្នោត និងធានាឲ្យបាន នូវភាពសម្ងាត់ និងសន្តិសុខនៃសន្លឹកឆ្នោត ។

មាត្រា ១០៨._

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវធានាឲ្យការិយាល័យបោះឆ្នោតនីមួយៗ មាន សម្ភារ ឧបករណ៍ចាំបាច់ ដូចខាងក្រោម ៖

- ១- បញ្ជីបោះឆ្នោត។
- ២- សន្លឹកឆ្នោតមិនទាន់ប្រើប្រាស់ ។
- ៣- ហិបឆ្នោត ។
- ៤- បន្ទប់សម្ងាត់ ។
- ៥- ត្រាសម្ងាត់សម្រាប់បោះលើសន្លឹកឆ្នោត ។
- ៦- ទឹកជ្រលក់សម្រាប់សម្គាល់ថាបានបោះឆ្នោតហើយ ។
- ៧- សោ និងប្រដាប់ឃ្លុំ ។
- ៨- ក្រដាសបែបបទសម្រាប់បំពេញកំណត់ហេតុ និងសម្រង់លទ្ធផល ។
- ៩- ប៊ិចសរសេរដែលមានគុណភាពល្អ ។
- ១០- ស្រោមសំបុត្រដែលបោះពុម្ពលើខ្នងរួចហើយ ។
- ១១- ថង់ប្លាស្ទិក ។



act

១២- សម្ភារ និងបរិក្ខារចាំបាច់ផ្សេងៗទៀត ។

មាត្រា ១០៩._

មុនថ្ងៃបោះឆ្នោត ២៤ (ម្ភៃបួន) ម៉ោង ប្រធានគណៈកម្មការការិយាល័យបោះឆ្នោតត្រូវប្រជុំ មន្ត្រីទាំងអស់ ដើម្បីពិនិត្យវត្តមាន និងពិនិត្យទីតាំងការិយាល័យបោះឆ្នោត និងពិនិត្យ សម្ភារ បរិក្ខារបម្រើ ឲ្យការបោះឆ្នោត ។

ក្នុងករណីបើមានមន្ត្រីណាម្នាក់អវត្តមាន មន្ត្រីនោះត្រូវជំនួសដោយមន្ត្រីថ្មីដែលជ្រើសតាំងឡើង ស្របតាមបទប្បញ្ញត្តិដូចមានចែងក្នុងបទបញ្ជា និងនីតិវិធីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។

ប្រធានគណៈកម្មការការិយាល័យបោះឆ្នោតត្រូវចាត់ការ ដើម្បីឲ្យការិយាល័យបោះឆ្នោត មាន សម្ភារ បរិក្ខារ និងសង្ហារឹមចាំបាច់ សម្រាប់ការបោះឆ្នោត ។

ប្រធានគណៈកម្មការការិយាល័យបោះឆ្នោត ត្រូវពិនិត្យស្ថានភាពសន្តិសុខនៅការិយាល័យ បោះឆ្នោត ហើយចាត់វិធានការការពារសន្តិសុខ បើចាំបាច់ ។

មាត្រា ១១០._

នៅថ្ងៃបោះឆ្នោតមន្ត្រីការិយាល័យបោះឆ្នោតគ្រប់រូបដែលទទួលបានការតែងតាំងឲ្យបំពេញ ការងារតាមការិយាល័យបោះឆ្នោត ត្រូវមានវត្តមានក្នុងការិយាល័យនៅម៉ោង ៦:០០ នាទី ដោយនាំ មកជាមួយនូវសម្ភារ បរិក្ខារបោះឆ្នោតទាំងអស់ ។

ចំពោះភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កេតការណ៍ ត្រូវបានអនុញ្ញាតឲ្យចូលក្នុង ការិយាល័យបោះឆ្នោតនៅម៉ោង ៦:០០ នាទី ។

មាត្រា ១១១._

នៅចន្លោះពីម៉ោង ៦:០០ នាទី ដល់ម៉ោង ៦:៣០ នាទី នៅថ្ងៃបោះឆ្នោត មន្ត្រីការិយាល័យ បោះឆ្នោត ត្រូវរៀបចំកិច្ចការ ដូចខាងក្រោម ៖

- ពិនិត្យឡើងវិញនូវហិបបោះឆ្នោតដែលបានផ្តល់ឲ្យ និងពិនិត្យស្លាកលេខ ឬសញ្ញាសម្គាល់ហិបបោះឆ្នោត ឲ្យបានត្រឹមត្រូវ
- បង្ហាញអ្នកនៅក្នុងការិយាល័យបោះឆ្នោតថា ហិបបោះឆ្នោតនីមួយៗពុំមានអ្វីក្នុងនោះឡើយ
- បិទគម្របក្នុងនៃហិបបោះឆ្នោត ហើយចាក់សោឃ្លុំ
- បិទស្លាកលេខ ឬសញ្ញាសម្គាល់ជាប់នឹងហិបបោះឆ្នោត ដោយមានបោះត្រារបស់ការិយាល័យ បោះឆ្នោតពីលើ
- អនុញ្ញាតឲ្យភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កេតការណ៍ពិនិត្យមើលហិបបោះឆ្នោត ស្លាកលេខ ឬសញ្ញាសម្គាល់ផ្សេងៗដែលបិទលើហិបបោះឆ្នោត ។

ក្នុងករណីសម្ភារ ឧបករណ៍បោះឆ្នោតត្រូវបានប្រគល់ឲ្យការិយាល័យបោះឆ្នោតក្រោយម៉ោង ៦:៣០ នាទី ពេលទទួល ប្រធានគណៈកម្មការការិយាល័យបោះឆ្នោត ត្រូវអនុវត្តតាមនីតិវិធីខាងលើ



(Handwritten signature)

ករណីនេះប្រធានគណៈកម្មការការិយាល័យបោះឆ្នោតអាចព្យួរការបោះឆ្នោត នៅការិយាល័យបោះឆ្នោត នោះជាបណ្តោះអាសន្ន រហូតដល់ពេលដែលនីតិវិធីខាងលើបានបំពេញរួចរាល់ ។

បន្ទាប់ពីបានបិទស្លាកលេខ ឬសញ្ញាសម្គាល់លើហិបឆ្នោតរួចហើយ ហិបឆ្នោតទាំងនេះមិនអាច បើកចំហឡើយ លើកលែងតែក្នុងបំណងរាប់សន្លឹកឆ្នោតដូចមានចែងនៅក្នុងច្បាប់នេះ និងមិនអាច យកចេញពីការិយាល័យបោះឆ្នោត លើកលែងតែការដឹកជញ្ជូនទៅកន្លែងរាប់សន្លឹកឆ្នោត ក្នុងករណី ដែលច្បាប់ ឬបទបញ្ជាតម្រូវឲ្យរាប់សន្លឹកឆ្នោតនៅកន្លែងផ្សេង ។

មាត្រា ១១២._

នៅចន្លោះពីម៉ោង ៦:៣០ នាទី ដល់ម៉ោង ៧:០០ នាទី ប្រធានគណៈកម្មការការិយាល័យបោះ ឆ្នោត ត្រូវចាត់ឲ្យបើកស្រោមសំបុត្រ ដែលមានត្រាសម្ងាត់សម្រាប់បោះនៅលើខ្នងសន្លឹកឆ្នោត រាប់សន្លឹក ឆ្នោត និងកត់ត្រាចំនួន ព្រមទាំងលេខរៀងនៅលើគល់បញ្ជីសន្លឹកឆ្នោតតាមបែបបទ ដែលកំណត់ដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។

មាត្រា ១១៣._

ប្រធានគណៈកម្មការការិយាល័យបោះឆ្នោត ត្រូវបើកការិយាល័យបោះឆ្នោត នៅម៉ោង ៧:០០ នាទី ។

មាត្រា ១១៤._

អ្នកដែលមានសិទ្ធិចូលទៅក្នុងបរិវេណខាងក្នុង និងក្នុងការិយាល័យបោះឆ្នោតបាន លុះត្រាតែ ជននោះមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ហើយជននោះមិនទាន់ បានបោះឆ្នោតនៅឡើយ ។

អ្នកបោះឆ្នោតម្នាក់ៗ ត្រូវបានផ្តល់សន្លឹកឆ្នោតឲ្យក្នុងការិយាល័យបោះឆ្នោត ក្នុងករណីដែល អ្នកបោះឆ្នោតនោះបំពេញបានតាមលក្ខខណ្ឌ ដូចខាងក្រោម ៖

- មានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៃការិយាល័យបោះឆ្នោត ដែលសាមីខ្លួនត្រូវបោះឆ្នោត
- មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
- មិនទាន់បានបោះឆ្នោតនៅឡើយ ហើយអនុញ្ញាតឲ្យមន្ត្រីបោះឆ្នោតពិនិត្យមើលម្រាម

ដៃរបស់បុគ្គលនោះ ។

អ្នកបោះឆ្នោតម្នាក់ៗ ត្រូវគូសនៅលើសន្លឹកឆ្នោតតែម្នាក់ឯងនៅក្នុងបន្ទប់គូសសន្លឹកឆ្នោតដោយ ឡែក ហើយដាក់សន្លឹកឆ្នោតដែលបានគូសរួចនោះទៅក្នុងហិបឆ្នោតនៅក្នុងការិយាល័យបោះឆ្នោត បន្ទាប់មកត្រូវអនុញ្ញាតឲ្យមន្ត្រីការិយាល័យបោះឆ្នោតជ្រលក់ទឹកខ្មៅលុបមិនជ្រះ ទៅតាមនីតិវិធីដែល បានកំណត់ ។

របៀបគូសសន្លឹកឆ្នោត និងដាក់សន្លឹកឆ្នោតចូលក្នុងហិបឆ្នោត ត្រូវកំណត់ដោយបទបញ្ជា និង នីតិវិធីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។



ASB ✓

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវតាក់តែងបទបញ្ជា និងនីតិវិធី ដើម្បីអនុវត្តជាក់ស្តែងនូវមាត្រានេះ និងកំណត់អំពីការគ្រប់គ្រងនីតិវិធីបោះឆ្នោតនៅក្នុងការិយាល័យបោះឆ្នោត ។

មាត្រា ១១៥._

អ្នកបោះឆ្នោតដែលបានធ្វើឲ្យខូចសន្លឹកឆ្នោតដោយអចេតនា ត្រូវប្រគល់សន្លឹកឆ្នោតនេះឲ្យមន្ត្រីការិយាល័យបោះឆ្នោត ហើយមន្ត្រីការិយាល័យបោះឆ្នោតត្រូវប្រគល់សន្លឹកឆ្នោតថ្មីមួយជំនួសវិញ ទៅតាមនីតិវិធី ដែលកំណត់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។

មាត្រា ១១៦._

អ្នកបោះឆ្នោតដែលពិការមិនអាចបោះឆ្នោតដោយខ្លួនឯងបាន មានសិទ្ធិជ្រើសរើសអ្នកជំនួយម្នាក់ជានីតិជនទៅជាមួយ ឬមានសិទ្ធិស្នើសុំជំនួយពីប្រធានគណៈកម្មការការិយាល័យបោះឆ្នោត ។

មាត្រា ១១៧._

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវតាក់តែងបទបញ្ជាសម្រាប់ការពារសិទ្ធិដល់អ្នកបោះឆ្នោតដែលពិការរាងកាយ ហើយមិនអាចជ្រលក់ទឹកខ្មៅលុបមិនជ្រះបាន ។

មាត្រា ១១៨._

មិនអនុញ្ញាតឲ្យជនណាម្នាក់ចូលទៅជ្រៀតជ្រែក ឬជួយអ្នកបោះឆ្នោតក្នុងពេលដែលអ្នកបោះឆ្នោតស្ថិតនៅក្នុងបរិវេណខាងក្នុង ឬក្នុងការិយាល័យបោះឆ្នោតបានឡើយ លើកលែងតែមានការអនុញ្ញាតអនុលោមតាមបទប្បញ្ញត្តិនៃច្បាប់នេះ ។

មាត្រា ១១៩._

មន្ត្រីការិយាល័យបោះឆ្នោត ឬភ្នាក់ងារគណបក្សនយោបាយ មានសិទ្ធិប្តឹងជំទាស់ចំពោះជនណាម្នាក់នៅក្នុងការិយាល័យបោះឆ្នោត ក្នុងករណីដែលជននោះមិនបានបំពេញតាមលក្ខខណ្ឌណាមួយដូចមានចែងក្នុងមាត្រា១១៤ នៃច្បាប់នេះ។

ការប្តឹងជំទាស់ត្រូវធ្វើទៅកាន់ប្រធានគណៈកម្មការការិយាល័យបោះឆ្នោត ។

ក្នុងករណីប្រធានគណៈកម្មការការិយាល័យបោះឆ្នោតពិនិត្យឃើញថា ជននោះមិនបានបំពេញតាមលក្ខខណ្ឌណាមួយដូចមានចែងក្នុងមាត្រា ១១៤ នៃច្បាប់នេះ ជននោះមិនត្រូវបានអនុញ្ញាតឲ្យបោះឆ្នោតឡើយ ហើយជននោះត្រូវអមដំណើរដោយមន្ត្រីការិយាល័យបោះឆ្នោត ឲ្យចេញក្រៅពីការិយាល័យបោះឆ្នោត និងពីបរិវេណខាងក្នុង ។

ក្នុងករណីប្រធានគណៈកម្មការការិយាល័យបោះឆ្នោតសម្រេចថា ជននោះបានបំពេញលក្ខខណ្ឌតាមបទប្បញ្ញត្តិ ដូចមានចែងក្នុងមាត្រា ១១៤ នៃច្បាប់នេះ ជននោះ ត្រូវបានអនុញ្ញាត ឲ្យបោះឆ្នោត ។ សេចក្តីសម្រេចរបស់ប្រធានគណៈកម្មការការិយាល័យបោះឆ្នោត ជាសេចក្តីសម្រេចចុងក្រោយ ។



Handwritten signature or mark.

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវកំណត់ដោយបទបញ្ជា និងនីតិវិធីនូវរបៀបរបប ប្តឹងជំទាស់ ការដោះស្រាយ និងការកត់ត្រា អំពីករណីខាងលើនេះ ។

មាត្រា ១២០._

ក្នុងករណីដែលភ្នាក់ងារគណបក្សនយោបាយ បានយល់ឃើញថាការបោះឆ្នោតមិនប្រក្រតី ភ្នាក់ងារគណបក្សនយោបាយនោះអាចប្តឹងជំទាស់ ឬតវ៉ាមកប្រធានគណៈកម្មការ ការិយាល័យបោះ- ឆ្នោតបាន ។

របៀបរបបបទប្តឹងជំទាស់ ឬតវ៉ា ត្រូវកំណត់ដោយបទបញ្ជា និងនីតិវិធីរបស់គណៈកម្មាធិការ- ជាតិរៀបចំការបោះឆ្នោត ។

គណៈកម្មការការិយាល័យបោះឆ្នោតត្រូវដោះស្រាយបណ្តឹងជំទាស់ ឬតវ៉ានេះ ។

ការសម្រេចរបស់គណៈកម្មការការិយាល័យបោះឆ្នោត ជាការសម្រេចបានការក្នុង កម្រិតសមត្ថកិច្ច របស់ខ្លួន ប្រសិនបើការបោះឆ្នោតនោះប្រព្រឹត្តទៅដោយប្រក្រតី ។

ប្រសិនបើភ្នាក់ងារគណបក្សនយោបាយនៅតែជំទាស់ ឬតវ៉ា គណៈកម្មការការិយាល័យបោះ- ឆ្នោតត្រូវចុះបណ្តឹងជំទាស់ ឬតវ៉ានេះក្នុងកំណត់ហេតុ ដោយឲ្យអ្នកជំទាស់ ឬតវ៉ានោះចុះហត្ថលេខា ជាមួយ ។

ជំពូកទី ១០

ការមិនការបោះឆ្នោត ការរាបសន្លឹកឆ្នោត និងការប្រមូល ប្រគល់ ទទួលសង្គារបោះឆ្នោត

មាត្រា ១២១._

ប្រធានគណៈកម្មការការិយាល័យបោះឆ្នោត ត្រូវប្រកាសបិទការបោះឆ្នោតនៅម៉ោង ១៥:០០ នាទី ។

ជនគ្រប់រូបដែលមានបំណងបោះឆ្នោត មិនត្រូវអនុញ្ញាតឲ្យចូលទៅក្នុងបរិវេណខាងក្នុង ក្រោយ ម៉ោង ១៥:០០ នាទីបានឡើយ ។

ជនដែលមានសិទ្ធិបោះឆ្នោតក្រោយម៉ោង ១៥:០០ នាទី ហើយអាចអនុញ្ញាតឲ្យបោះឆ្នោត គឺ ជាជនដែលស្ថិតក្នុងការិយាល័យបោះឆ្នោត ឬក្នុងបរិវេណខាងក្នុង នៅម៉ោង ១៥:០០ នាទី ។

មាត្រា ១២២._

បន្ទាប់ពីប្រកាសបិទការបោះឆ្នោត និងក្រោយពីអ្នកបោះឆ្នោតគ្រប់រូប បានបោះឆ្នោតហើយភ្លាម នៅចំពោះមុខភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កេតការណ៍ ប្រធានគណៈកម្មការការិយាល័យ បោះឆ្នោតត្រូវ ៖



Handwritten signature or mark.

-បិទប្រឡោះសម្រាប់សិកសន្លឹកឆ្នោត គ្រប់ហិបឆ្នោតទាំងអស់ ដោយមានចុះហត្ថលេខារបស់ ប្រធានគណៈកម្មការការិយាល័យបោះឆ្នោត និងភ្នាក់ងារគណបក្សនយោបាយ លើក្រដាសបិទប្រឡោះ សម្រាប់សិកសន្លឹកឆ្នោតនោះ រួចហើយបិទគម្របខាងក្រៅពីលើ និងចាក់សោហើយអនុញ្ញាតឱ្យភ្នាក់ងារ គណបក្សនយោបាយ និងអ្នកសង្កេតការណ៍ពិនិត្យមើលហិបឆ្នោតទាំងនោះ

-ចុះក្នុងកំណត់ហេតុនូវអ្នកដែលបានមកបោះឆ្នោត

-បំពេញ និងចុះហត្ថលេខាលើទម្រង់បែបបទដោយបង្ហាញពីចំនួនសន្លឹកឆ្នោត ដែលបានទទួល ដែលបានផ្តល់ឱ្យអ្នកបោះឆ្នោត សន្លឹកឆ្នោតដែលខូច ឬដែលបានដកហូតនៅក្នុងការិយាល័យបោះឆ្នោត

-បំបែកគល់បញ្ជីសន្លឹកឆ្នោតដែលបានប្រើ ចេញពីគល់បញ្ជីសន្លឹកឆ្នោតដែលមិនបានប្រើប្រាស់

-បង្ហាញទម្រង់បែបបទខាងលើដែលបានបំពេញ និងចុះហត្ថលេខារួចហើយ ជូនភ្នាក់ងារ គណបក្សនយោបាយ និងអ្នកសង្កេតការណ៍ ដើម្បីពិនិត្យ ។

ភ្នាក់ងារគណបក្សនយោបាយអាចចូលរួមចុះហត្ថលេខា ឬផ្តិតមេដៃជាសាក្សីលើកំណត់ហេតុខាង លើនេះ ។

មាត្រា ១២៣._

សន្លឹកឆ្នោតត្រូវរាប់នៅការិយាល័យបោះឆ្នោតនីមួយៗក្នុងឃុំ សង្កាត់ ។

ចំពោះការិយាល័យបោះឆ្នោតណា ដែលមិនអាចរាប់សន្លឹកឆ្នោតនៅការិយាល័យបោះឆ្នោត របស់ខ្លួនបានដោយករណីប្រធានសក្តិ ឬអសន្តិសុខ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនឹងធ្វើ ការណែនាំដោយឡែក ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវរៀបចំ និងគ្រប់គ្រងការិយាល័យរាប់សន្លឹកឆ្នោត ស្របតាមបទប្បញ្ញត្តិដូចមានចែងក្នុងច្បាប់នេះ ។

មាត្រា ១២៤._

មន្ត្រីបោះឆ្នោតតាមការិយាល័យបោះឆ្នោតនីមួយៗ ជាអ្នកទទួលខុសត្រូវក្នុងការរាប់សន្លឹកឆ្នោត ក្នុងការិយាល័យរបស់ខ្លួន ក្នុងករណីនេះការិយាល័យបោះឆ្នោតនឹងក្លាយទៅជាការិយាល័យរាប់សន្លឹក ឆ្នោត ។

ក្នុងករណីសន្លឹកឆ្នោត ត្រូវរាប់នៅកន្លែងផ្សេងក្រៅពីការិយាល័យបោះឆ្នោតតាមលក្ខខណ្ឌដូច មានចែងក្នុងកថាខណ្ឌទី ២ នៃមាត្រា ១២៣ នៃច្បាប់នេះ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ត្រូវចាត់ឱ្យមន្ត្រីការិយាល័យបោះឆ្នោតនោះរាប់សន្លឹកឆ្នោត ឬអាចតែងតាំងមន្ត្រីផ្សេងទៀតឱ្យរាប់ សន្លឹកឆ្នោត ក្នុងករណីមន្ត្រីការិយាល័យបោះឆ្នោតនោះ អវត្តមាន ។



Handwritten signature or mark.

មាត្រា ១២៥._

ជនគ្រប់រូបនៅក្នុងការិយាល័យរបស់សន្តិកម្ម និងនៅក្នុងបរិវេណខាងក្នុង ត្រូវស្ថិតក្រោមការគ្រប់គ្រង និងការត្រួតពិនិត្យរបស់ប្រធានគណៈកម្មការការិយាល័យរបស់សន្តិកម្ម តាមការណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។

មាត្រា ១២៦._

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវធានាឲ្យមានឧបករណ៍ចាំបាច់មួយចំនួន ក្នុងការិយាល័យរបស់សន្តិកម្ម មាន តុ និងកៅអី គ្រប់គ្រាន់សម្រាប់មន្ត្រីរបស់សន្តិកម្ម ។

ការរាប់សន្លឹកឆ្នោត ត្រូវធ្វើតែមួយកន្លែង សម្រាប់ការិយាល័យបោះឆ្នោតមួយ ។

ភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កេតការណ៍ត្រូវបានរៀបចំឲ្យស្ថិតនៅទីជិត ល្មមដែលអាចសង្កេតមើលឃើញនូវសកម្មភាពទាំងឡាយនៃការរាប់សន្លឹកឆ្នោត ។

មាត្រា ១២៧._

គណៈកម្មការការិយាល័យបោះឆ្នោតត្រូវផ្ទៀងផ្ទាត់ចំនួនសន្លឹកឆ្នោត ដែលមាននៅក្នុងហិបឆ្នោតជាមួយចំនួនអ្នកដែលបានមកបោះឆ្នោត ដែលរាប់ឃើញក្នុងបញ្ជីបោះឆ្នោត ។

ក្នុងករណីដែលសន្លឹកឆ្នោតក្នុងហិបឆ្នោត មានចំនួនខុសគ្នានឹងចំនួនអ្នកបោះឆ្នោត ប្រធានគណៈកម្មការការិយាល័យបោះឆ្នោត ត្រូវចាត់ឲ្យរាប់ឡើងវិញ ។

ប្រសិនបើចំនួនខុសគ្នានៅតែមានដដែល ប្រធានគណៈកម្មការការិយាល័យបោះឆ្នោត ត្រូវចុះក្នុងកំណត់ហេតុ ។

មុននឹងចាប់ផ្តើមរាប់សន្លឹកឆ្នោត ប្រធានគណៈកម្មការការិយាល័យបោះឆ្នោត ត្រូវបោះ ឬកាត់សន្លឹកឆ្នោតដែលមិនបានប្រើប្រាស់ទាំងអស់ ដើម្បីធ្វើមោឃភាពសន្លឹកឆ្នោតដែលនៅសល់មិនបានប្រើ រួចត្រូវដាក់សន្លឹកឆ្នោតមោឃភាព និងគល់បញ្ជីសន្លឹកឆ្នោតដែលបានប្រើទៅក្នុងស្បោងផ្លាស្ទិកតែមួយ រួចបិទឲ្យជិត ។

បន្ទាប់មកប្រធានគណៈកម្មការការិយាល័យបោះឆ្នោត ត្រូវចាត់ឲ្យរាប់សន្លឹកឆ្នោត ដោយអនុលោមតាមបទបញ្ជា និងនីតិវិធីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។

បន្ទាប់ពីបំពេញបែបបទតាមលក្ខខណ្ឌដូចមានចែងក្នុងមាត្រា ១២២ មាត្រា ១២៣ និងមាត្រា ១២៤ នៃច្បាប់នេះ ប្រធានគណៈកម្មការការិយាល័យរបស់សន្តិកម្មត្រូវចាត់ឲ្យបើកហិបឆ្នោត និងចាក់សន្លឹកឆ្នោតទាំងអស់ចេញពីក្នុងហិបឆ្នោតនីមួយៗ រួចហើយត្រូវ ៖

- ដាក់វត្ថុដែលមិនមែនជាសន្លឹកឆ្នោតដាច់ដោយឡែក ប្រសិនបើមាន
- លាសន្លឹកឆ្នោតដែលមានបោះត្រាសម្ងាត់ជាផ្លូវការនៅខាងខ្នង ដោយដាក់ផ្តាច់ចុះក្រោមនៅ



ព័ន្ធកទី ១

2019

-ក្នុងករណីមានសន្លឹកឆ្នោតដែលបានបោះ តែមិនមានបោះត្រាសម្ងាត់ជាផ្លូវការនៅខាងខ្នង ត្រូវដាក់ដោយឡែកនៅពំនូកទី ២

-រាប់ចំនួនសន្លឹកឆ្នោតដែលផ្តាច់ចុះក្រោមទាំងពីរពំនូក ហើយកត់ត្រា និងបង្ហាញអំពីចំនួនសន្លឹក ឆ្នោតដែលបានរាប់ទាំងពីរពំនូកដល់ភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កេតការណ៍ ។

ប្រធានគណៈកម្មការការិយាល័យរាប់សន្លឹកឆ្នោត ត្រូវផ្ទៀងផ្ទាត់ចំនួនសន្លឹកឆ្នោតដែលបានរាប់ ពីហិបឆ្នោត ជាមួយនឹងចំនួនដែលបានកត់ត្រាក្នុងទម្រង់បែបបទ ដែលបានបំពេញតាមលក្ខខណ្ឌ ដែលមានចែងក្នុងមាត្រា ១២២ នៃច្បាប់នេះ រួចហើយត្រូវបង្ហាញលទ្ធផល នៃការផ្ទៀងផ្ទាត់នេះដល់ ភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កេតការណ៍ ដើម្បីឲ្យអ្នកទាំងនោះអាចពិនិត្យ តាមដាន និង វាយតម្លៃលទ្ធផលនោះបាន ។

មាត្រា ១២៨._

មន្ត្រីការិយាល័យរាប់សន្លឹកឆ្នោត ត្រូវផ្ទេរសន្លឹកឆ្នោតដែលមានបោះត្រាខាងខ្នងនៅពំនូកទី ១ ដូចមានចែងក្នុងមាត្រា ១២៧ នៃច្បាប់នេះ រួចហើយត្រូវបំបែកសន្លឹកឆ្នោតទាំងនេះជាសន្លឹកឆ្នោត បានការ និងសន្លឹកឆ្នោតមិនបានការ ។

ត្រូវចាត់ទុកជាបានការ សន្លឹកឆ្នោតណាដែលមានគូសសញ្ញាគាំទ្រគណបក្សនយោបាយ តែ មួយនៅលើសន្លឹកឆ្នោតដែលគណៈកម្មការការិយាល័យបោះឆ្នោតចែកឲ្យ ។

ត្រូវទុកជាមោឃៈសន្លឹកឆ្នោត ៖

១-ដែលពុំមែនជាសន្លឹកឆ្នោតផ្លូវការ ឬ

២-ដែលគ្មានគំនូស ឬមានគំនូស តែគណៈកម្មការការិយាល័យរាប់សន្លឹកឆ្នោតពុំអាចសន្និដ្ឋាន បានថាបោះឆ្នោតឲ្យគណបក្សនយោបាយណាមួយ ឬ

៣-ដែលមានសញ្ញាដែលនាំឲ្យគេស្គាល់អ្នកបោះឆ្នោត ឬ

៤-ដែលមានរំហែក ឬខូច ឬ

៥-ដែលគ្មានត្រាសម្ងាត់ជាផ្លូវការ ។

សន្លឹកឆ្នោតដែលទុកជាមោឃៈក្នុងចំណុចទី ១ ទី ២ ទី ៣ ទី ៤ ទី ៥ ខាងលើនេះ ត្រូវកំណត់ ដោយបទបញ្ជា និងនីតិវិធីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។

បន្ទាប់មក មន្ត្រីការិយាល័យរាប់សន្លឹកឆ្នោតត្រូវរាប់សន្លឹកឆ្នោតបានការ ដែលបានគូសសញ្ញា គាំទ្រគណបក្សនយោបាយនីមួយៗ ។

សន្លឹកឆ្នោតត្រូវរាប់ទៅតាមវិធីមួយ ដែលអាចមើលឃើញគំនូសនៃការបោះឆ្នោតទាំងអស់ដោយ ភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កេតការណ៍ ។



Handwritten signature or mark.

មាត្រា ១២៩._

នៅពេលមានការជំទាស់ចំពោះសន្លឹកឆ្នោត ដែលបានរាប់តាមលក្ខខណ្ឌ ដូចមានចែងក្នុង មាត្រា ១២៨ នៃច្បាប់នេះ សន្លឹកឆ្នោតដែលមានការជំទាស់នោះ ត្រូវដាក់ដាច់ដោយឡែក ហើយដោះ ស្រាយទៅតាមលក្ខខណ្ឌ ដូចមានចែងក្នុងមាត្រា ១៣០ នៃច្បាប់នេះ ។

មាត្រា ១៣០._

មន្ត្រីការិយាល័យរាប់សន្លឹកឆ្នោតត្រូវពិនិត្យមើលគ្រប់សន្លឹកឆ្នោតមិនបានការ និងសន្លឹកឆ្នោត ដែលមានការជំទាស់ តាមលក្ខខណ្ឌដូចមានចែងក្នុងមាត្រា ១២៨ និងមាត្រា ១២៩ នៃច្បាប់នេះ ។

ការពិនិត្យសន្លឹកឆ្នោតនេះ ត្រូវធ្វើជាចំហចំពោះមុខភ្នាក់ងារគណបក្សនយោបាយ និងអ្នក សង្កេតការណ៍ និងសុំឲ្យអ្នកទាំងនោះផ្តល់មតិយោបល់ ។

បន្ទាប់ពីបានពិចារណាលើមតិយោបល់ទាំងនេះហើយ មន្ត្រីរាប់សន្លឹកឆ្នោតដែលបានទទួលការ តែងតាំង ត្រូវសម្រេចបដិសេធបោល និងមិនរាប់សន្លឹកឆ្នោត ដែល ៖

- ពុំមែនជាសន្លឹកឆ្នោតដែលផ្តល់ឲ្យដោយការិយាល័យបោះឆ្នោត
- គ្មានត្រាសម្ងាត់ជាផ្លូវការ
- គូសឲ្យបញ្ជីគណបក្សនយោបាយលើសពីមួយ
- គ្មានគំនូស
- មានគំនូស ប៉ុន្តែមិនអាចយកជាការបាន ដោយគំនូសនោះមិនអាចឲ្យមន្ត្រីរាប់សន្លឹក ឆ្នោតសម្រេចថា តើគូសឲ្យបញ្ជីគណបក្សនយោបាយណាមួយ
- មានសញ្ញាដែលនាំឲ្យគេស្គាល់អ្នកបោះឆ្នោត
- រំហែក ឬខូចមិនអាចយកជាការបាន។

សន្លឹកឆ្នោតដែលបានសម្រេចទទួលយកតាមមាត្រានេះ ត្រូវយកមករាប់បូកជាមួយនឹងសន្លឹក ឆ្នោតបានការ ដែលបានរាប់តាមលក្ខខណ្ឌដូចមានចែងក្នុងកថាខណ្ឌទី ២ និងកថាខណ្ឌទី ៣ នៃ មាត្រា ១២៨ នៃច្បាប់នេះ ទោះបីជាមាន ឬគ្មានការជំទាស់ទៅនឹងការសម្រេចទទួលយកនោះក្តី ។

មាត្រា ១៣១._

បន្ទាប់ពីបានបំពេញតាមលក្ខខណ្ឌដូចមានចែងក្នុងមាត្រា ១២៧ មាត្រា ១២៨ មាត្រា ១២៩ និងមាត្រា ១៣០ នៃច្បាប់នេះ ប្រធានគណៈកម្មការការិយាល័យរាប់សន្លឹកឆ្នោតត្រូវធ្វើកំណត់ហេតុ ស្តីពីលទ្ធផល បណ្តោះអាសន្ននៃការរាប់សន្លឹកឆ្នោត សម្រាប់ការិយាល័យរបស់ខ្លួនទៅតាមបទបញ្ជា និងនីតិវិធីដែលកំណត់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត រួចធ្វើជូនគណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោតដោយភ្ជាប់ជាមួយនូវបញ្ជីបោះឆ្នោត សន្លឹកឆ្នោតបានការ ពុំបានការ សន្លឹកឆ្នោត ដែលពុំបានប្រើប្រាស់ ពាក្យបណ្តឹងជំទាស់ ឬតវ៉ា ប្រសិនបើមាន និងឯកសារផ្សេងៗ បិទនៅការិយាល័យ បោះឆ្នោត និងចែកជូនភ្នាក់ងារគណបក្សនយោបាយដែលមានវត្តមាន ។



Signature

ភ្នាក់ងារគណបក្សនយោបាយអាចចូលរួមចុះហត្ថលេខា ឬផ្ដិតមេដៃជាសាក្សីលើកំណត់ហេតុ ខាងលើនេះ ។

កំណត់ហេតុស្តីពីលទ្ធផលបណ្តោះអាសន្ននៃការរាប់សន្លឹកឆ្នោតនោះ ត្រូវកត់ត្រាចំនួនសន្លឹក ឆ្នោតដែលបានរាប់ពីហិបឆ្នោត ចំនួនសន្លឹកឆ្នោតដែលបានបដិសេធចោលមិនបានរាប់ ចំនួនសន្លឹក ឆ្នោតបានការដែលបានរាប់ ចំនួនសន្លឹកឆ្នោតខូច ចំនួនសន្លឹកឆ្នោតនៅសល់ និងចំនួនសន្លឹកឆ្នោតដែល បានបោះឲ្យបញ្ជីបេក្ខជននីមួយៗទៅតាមលំដាប់ឈ្មោះ នៅលើសន្លឹកឆ្នោត ។

កំណត់ហេតុស្តីពីលទ្ធផលបណ្តោះអាសន្ន នៃការរាប់សន្លឹកឆ្នោតតាមការិយាល័យបោះឆ្នោត នីមួយៗ ត្រូវស្ថិតក្រោមការត្រួតពិនិត្យឡើងវិញ ដោយគណៈកម្មការរៀបចំការបោះឆ្នោតថ្នាក់លើ និង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។

មាត្រា ១៣២._

កំណត់ហេតុស្តីពីការរាប់សន្លឹកឆ្នោតដូចមានចែងក្នុងមាត្រា ១៣១ នៃច្បាប់នេះ ត្រូវធ្វើជា ០៣ (បី) ច្បាប់ ៖

—មួយច្បាប់ធ្វើជូនគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ដោយភ្ជាប់មកជាមួយ នូវបញ្ជីឈ្មោះអ្នកបោះឆ្នោត គល់បញ្ជីសន្លឹកឆ្នោតដែលបានប្រើ សន្លឹកឆ្នោតមិនបានប្រើ សន្លឹកឆ្នោត បានការ សន្លឹកឆ្នោតពុំបានការ សន្លឹកឆ្នោតខូច ហិបឆ្នោត ត្រាសម្ងាត់សម្រាប់ការិយាល័យបោះឆ្នោត បណ្តឹងជំទាស់ ឬតវ៉ាប្រសិនបើមាន និងឯកសារ សម្ភារ ឧបករណ៍ចាំបាច់ផ្សេងៗទៀត ដែលកំណត់ ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

សម្ភារ ឧបករណ៍ និងឯកសារខាងលើនេះត្រូវរៀបចំ ឬច្រកក្នុងស្រោមសំបុត្រ ដោយឡែកៗពី គ្នា តាមការណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។

—មួយច្បាប់បិទផ្សាយជាសាធារណៈនៅការិយាល័យរាប់សន្លឹកឆ្នោត រហូតដល់ថ្ងៃប្រកាស លទ្ធផលជាផ្លូវការនៃការបោះឆ្នោត

—មួយច្បាប់ទៀតបិទផ្សាយជាសាធារណៈនៅទីស្នាក់ការគណៈកម្មការឃុំ សង្កាត់រៀបចំ ការបោះឆ្នោត រហូតដល់ថ្ងៃប្រកាសលទ្ធផលជាផ្លូវការនៃការបោះឆ្នោត ។

មាត្រា ១៣៣._

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវកំណត់ឲ្យបានជាក់ស្ដែងបន្ថែមទៀត នូវ ៖

- នីតិវិធីស្តីពីការរាប់សន្លឹកឆ្នោត
- សេចក្តីណែនាំសម្រាប់ធ្វើកំណត់ហេតុពេលរាប់សន្លឹកឆ្នោត ក្នុងការិយាល័យរាប់

សន្លឹកឆ្នោត

- របៀបប្រមូលផ្តុំ វេចខ្ចប់ និងរាយមុខសម្ភារបោះឆ្នោតឲ្យបានត្រឹមត្រូវសម្រាប់ការប្រគល់ ការទទួល និងរាយការណ៍ដល់គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត



—នីតិវិធីសម្រាប់គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ត្រួតពិនិត្យកំណត់ហេតុ រាប់សន្លឹកឆ្នោត ឬកសប្បលទ្ធផលនៃការបោះឆ្នោតតាមការិយាល័យរាប់សន្លឹកឆ្នោត និងការត្រួតពិនិត្យ ឧបករណ៍ សម្ភារបោះឆ្នោតដែលបានទទួលពីគ្រប់ការិយាល័យរាប់សន្លឹកឆ្នោត ។

មាត្រា ១៣៤._

ក្នុងករណីមានការសម្រេចពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឲ្យរាប់សន្លឹកឆ្នោតនៅ កន្លែងផ្សេងពីការិយាល័យបោះឆ្នោត ការរាប់សន្លឹកឆ្នោតនៅកន្លែងផ្សេងនោះត្រូវអនុវត្តទៅតាមនីតិវិធី ដូចមានចែងក្នុងមាត្រា ១២៧ មាត្រា ១២៨ មាត្រា ១២៩ មាត្រា ១៣០ មាត្រា ១៣១ មាត្រា ១៣២ និងមាត្រា ១៣៣ នៃច្បាប់នេះ ។

មាត្រា ១៣៥._

បន្ទាប់ពីបានបំពេញកំណត់ហេតុរាប់សន្លឹកឆ្នោត និងប្រមូលសម្ភារបោះឆ្នោតរួចរាល់ហើយ មន្ត្រី ការិយាល័យរាប់សន្លឹកឆ្នោតត្រូវនាំយកកំណត់ហេតុ និងសម្ភារបោះឆ្នោតទៅគណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត ។

ភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កេតការណ៍ ត្រូវបានអនុញ្ញាតចូលរួមក្នុងការដឹកជញ្ជូន ការប្រគល់ និងការទទួលកំណត់ហេតុរាប់សន្លឹកឆ្នោត ព្រមទាំងសម្ភារបោះឆ្នោតខាងលើនេះ ។

មាត្រា ១៣៦._

គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតត្រូវមានវត្តមាននៅទីស្នាក់ការរបស់ខ្លួន ដើម្បីរង់ ចាំទទួលកំណត់ហេតុរាប់សន្លឹកឆ្នោត និងសម្ភារបោះឆ្នោតពីគ្រប់ការិយាល័យរាប់សន្លឹកឆ្នោត ចាប់ពី ម៉ោង ១៥:០០ នាទី រហូតដល់បានទទួលកំណត់ហេតុរាប់សន្លឹកឆ្នោត និងសម្ភារបោះឆ្នោតពីគ្រប់ ការិយាល័យរាប់សន្លឹកឆ្នោត ចំណុះឃុំ សង្កាត់របស់ខ្លួន ។

នៅពេលគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតទទួលកំណត់ហេតុរាប់សន្លឹកឆ្នោត និង សម្ភារបោះឆ្នោតទាំងអស់ គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតត្រូវចុះហត្ថលេខាលើទម្រង់ បែបបទប្រគល់ ទទួល រួចហើយប្រគល់ជូនប្រធានគណៈកម្មការការិយាល័យរាប់សន្លឹកឆ្នោតមួយច្បាប់ និងទុកជាឯកសារមួយច្បាប់ ។

ទម្រង់បែបបទប្រគល់ទទួលខាងលើនេះ អាចឲ្យភ្នាក់ងារគណបក្សនយោបាយ ចូលរួមចុះ ហត្ថលេខា ឬផ្ដិតមេដៃជាសាក្សី ។

មាត្រា ១៣៧._

គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតត្រូវត្រួតពិនិត្យ និងឬកសប្បលទ្ធផល បណ្តោះអាសន្ន នៃការរាប់សន្លឹកឆ្នោត តាមការិយាល័យរាប់សន្លឹកឆ្នោត ក្នុងរយៈពេលយ៉ាងយូរ ០៣ (បី) ថ្ងៃ បន្ទាប់ ពីបានទទួលកំណត់ហេតុនៃការបោះឆ្នោត និងសម្ភារបោះឆ្នោតពីគ្រប់ការិយាល័យរាប់សន្លឹកឆ្នោតទាំងអស់ ។



(Handwritten signature)

ក្នុងការត្រួតពិនិត្យ និងបូកសរុបលទ្ធផលបណ្តោះអាសន្ននៃការរាប់សន្លឹកឆ្នោត គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត មិនអាចបើកកញ្ចប់សន្លឹកឆ្នោត និងមិនអាចរាប់សន្លឹកឆ្នោតឡើងវិញបាន ឡើយ ចំពោះការិយាល័យរាប់សន្លឹកឆ្នោតណាដែលគ្មានបណ្តឹងតវ៉ា ឬបណ្តឹងជំទាស់ អំពីលទ្ធផល បណ្តោះអាសន្ននៃការបោះឆ្នោត ។

ភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កេតការណ៍ ត្រូវបានអនុញ្ញាតឲ្យចូលរួមក្នុងដំណើរ ការត្រួតពិនិត្យ និងបូកសរុបលទ្ធផលបណ្តោះអាសន្ននៃការរាប់សន្លឹកឆ្នោត ព្រមទាំងសម្ភារបោះឆ្នោត ដែលបានប្រមូលមកពីគ្រប់ការិយាល័យបោះឆ្នោតនៃឃុំ សង្កាត់នីមួយៗ ។

មាត្រា ១៣៨._

កំណត់ហេតុរាប់សន្លឹកឆ្នោត និងសម្ភារបោះឆ្នោតដែលបានទទួលពីការិយាល័យរាប់សន្លឹក ឆ្នោតនីមួយៗ ត្រូវកត់ចំណាំ និងទុកដាក់ដោយឡែក តាមការិយាល័យរាប់សន្លឹកឆ្នោតនីមួយៗ ។

គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតត្រូវធ្វើកំណត់ហេតុបូកសរុបលទ្ធផលបណ្តោះ- អាសន្ននៃការបោះឆ្នោតក្នុងឃុំ សង្កាត់របស់ខ្លួនទៅតាមទម្រង់បែបបទដែលកំណត់ ដោយបទបញ្ជា និងនីតិវិធីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។

កំណត់ហេតុខាងលើនេះត្រូវធ្វើជា ០៣ (បី) ច្បាប់ ៖

-មួយច្បាប់ធ្វើជូនគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ដោយភ្ជាប់ជាមួយ នូវបញ្ជីឈ្មោះអ្នកបោះឆ្នោត គល់បញ្ជីសន្លឹកឆ្នោតដែលបានប្រើសន្លឹកឆ្នោតមិនបានប្រើសន្លឹកឆ្នោត បានការ សន្លឹកឆ្នោតមិនបានការ សន្លឹកឆ្នោតខូច ត្រាសម្ងាត់សម្រាប់បោះឆ្នោតសន្លឹកឆ្នោតតាមការិយាល័យ បោះឆ្នោត ពាក្យបណ្តឹងជំទាស់ ឬតវ៉ាប្រសិនបើមាន ព្រមទាំងសម្ភារ ឯកសារផ្សេងៗទៀត

-មួយច្បាប់ទៀតបិទនៅទីស្នាក់ការគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតរហូត ដល់ថ្ងៃប្រកាសលទ្ធផលជាផ្លូវការនៃការបោះឆ្នោត

-មួយច្បាប់ទុកជាឯកសារ ។

មាត្រា ១៣៩._

ក្នុងករណីមានបណ្តឹងជំទាស់ ឬបណ្តឹងតវ៉ាអំពីភាពមិនប្រក្រតី ដែលអាចប៉ះពាល់ដល់លទ្ធផល បណ្តោះអាសន្ននៃការបោះឆ្នោត នៅការិយាល័យបោះឆ្នោតណាមួយ គណៈកម្មការឃុំ សង្កាត់រៀបចំ ការបោះឆ្នោតត្រូវត្រួតពិនិត្យលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតនៅការិយាល័យនោះ នៅចំពោះ មុខភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កេតការណ៍ដោយ ៖

-ពិនិត្យលេខរៀងគល់បញ្ជីសន្លឹកឆ្នោត ដែលបានប្រគល់ឲ្យការិយាល័យបោះឆ្នោតជា មួយលេខរៀងគល់បញ្ជីសន្លឹកឆ្នោត ដែលទទួលពីការិយាល័យនោះមកវិញ

-ពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលបានមកបោះឆ្នោត



2014

–ពិនិត្យ និងរាប់សន្លឹកឆ្នោតបានការដែលបានបោះឲ្យបញ្ជីបេក្ខជននៃគណបក្ស
នយោបាយនីមួយៗ

–ពិនិត្យសន្លឹកឆ្នោតមិនបានការ

–រាប់សន្លឹកឆ្នោតខូច

–រាប់សន្លឹកឆ្នោតដែលមិនបានប្រើប្រាស់

–ពិនិត្យមើលត្រាសម្ងាត់ជាផ្លូវការ ដែលបានប្រគល់ដល់ការិយាល័យបោះឆ្នោតនោះ

–ពិនិត្យមើលហិបឆ្នោត និងសញ្ញាសម្គាល់ ឬលេខសម្គាល់ហិបឆ្នោតរបស់ការិយាល័យ
បោះឆ្នោតនោះ ផ្ទៀងផ្ទាត់ជាមួយសញ្ញាសម្គាល់ ឬលេខសម្គាល់ហិបឆ្នោតដែលបានប្រគល់ដល់ការិយាល័យ
បោះឆ្នោតនោះ ។

សន្លឹកឆ្នោតបានការ សន្លឹកឆ្នោតមិនបានការ សន្លឹកឆ្នោតខូចត្រូវចងជាដុំៗតាមការណែនាំរបស់
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។

បន្ទាប់ពីការត្រួតពិនិត្យខាងលើនេះ គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ត្រូវធ្វើសេចក្តី
រាយការណ៍ និងលើកយោបល់ភ្ជាប់ជាមួយកំណត់ហេតុបូកសរុបលទ្ធផលបណ្តោះអាសន្ននៃការបោះ-
ឆ្នោតជូនគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ដើម្បីពិនិត្យ និងសម្រេច ។

មាត្រា ១៤០._

នៅពេលគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោតទទួលកំណត់ហេតុបូកសរុបលទ្ធផល
បណ្តោះអាសន្ននៃការបោះឆ្នោតតាមឃុំ សង្កាត់នីមួយៗ គណៈកម្មការរាជធានី ខេត្តរៀបចំការបោះ-
ឆ្នោត ត្រូវចុះហត្ថលេខាលើទម្រង់បែបបទប្រគល់ ទទួល រួចប្រគល់ជូនគណៈកម្មការឃុំ សង្កាត់រៀបចំ
ការបោះឆ្នោតមួយច្បាប់ និងទុកជាឯកសារមួយច្បាប់ ។

មាត្រា ១៤១._

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវតាក់តែងបទបញ្ជា និងនីតិវិធី ដើម្បីអនុវត្តជាបន្ថែម
ទៀតសម្រាប់ការគ្រប់គ្រង និងការប្រព្រឹត្តទៅនៃការរាប់សន្លឹកឆ្នោត ឲ្យបានត្រឹមត្រូវស្របទៅតាមបទបញ្ញត្តិ
នៃច្បាប់នេះ ។

មាត្រា ១៤២._

គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោតត្រូវត្រួតពិនិត្យនូវលទ្ធផលបណ្តោះអាសន្ននៃ
ការបោះឆ្នោតតាមឃុំ សង្កាត់នីមួយៗក្នុងដែនសមត្ថកិច្ចរបស់ខ្លួនក្នុងរយៈពេលយ៉ាងយូរ ០៥ (ប្រាំ)
ថ្ងៃ បន្ទាប់ពីបានទទួលកំណត់ហេតុបូកសរុបលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតតាមឃុំ សង្កាត់
នីមួយៗនោះ ។

ក្នុងការត្រួតពិនិត្យនូវលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតរបស់ឃុំ សង្កាត់ នីមួយៗ គណៈ-
កម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោតមិនអាចបើកកញ្ចប់សន្លឹកឆ្នោតនៃឃុំ សង្កាត់ណាមួយ ឬ



ការិយាល័យបោះឆ្នោតណាមួយបានឡើយ ប្រសិនបើឃុំ សង្កាត់នោះ ឬការិយាល័យបោះឆ្នោតនោះ គ្មានបណ្តឹងតវ៉ា ឬបណ្តឹងជំទាស់អំពីលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត ។

ចំពោះឃុំ សង្កាត់ណា ឬការិយាល័យបោះឆ្នោតណាដែលមានបណ្តឹងតវ៉ា ឬបណ្តឹងជំទាស់ គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោតអាចបើក និងពិនិត្យមើលសម្ភារបោះឆ្នោត និងអាច រាប់សន្លឹកឆ្នោតឡើងវិញ ប្រសិនបើចាំបាច់ ។

ក្នុងករណីឃុំ សង្កាត់ណាដែលមានសំឡេងឆ្នោតលម្អៀងគ្នាយ៉ាងច្រើន ០,៥ ភាគរយរវាងបញ្ជី បេក្ខជនពីរ ឬច្រើន ហើយឃុំ សង្កាត់នោះមានពាក្យបណ្តឹងតវ៉ា ឬបណ្តឹងជំទាស់ដែលមានលក្ខណៈ សមស្របតាមលក្ខខណ្ឌដែលមានចែងក្នុងមាត្រា ១៤៩ នៃច្បាប់នេះ គណៈកម្មការរាជធានី ខេត្តរៀបចំ- ការបោះឆ្នោត ត្រូវបើកពិនិត្យមើលសម្ភារបោះឆ្នោត និងរាប់សន្លឹកឆ្នោតឡើងវិញ ។

គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតសាមី ភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេត ការណ៍នៃឃុំ សង្កាត់នោះ និងអ្នកជំទាស់ដូចមានចែងក្នុងមាត្រា ១៤៩ នៃច្បាប់នេះ អាចចូលរួមក្នុង ដំណើរការត្រួតពិនិត្យលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតក្នុងឃុំ សង្កាត់នោះ ដោយគណៈកម្មការ- រាជធានី ខេត្តរៀបចំការបោះឆ្នោត ។

បន្ទាប់ពីបានត្រួតពិនិត្យលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតរបស់ឃុំ សង្កាត់ នីមួយៗ ចប់សព្វគ្រប់ហើយ គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោតត្រូវធ្វើការកំណត់ចំនួនអាសនៈ ដែលបញ្ជីបេក្ខជននៃគណបក្សនយោបាយនីមួយៗបានទទួល និងត្រូវស្រង់ឈ្មោះបេក្ខជនជាប់ឆ្នោត ជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ស្របតាមលក្ខខណ្ឌ ដូចមានចែងក្នុងមាត្រា ១៧ នៃច្បាប់នេះ និង កំណត់ឈ្មោះបេក្ខជនជាប់ឆ្នោតដែលទទួលតំណែងជាប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ ជាមេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង ស្របតាមលក្ខខណ្ឌ ដូចមានចែងក្នុងមាត្រា ៣២ មាត្រា ៣៣ មាត្រា ៣៤ និង មាត្រា ៣៥ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ រួចហើយធ្វើសេចក្តីរាយការណ៍ភ្លាមទៅ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត តាមទម្រង់បែបបទដែលបានកំណត់។

ក្នុងការកំណត់បេក្ខជនជាប់ឆ្នោតទទួលតំណែងជាប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ ជាមេឃុំ ចៅ សង្កាត់ ជំទប់ និងចៅសង្កាត់រង ករណីបើមានបញ្ជីបេក្ខជននៃគណបក្សនយោបាយពីរ ឬច្រើនមាន សំឡេងឆ្នោតស្មើគ្នា គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោតត្រូវរៀបចំការចាប់ឆ្នោតទៅតាម នីតិវិធី ដែលកំណត់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។



Reda

ជំពូកទី ១១

**លទ្ធផលបណ្តោះអាសន្ន លទ្ធផលបង្កើតការ
និងការជំនាស់ចំពោះលទ្ធផលនៃការបោះឆ្នោត**

មាត្រា ១៤៣._

ក្នុងការត្រួតពិនិត្យលទ្ធផលនៃការបោះឆ្នោតតាមឃុំ សង្កាត់ ករណីពិនិត្យឃើញភាព មិនប្រក្រតី ដែលមិនអាចនាំទៅដល់ការផ្លាស់ប្តូរលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតទេ គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោតត្រូវបំពេញបែបបទយល់ព្រម និងចុះហត្ថលេខា ហើយដាក់បង្ហាញការយល់ ព្រមរបស់ខ្លួនចំពោះលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតនៅក្នុងឃុំ សង្កាត់នោះ ដល់ភ្នាក់ងារ គណបក្សនយោបាយ និងអ្នកសង្កេតការណ៍ ។

មាត្រា ១៤៤._

ក្នុងករណីមានភាពមិនប្រក្រតី ដែលនាំឲ្យមានការផ្លាស់ប្តូរដល់លទ្ធផលបណ្តោះអាសន្ននៃការបោះ ឆ្នោត គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោតត្រូវព្យួរលទ្ធផល បណ្តោះអាសន្ននៃការបោះឆ្នោត នៅឃុំ សង្កាត់ពាក់ព័ន្ធនោះ រួចហើយត្រូវបដិសេធលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតនៅក្នុងឃុំ សង្កាត់នោះ ឬនៅការិយាល័យបោះឆ្នោតនោះ ដោយ ៖

—ប្រកាសថាលទ្ធផលនៃការបោះឆ្នោតនៅក្នុងឃុំ សង្កាត់នោះ ឬនៅការិយាល័យនោះ ត្រូវបាន បដិសេធ

—បំពេញទម្រង់បែបបទជូនដំណឹងស្តីពីសេចក្តីសម្រេចលើបណ្តឹង ដោយបញ្ជាក់ពីមូលហេតុ នៃការបដិសេធលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោត ចុះហត្ថលេខា និងកាលបរិច្ឆេទ

—ប្រកាសថាសេចក្តីសម្រេចរបស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ស្ថិតក្រោម ការត្រួតពិនិត្យឡើងវិញនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

—ធ្វើទម្រង់បែបបទជូនដំណឹងស្តីពីសេចក្តីសម្រេចលើបណ្តឹងនោះ ជូនគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតមួយច្បាប់ ជូនគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតពាក់ព័ន្ធមួយច្បាប់ ជូន អ្នកប្តឹងជំទាស់មួយច្បាប់ ជូនគ្រប់តំណាងគណបក្សនយោបាយដែលមានបញ្ជីបេក្ខជននៅក្នុងឃុំ សង្កាត់ពាក់ព័ន្ធនោះមួយច្បាប់ និងរក្សាទុកជាឯកសារមួយច្បាប់ ។

មាត្រា ១៤៥._

គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោតត្រូវបញ្ជូនលិខិតជូនដំណឹងស្តីពីសេចក្តីសម្រេច នៃការបដិសេធលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតក្នុងឃុំ សង្កាត់ណាមួយ ឬការិយាល័យបោះ



ឆ្នោតណាមួយមិនឲ្យលើសពី ២៤ (ម្ភៃបួន) ម៉ោងទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បី ត្រួតពិនិត្យឡើងវិញ ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវត្រួតពិនិត្យឡើងវិញ និងសម្រេចលើសេចក្តីសម្រេច នៃការបដិសេធទទួលបណ្តោះអាសន្ននៃការបោះឆ្នោតរបស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោតមិនឲ្យលើសពី ០៤ (បួន) ថ្ងៃ បន្ទាប់ពីបានទទួលទម្រង់បែបបទ ជូនដំណឹងស្តីពីសេចក្តី សម្រេចលើពាក្យបណ្តឹង ។

មាត្រា ១៤៦._

ក្នុងករណីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មិនយល់ព្រមលើសេចក្តីសម្រេច នៃការ បដិសេធទទួលបណ្តោះអាសន្ននៃការបោះឆ្នោតរបស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវ ៖

- ប្រកាសថាលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតនៅឃុំ សង្កាត់នោះ ឬការិយាល័យបោះ ឆ្នោតណាមួយនៃឃុំ សង្កាត់នោះត្រូវចាត់ទុកថាត្រឹមត្រូវ
- បំពេញទម្រង់បែបបទតាមការកំណត់ ដោយបញ្ជាក់ពីមូលហេតុនៃការមិនយល់ព្រម ចំពោះ សេចក្តីសម្រេចរបស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត រួចហើយចុះហត្ថលេខា និង កាលបរិច្ឆេទ
- ផ្ញើទម្រង់បែបបទនោះជូនគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោតពាក់ព័ន្ធមួយច្បាប់ ជូនគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតពាក់ព័ន្ធមួយច្បាប់ ជូនអ្នកប្តឹងមួយច្បាប់ ជូនគ្រប់ តំណាងគណបក្សនយោបាយដែលមានបញ្ជីបេក្ខជននៅក្នុងឃុំ សង្កាត់នោះមួយច្បាប់ និងរក្សាទុក ជាឯកសារមួយច្បាប់ ។

មាត្រា ១៤៧._

ក្នុងករណីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទទួលយល់ព្រមលើសេចក្តីសម្រេចនៃ ការបដិសេធទទួលបណ្តោះអាសន្ននៃការបោះឆ្នោតរបស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវ ៖

- ប្រកាសថាលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតនៅឃុំ សង្កាត់នោះ ឬការិយាល័យ បោះឆ្នោតណាមួយនៃឃុំ សង្កាត់នោះត្រូវបានបដិសេធ
- បំពេញទម្រង់បែបបទតាមការកំណត់ ដោយបញ្ជាក់ពីមូលហេតុនៃការបដិសេធទទួល បណ្តោះអាសន្ននៃការបោះឆ្នោត រួចហើយចុះហត្ថលេខា និងកាលបរិច្ឆេទ
- ផ្ញើទម្រង់បែបបទនោះជូនគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោតពាក់ព័ន្ធមួយច្បាប់ ជូនគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតពាក់ព័ន្ធមួយច្បាប់ ជូនអ្នកប្តឹងមួយច្បាប់ ជូនគ្រប់



Handwritten signature or mark.

តំណាងគណបក្សនយោបាយដែលមានបញ្ជីបេក្ខជននៅក្នុងឃុំ សង្កាត់នោះមួយច្បាប់ និងរក្សាទុកជាឯកសារមួយច្បាប់ ។

មាត្រា ១៤៨._

ក្នុងករណីដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បដិសេធលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតនៅឃុំ សង្កាត់ណាមួយ ឬការិយាល័យបោះឆ្នោតណាមួយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវចាត់ឱ្យធ្វើការបោះឆ្នោតសាជាថ្មីមិនលើសពី ៣០ (សាមសិប) ថ្ងៃ បន្ទាប់ពីថ្ងៃបដិសេធលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត ។

ការបោះឆ្នោតសាជាថ្មីត្រូវធ្វើឡើងនៅក្នុងការិយាល័យបោះឆ្នោតដដែល ដោយយកបញ្ជីឈ្មោះអ្នកបោះឆ្នោតដដែល ព្រមទាំងបញ្ជីបេក្ខជននៃគណបក្សនយោបាយដដែល ដូចគ្នានឹងការបោះឆ្នោតលើកមុន ។

បទប្បញ្ញត្តិដូចមានចែងក្នុងជំពូកទី ៧ ជំពូកទី ៨ ជំពូកទី ៩ ជំពូកទី ១០ និងជំពូកទី ១១ នៃច្បាប់នេះ ត្រូវបានអនុវត្តចំពោះការបោះឆ្នោតសាជាថ្មីនេះ លើកលែងតែសន្លឹកឆ្នោតដែលត្រូវបោះពុម្ពលើក្រដាសពណ៌ផ្សេងពីលើកមុន ។

មាត្រា ១៤៩ ._

ជនគ្រប់រូប ដែលបានចុះឈ្មោះបោះឆ្នោតនៅលើបញ្ជីបោះឆ្នោតនៅឃុំ សង្កាត់នោះ ឬគណបក្សនយោបាយដែលមានបញ្ជីបេក្ខជនឈរឈ្មោះ មានសិទ្ធិប្តឹងជំទាស់ទៅគណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោត អំពីលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតនៅឃុំ សង្កាត់ ឬការិយាល័យបោះឆ្នោតណាមួយនៃឃុំ សង្កាត់នោះ ។

ការប្តឹងជំទាស់ត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរទៅគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោតក្នុងរយៈពេលយ៉ាងយូរ ០៣ (បី) ថ្ងៃ បន្ទាប់ពីគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតបិទផ្សាយលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតនៅឃុំ សង្កាត់នោះ ។

ការប្តឹងជំទាស់ ត្រូវផ្អែកលើភាពមិនប្រក្រតីក្នុងដំណើរការនៃការបោះឆ្នោតដែលនាំឱ្យផ្លាស់ប្តូរដល់លទ្ធផលនៃការបោះឆ្នោត ។

ការប្តឹងជំទាស់ត្រូវមានមូលដ្ឋានច្បាស់លាស់ ដោយបង្ហាញអំពីទីកន្លែង និងពេលវេលាដែលមានភាពមិនប្រក្រតី ឈ្មោះ និងអាសយដ្ឋានរបស់សាក្សី និងសេចក្តីអះអាងគាំទ្រ ឬភស្តុតាងផ្សេងទៀត ។

គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោតត្រូវសម្រេចលើការប្តឹងជំទាស់នេះ ក្នុងរយៈពេលយ៉ាងយូរ ០៥ (ប្រាំ) ថ្ងៃ បន្ទាប់ពីបានទទួលពាក្យប្តឹងជំទាស់ ។



មាត្រា ១៥០._

ក្នុងករណីគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោតរកឃើញថា ការប្តឹងជំទាស់ពុំមាន មូលដ្ឋានសមហេតុសមផល ឬពុំមានឥទ្ធិពលធ្វើឲ្យផ្លាស់ប្តូរដល់លទ្ធផលនៃការបោះឆ្នោតគណៈកម្មការ រាជធានី ខេត្តរៀបចំការបោះឆ្នោតត្រូវបដិសេធ ការប្តឹងជំទាស់នោះ ដោយ ៖

—ផ្តល់ដំណឹងដល់អ្នកប្តឹងជំទាស់ថា ការប្តឹងជំទាស់នោះត្រូវបានបដិសេធ
—បំពេញទម្រង់បែបបទបដិសេធតាមការកំណត់ ដោយបញ្ជាក់ពីមូលហេតុនៃការបដិសេធ រួច ហើយចុះហត្ថលេខា និងកាលបរិច្ឆេទ

—ផ្តល់ដំណឹងដល់អ្នកប្តឹងជំទាស់ថា សាមីខ្លួន ឬតំណាងមានសិទ្ធិប្តឹងតវ៉ាទៅនឹងសេចក្តីសម្រេច បដិសេធរបស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ទៅគណៈកម្មាធិការជាតិរៀបចំការ- បោះឆ្នោត ក្នុងរយៈពេលយ៉ាងយូរ ០៤ (បួន) ថ្ងៃ បន្ទាប់ពីបានទទួលទម្រង់បែបបទបដិសេធ

—ផ្តល់ទម្រង់បែបបទដល់អ្នកប្តឹងជំទាស់ ឬតំណាងសម្រាប់ប្តឹងតវ៉ា
—ធ្វើទម្រង់បែបបទបដិសេធនោះ ជូនគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមួយច្បាប់ជូន គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតពាក់ព័ន្ធមួយច្បាប់ ជូនអ្នកប្តឹងជំទាស់មួយច្បាប់ជូនគ្រប់ តំណាងគណបក្សនយោបាយដែលមានបញ្ជីបេក្ខជនក្នុងឃុំ សង្កាត់នោះ មួយច្បាប់ និងរក្សាទុកជា ឯកសារមួយច្បាប់ ។

មាត្រា ១៥១._

ក្នុងករណីគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោតយល់ព្រមចំពោះការប្តឹងជំទាស់ គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោតត្រូវបដិសេធលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោត ក្នុងឃុំ សង្កាត់នោះដោយ ៖

—ផ្តល់ដំណឹងដល់អ្នកប្តឹងជំទាស់ថា ការប្តឹងជំទាស់នោះត្រូវបានយល់ព្រម
—ប្រកាសថាលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតនៅឃុំ សង្កាត់នោះ ឬក្នុងការិយាល័យ បោះឆ្នោតណាមួយនៃឃុំ សង្កាត់នោះត្រូវបានបដិសេធ

—បំពេញទម្រង់បែបបទបដិសេធលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតតាមការកំណត់ ដោយ បញ្ជាក់ពីមូលហេតុនៃការបដិសេធលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត រួចហើយចុះហត្ថលេខា និងកាលបរិច្ឆេទ

—ប្រកាសថាសេចក្តីសម្រេចរបស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោតស្ថិតក្រោម ការត្រួតពិនិត្យឡើងវិញដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

—ធ្វើទម្រង់បែបបទបដិសេធលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតនោះ ជូនគណៈកម្មាធិការ- ជាតិរៀបចំការបោះឆ្នោតមួយច្បាប់ ជូនគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតមួយច្បាប់ជូនអ្នក ប្តឹងជំទាស់មួយច្បាប់ ជូនគ្រប់តំណាងគណបក្សនយោបាយដែលមានបញ្ជីបេក្ខជននៅក្នុងឃុំ សង្កាត់



នោះមួយច្បាប់ និងរក្សាទុកជាឯកសារមួយច្បាប់ ។

មាត្រា ១៥២._

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវត្រួតពិនិត្យឡើងវិញនូវលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតក្នុងឃុំ សង្កាត់ណាមួយ ឬក្នុងការិយាល័យបោះឆ្នោតណាមួយដែលមានការប្តឹងជំទាស់ក្នុងរយៈពេលយ៉ាងយូរ ០៤ (បួន) ថ្ងៃ បន្ទាប់ពីបានទទួលទម្រង់បែបបទ ប្តឹងតវ៉ាដូចមានចែងក្នុងមាត្រា ១៥០ នៃច្បាប់នេះ ឬទម្រង់បែបបទបដិសេធលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត ដូចមានចែងក្នុងមាត្រា ១៥១ នៃច្បាប់នេះ ។

ក្នុងការត្រួតពិនិត្យឡើងវិញនូវលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតក្នុងឃុំ សង្កាត់ណាមួយ ឬក្នុងការិយាល័យបោះឆ្នោតណាមួយដែលមានការប្តឹងជំទាស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតអាចបើកពិនិត្យមើលសម្ភារបោះឆ្នោត និងអាចរាប់សន្លឹកឆ្នោតនៅឃុំ សង្កាត់នោះ ឬការិយាល័យបោះឆ្នោតនោះឡើងវិញប្រសិនបើចាំបាច់ ។

ក្នុងករណីឃុំ សង្កាត់ណាដែលមានសំឡេងឆ្នោតលម្អៀងយ៉ាងច្រើន ០,៥ ភាគរយរវាងបញ្ជីបេក្ខជនពីរ ឬច្រើន ហើយឃុំ សង្កាត់នោះមានពាក្យបណ្តឹងតវ៉ា ឬបណ្តឹងជំទាស់ ដែលមានលក្ខណៈសមស្របតាមលក្ខខណ្ឌដូចមានចែងក្នុងមាត្រា ១៤៩ នៃច្បាប់នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបើកពិនិត្យមើលសម្ភារបោះឆ្នោត និងរាប់សន្លឹកឆ្នោតឡើងវិញ ។

ដំណើរការត្រួតពិនិត្យលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតខាងលើនេះ ត្រូវធ្វើចំពោះមុខភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ និងអ្នកប្តឹងជំទាស់ដែលមានការពាក់ព័ន្ធ ។

មាត្រា ១៥៣._

ក្នុងករណីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរកឃើញថា ការប្តឹងជំទាស់ទាក់ទងលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតនៅឃុំ សង្កាត់ណាមួយ ឬការិយាល័យបោះឆ្នោតណាមួយ ពុំមានមូលដ្ឋានសមហេតុសមផល ឬពុំមានឥទ្ធិពល ធ្វើឲ្យផ្លាស់ប្តូរលទ្ធផលនៃការបោះឆ្នោតគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបដិសេធការប្តឹងជំទាស់នោះ ដោយ ៖

- ផ្តល់ដំណឹងដល់អ្នកប្តឹងជំទាស់ ឬតំណាងថា ការប្តឹងជំទាស់នោះត្រូវបានបដិសេធន៍
- ប្រកាសថាលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតនៅឃុំ សង្កាត់នោះ ឬការិយាល័យនោះត្រូវចាត់ទុកថាត្រឹមត្រូវ
- បំពេញទម្រង់បែបបទបដិសេធការប្តឹងជំទាស់តាមការកំណត់ ដោយបញ្ជាក់ពីមូលហេតុនៃការបដិសេធ រួចហើយចុះហត្ថលេខា និងកាលបរិច្ឆេទ
- ផ្តល់ដំណឹងដល់អ្នកប្តឹងជំទាស់ ឬតំណាងថា សេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជាសេចក្តីសម្រេចចុងក្រោយ



Handwritten signature or mark.

—ធ្វើទម្រង់បែបបទបដិសេធនោះ ជូនគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ពាក់ព័ន្ធមួយច្បាប់ ជូនគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតពាក់ព័ន្ធមួយច្បាប់ ជូនអ្នកប្តឹងជំទាស់មួយច្បាប់ ជូនគ្រប់តំណាងគណបក្សនយោបាយដែលមានបញ្ជីបេក្ខជនក្នុងឃុំ សង្កាត់នោះមួយច្បាប់ និងរក្សាទុកជាឯកសារមួយច្បាប់ ។

មាត្រា ១៥៤._

ក្នុងករណីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត យល់ព្រមចំពោះការប្តឹងជំទាស់ទៅនឹងលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតនៅឃុំ សង្កាត់ណាមួយ ឬការិយាល័យបោះឆ្នោតណាមួយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវ ៖

- ផ្តល់ដំណឹងដល់អ្នកប្តឹងជំទាស់ ឬតំណាងថា ការប្តឹងជំទាស់នោះត្រូវបានយល់ព្រម
- ប្រកាសថាលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតក្នុងឃុំ សង្កាត់នោះ ឬក្នុងការិយាល័យបោះឆ្នោតនោះ ត្រូវបានបដិសេធ
- បំពេញទម្រង់បែបបទដែលបានកំណត់ ដោយបញ្ជាក់ពីមូលហេតុនៃការបដិសេធចំពោះលទ្ធផលនៃការបោះឆ្នោត រួចហើយចុះហត្ថលេខា និងកាលបរិច្ឆេទ

—ធ្វើទម្រង់បែបបទនោះ ជូនគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោតពាក់ព័ន្ធមួយច្បាប់ ជូនគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតពាក់ព័ន្ធមួយច្បាប់ ជូនគ្រប់តំណាងគណបក្សនយោបាយដែលមានបញ្ជីបេក្ខជនក្នុងឃុំ សង្កាត់នោះមួយច្បាប់ ជូនអ្នកប្តឹងជំទាស់មួយច្បាប់ និងរក្សាទុកជាឯកសារមួយច្បាប់ ។

សេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជាសេចក្តីសម្រេចចុងក្រោយ ។

មាត្រា ១៥៥._

ក្នុងករណីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បដិសេធលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតនៅឃុំ សង្កាត់ណាមួយ ឬការិយាល័យបោះឆ្នោតណាមួយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវចាត់ឱ្យអនុវត្តនូវបទប្បញ្ញត្តិ ដូចមានចែងក្នុងមាត្រា ១៤៨ នៃច្បាប់នេះ ។

មាត្រា ១៥៦._

បន្ទាប់ពីលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតតាមឃុំ សង្កាត់នីមួយៗ ពិនិត្យឡើងវិញឃើញថាត្រឹមត្រូវ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវប្រកាសជាសាធារណៈ នូវលទ្ធផលជាផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នោះភ្លាម ។

ចំពោះឃុំ សង្កាត់ណាដែលមានបណ្តឹងតវ៉ា ឬបណ្តឹងជំទាស់អំពីលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោត ការប្រកាសលទ្ធផលជាផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ក្នុងឃុំ សង្កាត់នោះ ត្រូវធ្វើបន្ទាប់ពីការប្តឹងតវ៉ា ឬការប្តឹងជំទាស់ ត្រូវបានដោះស្រាយរួចរាល់ជាស្ថាពរទៅតាមនីតិវិធី ដូចមានចែងក្នុងច្បាប់នេះ ។



គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវផ្តល់នូវលទ្ធផលជាផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នីមួយៗ ជូននាយករដ្ឋមន្ត្រីមួយច្បាប់ ជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃមួយច្បាប់ និងត្រូវបិទផ្សាយជាសាធារណៈនូវលទ្ធផលនេះនៅទីស្នាក់ការគណៈកម្មការ រាជធានី ខេត្តរៀបចំការបោះឆ្នោតសាមីមួយច្បាប់ នៅទីស្នាក់ការគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតសាមីមួយច្បាប់ និងទុកជាឯកសារមួយច្បាប់ ។

មាត្រា ១៥៧._

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវរៀបចំទុកដាក់ឲ្យមានសុវត្ថិភាពនូវ ឯកសារបោះឆ្នោតទាំងអស់ ដែលបានប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ដូចខាងក្រោម ៖

- កំណត់ហេតុបូកសរុបលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងឯកសារប្តឹងតវ៉ា និងប្តឹងជំទាស់ ព្រមទាំងសេចក្តីសម្រេចដោះស្រាយរបស់អាជ្ញាធររៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ត្រូវរៀបចំទុកដាក់ឲ្យមានសុវត្ថិភាពជារៀងរហូត
- សន្លឹកឆ្នោតទាំងអស់ ដែលបានប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់តាមអាណត្តិនីមួយៗ ត្រូវរៀបចំទុកដាក់ឲ្យមានសុវត្ថិភាពក្នុងរយៈពេល ០៣ (បី) ឆ្នាំ បន្ទាប់ពីថ្ងៃបោះឆ្នោត ។ បន្ទាប់ពីរយៈពេលនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវបង្កើតគណៈកម្មការមួយ ដើម្បីបំផ្លាញចោលនូវសន្លឹកឆ្នោតទាំងនោះ ។

មាត្រា ១៥៨._

បេក្ខជនដែលបានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ស្របតាមច្បាប់នេះនឹងក្លាយទៅជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់សម្រាប់អាណត្តិ ០៥ (ប្រាំ) ឆ្នាំ ចាប់តាំងពីពេលចូលកាន់តំណែងហើយនឹងត្រូវបញ្ចប់អាណត្តិរបស់ខ្លួន ដោយផ្អែកតាមលក្ខខណ្ឌដូចមានចែងក្នុងមាត្រា ១១ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ។

មាត្រា ១៥៩._

ក្នុងអំឡុងពេលបោះឆ្នោត ពេលរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលនៃការបោះឆ្នោត អង្គការមិនមែនរដ្ឋាភិបាល ឬសមាគមក្នុងស្រុក និងអង្គការមិនមែនរដ្ឋាភិបាល ឬសមាគមអន្តរជាតិ ដែលបំពេញការងារក្នុងព្រះរាជាណាចក្រកម្ពុជា ឬជនបរទេស ត្រូវប្រកាន់ជំហរអព្យាក្រឹតឥតលម្អៀង ស្របតាមបទប្បញ្ញត្តិ ដូចមានចែងក្នុងមាត្រា ៧៤ នៃច្បាប់នេះ ។

បញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះ មិនត្រូវរារាំងដល់ការប្រើប្រាស់សេរីភាព ក្នុងការបញ្ចេញមតិ ដែលស្របតាមច្បាប់ជាធរមាន ។



Handwritten signature or mark.

ជំពូកទី ១២

ការបិទការិយាល័យបោះឆ្នោតក្នុងគ្រាមានអាសន្ន

មាត្រា ១៦០._

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានសិទ្ធិសម្រេចមិនបើកការិយាល័យ បោះឆ្នោត និងមានសិទ្ធិបិទការិយាល័យបោះឆ្នោតណាមួយ ឬមួយចំនួន ក្នុងកាលៈទេសៈមានអាសន្នដែលនាំឲ្យ មានគ្រោះថ្នាក់ ឬគំរាមកំហែងដល់សុវត្ថិភាពមន្ត្រីបោះឆ្នោត និងអ្នកបោះឆ្នោតនៅក្នុងបរិវេណខាងក្នុង ។

កាលៈទេសៈមានអាសន្នអាចមានករណីណាមួយ ក្នុងចំណោមករណីដូចខាងក្រោម ៖

- អសន្តិសុខជាសាធារណៈ
- ទឹកជំនន់ ខ្យល់ព្យុះ រញ្ជួយដី ឬគ្រោះធម្មជាតិផ្សេងទៀត
- ការដួលរលំអគារសម្រាប់បម្រើការបោះឆ្នោត ដោយយថាហេតុណាមួយ អគ្គិភ័យ ឬការខូចខាតប្រហាក់ប្រហែលគ្នាដែលនាំឲ្យមានគ្រោះថ្នាក់
- ការរាំងស្ទះផ្នែករដ្ឋបាលដែលមិនអាចឲ្យការបោះឆ្នោតដំណើរការបាន។

ការិយាល័យបោះឆ្នោតដែលមិនបានបើក ឬដែលបានបិទតាមមាត្រានេះ ត្រូវតែបិទរហូតពេញមួយថ្ងៃ ។

មាត្រា ១៦១._

ក្នុងករណីការិយាល័យបោះឆ្នោតណាមួយ ត្រូវបិទគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវរាយការណ៍ភ្លាមជូននាយករដ្ឋមន្ត្រី ។

មាត្រា ១៦២._

ក្នុងករណីការិយាល័យបោះឆ្នោតណាមួយត្រូវបិទ ការបោះឆ្នោតនៅការិយាល័យនោះ ត្រូវធ្វើសាជាថ្មីក្នុងរយៈពេលយ៉ាងយូរ ៣០ (សាមសិប) ថ្ងៃក្រោយនៅទីកន្លែងសមស្រប ដែលកំណត់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។

អ្នកបោះឆ្នោតទាំងអស់ដែលមានសិទ្ធិបោះឆ្នោតនៅការិយាល័យបោះឆ្នោតនោះ ត្រូវអនុញ្ញាតឲ្យបោះឆ្នោត ទោះបីជាអ្នកទាំងនោះបានបោះឆ្នោតហើយក្តី ឬមិនទាន់បានបោះឆ្នោតក្តី ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវធានាឲ្យមានសន្តិសុខគ្រប់ចំនួន ដែលបោះពុម្ពលើក្រដាសពណ៌ផ្សេងពីលើកមុន ។



Handwritten signature or mark.

មាត្រា ១៦៣._

សន្លឹកឆ្នោតដែលបានបោះនៅក្នុងការិយាល័យបោះឆ្នោត ដែលបានបិទស្របតាមលក្ខខណ្ឌ ដូចមានចែងក្នុងមាត្រា ១៦០ នៃច្បាប់នេះ មិនត្រូវយកមករាប់ឡើយ មានតែសន្លឹកឆ្នោត ដែលបាន បោះនៅថ្ងៃបោះឆ្នោតដែលត្រូវធ្វើសាជាថ្មីប៉ុណ្ណោះដែលត្រូវយកមករាប់ ។

ចំពោះសន្លឹកឆ្នោតដែលមិនត្រូវយកមករាប់ មន្ត្រីការិយាល័យបោះឆ្នោតត្រូវធ្វើកំណត់ហេតុ និង រៀបចំទុកដាក់ស្របតាមបទបញ្ជា និងនីតិវិធីដែលកំណត់ដោយគណៈកម្មាធិការជាតិរៀបចំការបោះ- ឆ្នោត ។

សន្លឹកឆ្នោតដែលបានបោះនៅគ្រប់ការិយាល័យបោះឆ្នោត ដែលមិនបានបិទ ត្រូវយកមករាប់ និងកត់ត្រានៅថ្ងៃបោះឆ្នោត ។

សន្លឹកឆ្នោតទាំងអស់ត្រូវរាប់ និងកត់ត្រាតាមនីតិវិធីដូចមានចែងក្នុងច្បាប់នេះ ។

បន្ទាប់ពីការបោះឆ្នោតសាជាថ្មី គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវចាត់ឱ្យបូកសរុប លទ្ធផលនៃការបោះឆ្នោតក្នុងឃុំ សង្កាត់ទាំងមូល និងប្រកាសលទ្ធផលស្របតាមនីតិវិធី ដូចមានចែង ក្នុងច្បាប់នេះ ។

មាត្រា ១៦៤._

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវតាក់តែងនូវបទបញ្ជា និងនីតិវិធីសម្រាប់ការអនុវត្ត ជាក់ស្តែងបន្ថែមទៀតនូវលក្ខខណ្ឌដូចមានចែងក្នុងមាត្រា ១៦០ មាត្រា ១៦២ និងមាត្រា ១៦៣ នៃ ច្បាប់នេះ ដែលរួមមាន ៖

- សុវត្ថិភាពនៃមន្ត្រីបោះឆ្នោត អ្នកបោះឆ្នោត ភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កេតការណ៍
- តួនាទីរបស់ភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កេតការណ៍
- ការប្រគល់ ការថែរក្សា ការទទួល និងសុវត្ថិភាពនៃសម្ភារបោះឆ្នោតទាំងអស់
- ការបិទការិយាល័យបោះឆ្នោត និងការបើកការិយាល័យបោះឆ្នោតឡើងវិញ
- ដំណើរការបោះឆ្នោតសាជាថ្មី
- ការរាប់សន្លឹកឆ្នោត
- ការប្រកាសលទ្ធផលនៃការបោះឆ្នោត ។



ជំពូកទី ១៣
ការបោះឆ្នោតឡើងវិញ

មាត្រា ១៦៥._

ការបោះឆ្នោតឡើងវិញដូចមានចែងក្នុងមាត្រា ១៧ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល ឃុំ សង្កាត់ ត្រូវធ្វើឡើងក្នុងរយៈពេលមិនឲ្យលើសពី ១២០ (មួយរយម្ភៃ) ថ្ងៃឡើយ ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវកំណត់កាលបរិច្ឆេទសម្រាប់ការបោះឆ្នោតឡើងវិញក្នុង រយៈពេល យ៉ាងយូរ ០៧ (ប្រាំពីរ) ថ្ងៃ បន្ទាប់ពីមានករណីដែលតម្រូវឲ្យមានការបោះឆ្នោតឡើងវិញ ។

ការបោះឆ្នោតត្រូវចាប់ផ្តើមពីម៉ោង ៧:០០ នាទី ដល់ម៉ោង ១៥:០០ នាទី ក្នុងថ្ងៃដដែល ។

មាត្រា ១៦៦._

ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតសម្រាប់ការបោះឆ្នោតឡើងវិញ លុះត្រាតែមានឈ្មោះក្នុង បញ្ជីឈ្មោះអ្នកបោះឆ្នោត និងមានអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ។

បញ្ជីឈ្មោះអ្នកបោះឆ្នោតត្រូវយកបញ្ជីឈ្មោះអ្នកបោះឆ្នោតចុងក្រោយ ។

អ្នកបោះឆ្នោតដែលបានចុះឈ្មោះម្នាក់ៗ មានសិទ្ធិបោះឆ្នោតតែមួយសន្លឹកប៉ុណ្ណោះ តាមរយៈ សន្លឹកឆ្នោតសម្ងាត់ ។

មាត្រា ១៦៧._

ការបោះឆ្នោតឡើងវិញត្រូវប្រព្រឹត្តទៅក្រោមការគ្រប់គ្រង និងចាត់ចែងដោយគណៈកម្មាធិការ- ជាតិរៀបចំការបោះឆ្នោត អនុលោមទៅតាមបទប្បញ្ញត្តិនៃច្បាប់នេះ ។

មាត្រា ១៦៨._

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវទទួលខុសត្រូវចំពោះការបោះឆ្នោតឡើងវិញ ។

បទប្បញ្ញត្តិសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ដូចមានចែងក្នុងច្បាប់នេះ ត្រូវអនុវត្តចំពោះការបោះឆ្នោតឡើងវិញ ដើម្បីជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ថ្មី ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមានសិទ្ធិតាក់តែងបទបញ្ជា និងនីតិវិធី ដើម្បីធានា ឲ្យការបោះឆ្នោតឡើងវិញប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ។



ជំពូកទី ១៤
ទោសប្បញ្ញត្តិ

មាត្រា ១៦៩._

ត្រូវផាកពិន័យជាប្រាក់ពី ៥.០០០.០០០ (ប្រាំលាន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះជនណាដែលបានប្រព្រឹត្តដោយចេតនានូវអំពើណាមួយ ដូចខាងក្រោម ៖

—ចេញបង្គាន់ដៃបញ្ជាក់ការចុះឈ្មោះ ប៉ុន្តែមិនព្រមចុះឈ្មោះប្រជាពលរដ្ឋនោះក្នុងបញ្ជីបោះឆ្នោត និងសៀវភៅបញ្ជីបោះឆ្នោត ។

—ចុះឈ្មោះបោះឆ្នោតដល់ប្រជាពលរដ្ឋ ដែលពុំបំពេញលក្ខខណ្ឌគ្រប់គ្រាន់ អាចបោះឆ្នោតបាន ។

មាត្រា ១៧០._

ត្រូវផាកពិន័យជាប្រាក់ពី ១.០០០.០០០ (មួយលាន) រៀល ទៅ ៥.០០០.០០០ (ប្រាំលាន) រៀល ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះជនណាដែលក្លែងបន្លំឯកសារបញ្ជាក់អត្តសញ្ញាណពាក់ព័ន្ធនឹងការបោះឆ្នោត ។

មាត្រា ១៧១._

ត្រូវផាកពិន័យជាប្រាក់ពី ៥.០០០.០០០ (ប្រាំលាន) រៀល ទៅ ២០.០០០.០០០ (ម្ភៃលាន) រៀល ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះជនណាដែលតាមគ្រប់មធ្យោបាយទុច្ចរិត ៖

—រារាំងប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត មិនឲ្យទៅចុះឈ្មោះបោះឆ្នោត ឬរារាំងមិនឲ្យចុះឈ្មោះប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោតក្នុងបញ្ជីបោះឆ្នោត និងសៀវភៅបញ្ជីបោះឆ្នោត

—បង្កការអុកឡុក ឬរារាំងសកម្មភាពជាប្រក្រតី ក្នុងទីកន្លែងសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅក្នុងអំឡុងពេលនៃការពិនិត្យបញ្ជី និងចុះឈ្មោះបោះឆ្នោត

—ឲ្យអ្នកគាំទ្រ ឬអ្នកបោះឆ្នោត ប្រព្រឹត្តអំពើរំលោភបំពាន អំពើគំរាមកំហែង អំពើហិង្សាទៅលើបេក្ខជន ឬទៅលើគណបក្សនយោបាយដទៃ

—រារាំងប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតមិនឲ្យទៅបោះឆ្នោត

—រារាំងបេក្ខជន ឬអ្នកគាំទ្រគណបក្សនយោបាយមិនឲ្យយោសនាបោះឆ្នោត តាមការកំណត់

ធ្វើឲ្យបាត់ទំនុកចិត្តលើការសម្ងាត់នៃការបោះឆ្នោត



- ធ្វើឲ្យមានការកាន់ច្រឡំនាំឲ្យបាត់ទំនុកចិត្តលើការបោះឆ្នោត
- បង្កការរំខានមិនឲ្យដំណើរការបោះឆ្នោតបាន
- បង្កការរំខានមិនឲ្យរាប់សន្លឹកឆ្នោតបាន
- ធ្វើឲ្យខូចរបៀបរបរយកក្នុងពេលបោះឆ្នោត
- ទិញសន្លឹកឆ្នោតដោយសម្ភារ ឬដោយប្រាក់កាស ។

ត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ឬលុបបេក្ខភាពរបស់សាមីខ្លួន ដោយគណៈកម្មាធិការជាតិ-
រៀបចំការបោះឆ្នោត បន្ថែមលើទណ្ឌកម្ម ដែលបានចែងក្នុងកថាខណ្ឌទី ១ ខាងលើ ចំពោះជនដែល
បានប្រព្រឹត្តអំពើល្មើសដូចមានចែងក្នុងកថាខណ្ឌទី ១ ខាងលើនេះ ។

មាត្រា ១៧២._

ត្រូវលុបបេក្ខភាពឈរឈ្មោះបោះឆ្នោតរបស់គណបក្សនយោបាយ ឬ/និងត្រូវផាកពិន័យជា
ប្រាក់ពី ១០.០០០.០០០ (ដប់លាន) រៀល ទៅ ៣០.០០០.០០០ (សាមសិបលាន) រៀល ដោយ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌដទៃទៀត ចំពោះ
គណបក្សនយោបាយដែលបានប្រព្រឹត្តអំពើល្មើសដូចបានចែងក្នុងមាត្រា ១៧១ ខាងលើនេះ ។

មាត្រា ១៧៣._

ត្រូវផាកពិន័យជាប្រាក់ពី ១០.០០០ (មួយម៉ឺន) រៀល ទៅ ១០០.០០០ (មួយសែន) រៀល
ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចំពោះជនណាដោយទុច្ចរិតព្យាយាមចុះឈ្មោះក្នុង
បញ្ជីបោះឆ្នោតលើសពីមួយ លើកលែងតែមានការអនុញ្ញាតដោយច្បាប់នេះ ។

មាត្រា ១៧៤._

ត្រូវផាកពិន័យជាប្រាក់ពី ១០.០០០.០០០ (ដប់លាន) រៀល ទៅ ២៥.០០០.០០០ (ម្ភៃប្រាំលាន)
រៀល ឬ/និងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតសម្រាប់រយៈពេល ០៥ (ប្រាំ) ឆ្នាំដោយគណៈកម្មាធិការ-
ជាតិរៀបចំការបោះឆ្នោត ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះសមាជិកគណៈកម្មការ
រាជធានី ខេត្ត ឃុំ សង្កាត់រៀបចំការបោះឆ្នោត និងសមាជិកគណៈកម្មការការិយាល័យបោះឆ្នោត ដែល
បន្លំឯកសារ បន្លំសន្លឹកឆ្នោត ឬប្រើកលល្បិច ដើម្បីបន្លំលទ្ធផលនៃការបោះឆ្នោត ។

មាត្រា ១៧៥._

ត្រូវផាកពិន័យជាប្រាក់ពី ៥.០០០.០០០ (ប្រាំលាន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល
និងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយពុំទាន់
គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះជនណាដែលយកតាមខ្លួននូវអាវុធ គ្រឿងផ្ទុះ គ្រាប់រំសេវ



Handwritten signature or mark.

គ្រប់ប្រភេទ ឬអាវុធដែលចូលក្នុងដែនអនុវត្តរបស់មាត្រា ៤៨៩ (បទផលិត ឬធ្វើចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងៗទៀត) នៃក្រមព្រហ្មទណ្ឌ ដោយបំពានលើបញ្ញត្តិនៃមាត្រា ២៨ នៃច្បាប់នេះ ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ឬគ្មានមូលហេតុអនុញ្ញាតដោយច្បាប់ ។

ក្នុងករណីជនប្រព្រឹត្តអំពើល្មើសនោះជាភ្នាក់ងារ ជាបុគ្គលិកនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជាភ្នាក់ងារ ជាបុគ្គលិក ឬសមាជិកនៃគណៈកម្មការរៀបចំការបោះឆ្នោត គ្រប់លំដាប់ថ្នាក់ ត្រូវលុបឈ្មោះចេញពីការងារ និងមិនឲ្យសាមីខ្លួនចូលបម្រើការងារជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់សម្រាប់រយៈពេល ១០ (ដប់) ឆ្នាំ ចាប់ពីសម័យបោះឆ្នោតនេះទៅ បន្ថែមលើទណ្ឌកម្ម ដូចមានចែងក្នុងកថាខណ្ឌទី ១ នៃមាត្រានេះ ។

មាត្រា ១៧៦._

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតសម្រាប់រយៈពេល ០៥ (ប្រាំ) ឆ្នាំ និងត្រូវស្នើទៅប្រធានស្ថាប័នរបស់សាមីខ្លួនឲ្យដាក់វិន័យរដ្ឋបាល ចាប់ពីដាក់ឲ្យនៅទំនេរដោយគ្មានបៀវត្ស រហូតដល់ការបណ្តេញចេញពីមុខតំណែងចំពោះមន្ត្រីរាជការ ឬអ្នកទទួលខុសត្រូវណាដែលប្រព្រឹត្តល្មើសនឹងមាត្រា ១០ នៃច្បាប់នេះ ។

មាត្រា ១៧៧._

ត្រូវផាកពិន័យជាប្រាក់ពី ៥.០០០.០០០ (ប្រាំលាន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល ឬនិងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតសម្រាប់រយៈពេល ០៥ (ប្រាំ) ឆ្នាំ ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀតចំពោះជនណា ដែលនៅក្នុងពេលបោះឆ្នោត បង្គាប់បញ្ជាឈ្នួលលោម បោកបញ្ឆោត ឬធ្វើសកម្មភាពតាមគ្រប់មធ្យោបាយទុច្ចរិតផ្សេងទៀតឲ្យអ្នកបោះឆ្នោត បោះឆ្នោតជ្រើសរើសយកគណបក្សនយោបាយផ្ទុយពីឆន្ទៈរបស់ជននោះ ។

ក្នុងករណីជនប្រព្រឹត្តអំពើល្មើស ជាភ្នាក់ងារ ឬជាបុគ្គលិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវលុបឈ្មោះចេញពីការងារ និងមិនឲ្យចូលបម្រើការងារក្នុងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់សម្រាប់រយៈពេល ១០ (ដប់) ឆ្នាំ គិតចាប់ពីសម័យបោះឆ្នោតនេះតទៅ ។

ក្នុងករណីជនប្រព្រឹត្តអំពើល្មើស ជាបេក្ខជនឈរឈ្មោះបោះឆ្នោត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវលុបបេក្ខភាពរបស់សាមីខ្លួនចោលបន្ថែមលើទណ្ឌកម្ម ដូចមានចែងក្នុង កថាខណ្ឌទី ១ នៃមាត្រានេះ ។



Handwritten signature or mark.

មាត្រា ១៧៨._

ត្រូវផែនការនិយមន័យជាប្រាក់ពី ១០.០០០.០០០ (ដប់លាន) រៀល ទៅ ២៥.០០០.០០០ (ម្ភៃប្រាំលាន) រៀល ឬ/និងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតសម្រាប់រយៈពេល ០៥ (ប្រាំ) ឆ្នាំ ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀតចំពោះជនណា ដោយចេតនាធ្វើឲ្យខូចខាត បំផ្លិចបំផ្លាញ ឬធ្វើឲ្យទ្រុឌទ្រោមហិបឆ្នោត ឬគ្រឿងសម្គាល់សម្រាប់រក្សាសុវត្ថិភាពហិបឆ្នោត ឬធ្វើឲ្យបាត់ ដកហូត លួច ដណ្តើមកាន់កាប់ ឬបំផ្លិចបំផ្លាញហិបឆ្នោតដែលមានសន្លឹកឆ្នោត ។

ក្នុងករណីជនប្រព្រឹត្តអំពើល្មើស ជាភ្នាក់ងារ ជាបុគ្គលិក ឬជាសមាជិកនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវលុបឈ្មោះចេញពីការងារ និងមិនឲ្យសាមីខ្លួនចូលបម្រើការងារក្នុងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់សម្រាប់រយៈពេល ១០ (ដប់) ឆ្នាំ គិតចាប់ពីសម័យបោះឆ្នោតនេះតទៅ ។

ក្នុងករណីជនប្រព្រឹត្តអំពើល្មើស ជាបេក្ខជនឈរឈ្មោះបោះឆ្នោត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវលុបបេក្ខភាពរបស់សាមីខ្លួនចោលបន្ថែមលើទណ្ឌកម្ម ដូចមានចែង ក្នុងកថាខណ្ឌទី ១ នៃមាត្រានេះ ។

មាត្រា ១៧៩._

ត្រូវផែនការនិយមន័យជាប្រាក់ពី ១០.០០០.០០០ (ដប់លាន) រៀល ទៅ ២០.០០០.០០០ (ម្ភៃលាន) រៀល ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចំពោះអង្គការមិនមែនរដ្ឋាភិបាល ឬសមាគមក្នុងស្រុក និងអង្គការមិនមែនរដ្ឋាភិបាល ឬសមាគមអន្តរជាតិដែលបំពេញការងារក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើសកម្មភាពដោយផ្ទាល់ ឬដោយប្រយោលបំពានលើបញ្ញត្តិ នៃមាត្រា ៧៤ នៃច្បាប់នេះ ។

ការទទួលខុសត្រូវខាងលើ មិនលើកលែងការទទួលខុសត្រូវរបស់រូបវន្តបុគ្គលចំពោះ អំពើដែលខាងលើ ឬបទល្មើសផ្សេងទៀតដែលបានបញ្ញត្តិនៅក្នុងក្រមព្រហ្មទណ្ឌនោះឡើយ ។

មាត្រា ១៨០._

ត្រូវផែនការនិយមន័យជាប្រាក់ពី ៥.០០០.០០០ (ប្រាំលាន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចំពោះជនបរទេសដែលមានវត្តមាននៅក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើសកម្មភាពដោយផ្ទាល់ ឬដោយប្រយោលក្នុងចេតនាយោសនាបោះឆ្នោត ដើម្បីគាំទ្រ ឬប្រឆាំងគណបក្សនយោបាយណាមួយ ឬបេក្ខជនណាម្នាក់ ។



red

ជនប្រព្រឹត្តអំពើខាងលើ អាចត្រូវបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជាតាមបែបបទ ដូចបាន ចែងក្នុងច្បាប់ស្តីពីអន្តរប្រវេសន៍ ។

មាត្រា ១៨១._

ត្រូវផាកពិន័យជាប្រាក់ពី ៥.០០០.០០០ (ប្រាំលាន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល និងត្រូវព្រមានជាលាយលក្ខណ៍អក្សរ ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយពុំ ទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះជនណាដែលតាមគ្រប់មធ្យោបាយ ប្រមាថជាសាធារណៈ ចំពោះគណបក្សនយោបាយណាមួយ ឬបេក្ខជនឈរឈ្មោះបោះឆ្នោត ឬញុះញង់ឲ្យមានការរើសអើង ទៅលើសមាជិកនៃជាតិពន្ធុ ក្រុមជាតិ ពូជសាសន៍ ឬនៃសាសនាណាមួយដាក់ណាត់នៅក្នុងពេលយោសនា បោះឆ្នោត និងពេលបោះឆ្នោត ។

ក្នុងករណីដែលនៅតែមិនគោរពតាមការព្រមានខាងលើ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវលុបឈ្មោះជនប្រព្រឹត្តអំពើល្មើសចេញពីបញ្ជីបោះឆ្នោតសម្រាប់រយៈពេល ០៥ (ប្រាំ) ឆ្នាំ និងត្រូវ លុបបេក្ខភាពរបស់សាមីខ្លួនចេញពីបញ្ជីឈរឈ្មោះបោះឆ្នោត ក្នុងករណី ដែលជនប្រព្រឹត្តអំពើល្មើសនោះ ជាបេក្ខជនឈរឈ្មោះបោះឆ្នោត ។

មាត្រា ១៨២._

ត្រូវផាកពិន័យជាប្រាក់ពី ១០.០០០.០០០ (ដប់លាន) រៀល ទៅ ៣០.០០០.០០០ (សាមសិបលាន) រៀល ឬ/និងត្រូវលុបបេក្ខភាពឈរឈ្មោះរបស់គណបក្សនយោបាយ ដោយគណៈកម្មាធិការជាតិរៀប ចំការបោះឆ្នោត ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះគណបក្សនយោបាយដែល បានប្រព្រឹត្តបទល្មើសដូចមានចែងក្នុងមាត្រា ១៨១ ខាងលើនេះ ។

មាត្រា ១៨៣._

ត្រូវព្រមានជាលាយលក្ខណ៍អក្សរ ចំពោះជនណាដែលប្រព្រឹត្តល្មើសនឹងកថាខណ្ឌទី ១ និង កថាខណ្ឌទី ៣ នៃមាត្រា ៧៨ នៃច្បាប់នេះ ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។

ក្នុងករណីដែលនៅតែមិនគោរពតាមការព្រមានខាងលើ ត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត សម្រាប់រយៈពេល ០៥ (ប្រាំ) ឆ្នាំ ឬ/និងត្រូវផាកពិន័យជាប្រាក់ពី ១.០០០.០០០ (មួយលាន) រៀល ទៅ ២.០០០.០០០ (ពីរលាន) រៀល ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។

មាត្រា ១៨៤._

ត្រូវព្រមានជាលាយលក្ខណ៍អក្សរ ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចំពោះជន ណាដែលប្រព្រឹត្តល្មើសនឹងមាត្រា ៦៨ ក្នុងការហែកូនយោសនាបោះឆ្នោត ឬប្រព្រឹត្តល្មើសនឹង កថាខណ្ឌទី ១ នៃមាត្រា ៧០ នៃច្បាប់នេះ ។



ក្នុងករណីដែលនៅតែមិនគោរពតាមការព្រមានខាងលើ ត្រូវផាកពិន័យជាប្រាក់ពី ៥.០០០.០០០ (ប្រាំលាន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល ឬ/និងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតសម្រាប់រយៈពេល ០៥ (ប្រាំ) ឆ្នាំ ឬលុបបេក្ខភាពរបស់សាមីខ្លួន ប្រសិនបើជនប្រព្រឹត្តអំពើល្មើសជាបេក្ខជនឈរឈ្មោះបោះឆ្នោត ។

មាត្រា ១៨៥._

ត្រូវផាកពិន័យជាប្រាក់ពី ១០.០០០.០០០ (ដប់លាន) រៀល ទៅ ២០.០០០.០០០ (ម្ភៃលាន) រៀល ឬ/និងត្រូវលុបបេក្ខភាពឈរឈ្មោះរបស់គណបក្សនយោបាយ ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចំពោះគណបក្សនយោបាយដែលប្រព្រឹត្តបទល្មើសដូចមានចែងក្នុងមាត្រា ១៨៤ ខាងលើនេះ ។

មាត្រា ១៨៦._

ត្រូវព្រមានជាលាយលក្ខណ៍អក្សរ ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចំពោះជនណាដែលប្រើប្រាស់សម្ភារ មធ្យោបាយដឹកជញ្ជូន ដែលជាសម្បត្តិរបស់រដ្ឋ ដើម្បីធ្វើសកម្មភាពយោសនាឱ្យគណបក្សនយោបាយណាមួយ ឬបេក្ខជនណាមួយ ។

ក្នុងករណីដែលនៅតែមិនគោរពតាមការព្រមានខាងលើ ត្រូវផាកពិន័យជាប្រាក់ពី ៥.០០០.០០០ (ប្រាំលាន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។

មាត្រា ១៨៧._

ត្រូវផាកពិន័យជាប្រាក់ពី ១០.០០០.០០០ (ដប់លាន) រៀល ទៅ ២០.០០០.០០០ (ម្ភៃលាន) រៀល ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចំពោះអង្គការមិនមែនរដ្ឋាភិបាល ឬសមាគមក្នុងស្រុក និងអង្គការមិនមែនរដ្ឋាភិបាល ឬសមាគមអន្តរជាតិដែលបំពេញការងារក្នុងព្រះរាជាណាចក្រកម្ពុជា ដែលប្រព្រឹត្តអំពើបំពានមាត្រា ១៥៩ នៃច្បាប់នេះ ។

ការទទួលខុសត្រូវខាងលើ មិនលើកលែងការទទួលខុសត្រូវរបស់រូបវន្តបុគ្គលចំពោះអំពើដែលខាងលើ ឬបទល្មើសផ្សេងទៀតដែលបានបញ្ញត្តិនៅក្នុងក្រមព្រហ្មទណ្ឌនោះឡើយ ។

មាត្រា ១៨៨._

ត្រូវព្រមានជាលាយលក្ខណ៍អក្សរ ដោយប្រធានគណៈកម្មការការិយាល័យបោះឆ្នោត ឬប្រធានគណៈកម្មការការិយាល័យរាប់សន្លឹកឆ្នោត ចំពោះភ្នាក់ងារគណបក្សនយោបាយ ឬអ្នកសង្កេតការណ៍ដែលផ្តល់ការណែនាំ ឬស្តីបន្ទោសដល់មន្ត្រីបោះឆ្នោត ឬមន្ត្រីរាប់សន្លឹកឆ្នោត ។



ក្នុងករណីដែលនៅតែមិនគោរពតាមការព្រមានខាងលើ ត្រូវដាក់ពិន័យជាប្រាក់ពី ១.០០០.០០០ (មួយលាន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។

មាត្រា ១៨៩._

តាមសំណើរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អាជ្ញាធរមានសមត្ថកិច្ច អាចសម្រេចដាក់ទណ្ឌកម្មវិន័យ ដោយអនុលោមតាមច្បាប់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ចំពោះអ្នករាជការ សាធារណៈ ឬពលរដ្ឋទទួលអាណត្តិសាធារណៈដោយការបោះឆ្នោត នៅក្នុងក្របខ័ណ្ឌនៃមុខងារ ឬនៅក្នុងពេលបំពេញមុខងារ ដែលបានបំពានបទប្បញ្ញត្តិនៃច្បាប់នេះ ។

មាត្រា ១៩០._

អំពើល្មើសដែលប្រព្រឹត្តដោយគណបក្សនយោបាយ គឺជាអំពើល្មើសដែលប្រព្រឹត្តដោយអង្គការ ឬអ្នកតំណាងរបស់ខ្លួន ដើម្បីជាប្រយោជន៍របស់គណបក្សនយោបាយនោះ ។

អង្គការ ឬអ្នកតំណាងរបស់គណបក្សនយោបាយ សំដៅដល់អង្គការ ឬបុគ្គល ដែលមានសិទ្ធិសម្រេចក្នុងនាមគណបក្សនយោបាយ ស្របតាមលក្ខន្តិកៈរបស់គណបក្សនយោបាយនោះ ។

មាត្រា ១៩១._

សេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដូចមានចែងនៅក្នុងជំពូកនេះ ជាសេចក្តីសម្រេចស្ថាពរមិនផ្លាស់ ។

បែបបទ និងនីតិវិធី ដើម្បីចេញសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងការអនុវត្តបទប្បញ្ញត្តិនៃជំពូកនេះ ត្រូវកំណត់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។

មាត្រា ១៩២._

ដំណើរការនីតិវិធី ដើម្បីចេញសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មិនរារាំងដំណើរការនីតិវិធីព្រហ្មទណ្ឌឡើយ ក្នុងករណីដែលអំពើបំពានលើបញ្ញត្តិ ដែលចែងនៅក្នុងជំពូកនេះ ជាបទល្មើសដែលបានបញ្ញត្តិក្នុងច្បាប់ព្រហ្មទណ្ឌ ។

មាត្រា ១៩៣ ._

បទប្បញ្ញត្តិនៃជំពូកទោល (បទប្បញ្ញត្តិទូទៅ) នៃមាតិកាទី ១ (បទប្បញ្ញត្តិទូទៅ) ជំពូកទោល (ការបង្ខំដល់រូបកាយ) នៃមាតិកាទី ៣ (ការបង្ខំដល់រូបកាយ) នៃគន្ថីទី ៨ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ត្រូវយកមកអនុវត្ត ក្នុងករណីដែលសេចក្តីសម្រេចអំពីប្រាក់ពិន័យបានចូលជាស្ថាពរ ។



Handwritten signature or mark.

ជំពូកទី ១៥

អនុប្បញ្ញត្តិ

មាត្រា ១៩៤._

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវរៀបចំបញ្ជីបោះឆ្នោតថ្មី សម្រាប់ប្រើប្រាស់ក្នុង ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី ៤ ស្របតាមបទប្បញ្ញត្តិនៃមាត្រា ១៦៧ មាត្រា ១៦៨ និងមាត្រា ១៦៩ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ។

ជំពូកទី ១៦

អវសានប្បញ្ញត្តិ

មាត្រា ១៩៥._

បទប្បញ្ញត្តិទាំងឡាយណា ដែលផ្ទុយនឹងច្បាប់នេះ ត្រូវទុកជានិរាករណ៍ និងត្រូវជំនួសដោយ ច្បាប់នេះ ។

មាត្រា ១៩៦._

ច្បាប់នេះ ត្រូវប្រកាសជាការប្រញាប់ ។

ធ្វើនៅព្រះបរមរាជវាំង ថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ២០១៥

ពស.១៥១២.១១២/១១

**ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី**

បានយកសេចក្តីក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រ
សូមឡាយព្រះហស្តលេខា

នាយករដ្ឋមន្ត្រី

ហត្ថលេខា

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

លេខ១១៣៤ស.ណ
សំណៅដែលមានតម្លៃជាការចែកចាយ
រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែ ធ្នូ ឆ្នាំ២០១៥
អគ្គលេខាធិការរាជរដ្ឋាភិបាល



ស្រី សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/១២១៥/១១១៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ត្រួតពិនិត្យព្រះរាជក្រឹត្យ

នូវ

ក-គ្រឿងឯកសារស្របយុត្តិធម៌ សុវត្ថភាព ថ្នាក់ មហាសេនា :

-ឯកឧត្តម វិចិត្រ ហ៊ុន

ខ-គ្រឿងឯកសារស្របយុត្តិធម៌ ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនា :

-លោក ជូន ពិសិដ្ឋ

គ-គ្រឿងឯកសារស្របយុត្តិធម៌ សហមេត្រី ថ្នាក់ មហាសេនា :

១-Mr. Ren Hongbin

២-Mr. Lu WenJun

៣-Ms. Lv Wei

៤-Mr. Zhu Xu

ឃ-គ្រឿងឯកសារស្របយុត្តិធម៌ សុវត្ថភាព ថ្នាក់ មហាសេនា :

១-លោកបណ្ឌិត ប៊ុន ណារិន្ទ

២-លោក គឹមព័រ្វាន ច័ន្ទអរិទ្ធ

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ

នរោត្តម សីហមុនី

ពល. ១៥១៥. ១១៣៣

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០១៥

លេខ: ២១៥/៥.ស.ណ
សំណើដែលមានតម្លៃជាការចែកចាយ
រាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០១៥
អគ្គលេខាធិការរាជរដ្ឋាភិបាល



សយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/១២១៥/១១១៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការ រៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៧ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងការពារជាតិ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០២០០/១០៤ ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ
- បានទ្រង់យល់ ព្រះរាជក្រឹត្យលេខនស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យ ប្រើច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្ទេរបញ្ចូលលោក **សៈ សុតុត្តា** ពីឋានន្តរស័ក្តិវរសេនីយ៍ត្រី អត្តលេខ១៥៩១៥៣ នាយទាហានថ្នាក់វរសេនីយ៍ ក្របខ័ណ្ឌយោធិននៃកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ មកក្នុងឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ៤ នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ

នរោត្តម សីហមុនី

ស.ណ. ១៩១២. ១១៣៤

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០១៥

លេខ ១១៣៧ ស.ណ
សំណៅដែលមានតម្លៃជាការចែករំលែក
រាជធានីភ្នំពេញ ថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០១៥
អគ្គលេខាធិការរាជរដ្ឋាភិបាល
ស៊ុន សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/១២១៥/១១២០

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រម លេខ នស/រកម/០១៩៦/០១ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងអប់រំ យុវជន និងកីឡា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** តែងតាំងឯកឧត្តម **សិត ខន** ជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ **ជា ស៊ីម** កំបាយមារ របស់ក្រសួងអប់រំ យុវជន និងកីឡា ជំនួសឯកឧត្តម **អ៊ុក ថុន** ដែលបានចូលនិវត្តន៍ ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

ពស.១៥១២.១១៣៥

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០១៥

លេខ: ១១៤២ ស.ណ
សំណៅជូន **មហាសម្តេចនាយករដ្ឋមន្ត្រី**
រាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០១៥
អគ្គលេខាធិការរាជរដ្ឋាភិបាល

ស៊ីម សុខា





ព្រះរាជក្រឹត្យ

យើង

នស/រកត/១២១៥/១១២១

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០២០០/១០៤ ចុះថ្ងៃទី២២ ខែ កុម្ភៈ ឆ្នាំ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃ ក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី២២ ខែ ឧសភា ឆ្នាំ២០០១ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្ទេរក្របខ័ណ្ឌឯកឧត្តម **ជា សុខេនី** ពីឋានន្តរស័ក្តិ ឧត្តមសេនីយឯក អគ្គលេខ ៥៥៩៩៩ នាយនគរបាលថ្នាក់ ឧត្តមសេនីយនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជាមកក្នុងឋានន្តរស័ក្តិ ឧត្តមមន្ត្រី ថ្នាក់លេខ ៣ នៃក្របខ័ណ្ឌមន្ត្រី រដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ។
- មាត្រា ២ :** បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងព្រះរាជក្រឹត្យនេះ ត្រូវទុកជានិរាករណ៍ ។
- មាត្រា ៣ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្ត ព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ

នរោត្តម សីហមុនី

ពស.១៥១២.១១៣៦

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៥

លេខ ១១៣៦ ស.ណ
សំណៅដល់មានតម្លៃជាការចែកចាយ
រាជធានីភ្នំពេញ ថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ២០១៥
អគ្គលេខាធិការរាជរដ្ឋាភិបាល

ស៊ឹម សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/១២១៥/១១២២

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែ កញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ២០០៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** តែងតាំងឯកឧត្តម **ជា សុធី** ជានាយករដ្ឋមន្ត្រី ថ្នាក់លេខ៣ ជាអភិបាល នៃគណៈអភិបាលខេត្តព្រៃវែង ។
- មាត្រា ២ :** បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងព្រះរាជក្រឹត្យនេះ ត្រូវទុកជានិរាករណ៍ ។
- មាត្រា ៣ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្ត ព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខានេះទៅ ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ

នរោត្តម សីហមុនី

ព្រះរាជលញ្ឆករ

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០១៥

លេខ: ១១៣៤ ស.ណ
សំណៅដែលមានតម្លៃជាការចែកចាយ
រាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០១៥
អគ្គលេខាធិការរាជរដ្ឋាភិបាល
ស៊ុន សុខា



ព្រះរាជក្រឹត្យ
យើង

នស/រកត/១២១៥/១១២៧៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** តម្កល់ឋានន្តរស័ក្តិ**ឧត្តមសេនីយ៍ទោ** ដល់លោកឧត្តមសេនីយ៍ត្រី **ប៊ុន ប៉ា ម៉ារីលុប** អត្តលេខ ៥៥៥៥៦ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

២០១៥.១២.១២.១១៣៧

លេខ: ១១៥០ស.ណ

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០១៥

សំណៅដល់**អគ្គនាយកដ្ឋានការបែកចែកយុទ្ធសាស្ត្រ**
រាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០១៥
អគ្គលេខាធិការរាជរដ្ឋាភិបាល



សយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/១២១៥/១១២២

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាស ឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងសាធារណការ និងដឹកជញ្ជូន
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីការគ្រប់ គ្រង និងការបើកផ្តល់ប្រាក់បំណាច់ជូន ទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១: តែងតាំងមន្ត្រីរាជការ ចំនួន ០២ រូប ជាទីប្រឹក្សាក្រសួងសាធារណការ និងដឹកជញ្ជូន មានឋានៈស្មើ អគ្គនាយក ៖

- ១- ឯកឧត្តម **ព្រី សុខានី**
- ២- ឯកឧត្តម **ណែម ធីត** ។

មាត្រា ២: សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ

នរោត្តម សីហមុនី

ព.ស. ១៥១២.១១៣៩

លេខ: ១១៤ គ.ស.ណ

សំណៅជូនមានភ័ស្តុតាងការបែកផ្សាយ
រាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ២០១៥
អគ្គលេខាធិការរាជរដ្ឋាភិបាល

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០១៥



ស.ស. សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/១២១៥/១១២៥

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៧ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើត ក្រសួងការពារជាតិ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៣៧ ចុះថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០០១ ស្តីពីការកែ សម្រួលតួនាទីភារកិច្ចនិងរចនាសម្ព័ន្ធថាត់តាំងរបស់ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ ៖ កម្លើងឋានន្តរស័ក្តិ ដល់ នាយទាហាន ថ្នាក់ឧត្តមសេនីយ៍ និងថ្នាក់វរសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ ៖

ក-ឋានន្តរស័ក្តិឧត្តមសេនីយ៍ឯក

១-ឧត្តមសេនីយ៍ទោ	ទូន	តា	អត្ថលេខ ០០០១២១
២-ឧត្តមសេនីយ៍ទោ	មាស	រ៉ែន	អត្ថលេខ ០០០២៧១
៣-ឧត្តមសេនីយ៍ទោ	អែវ	ពិសិដ្ឋ	អត្ថលេខ ០០០២៩០
៤-ឧត្តមសេនីយ៍ទោ	ទូន	ចែម	អត្ថលេខ ០០៤៦៣៣
៥-ឧត្តមសេនីយ៍ទោ	ម៉ីន	សំ	អត្ថលេខ ០០០១២៨
៦-ឧត្តមសេនីយ៍ទោ	ធាន	ម៉ីន្ទី	អត្ថលេខ ០០០៤៥២
៧-ឧត្តមសេនីយ៍ទោ	ម៉ី	សុខឆឹម	អត្ថលេខ ០០០៩៣៣
៨-ឧត្តមសេនីយ៍ទោ	គុក	ថាវី	អត្ថលេខ ០០១៨៤៩
៩-ឧត្តមសេនីយ៍ទោ	សំ	ចាន់ធួន	អត្ថលេខ ០១៣៩៩៨

ខ-ឋានន្តរស័ក្តិឧត្តមសេនីយ៍ទោ

១-ឧត្តមសេនីយ៍ត្រី	ហឿ	មិទ្ធា	អត្ថលេខ ០៤៧០៥៤
២-ឧត្តមសេនីយ៍ត្រី	ស៊ីម	សំណេត	អត្ថលេខ ០០៨៧៩៨
៣-ឧត្តមសេនីយ៍ត្រី	អ៊ុន	ស៊ីមន្តា	អត្ថលេខ ០០០៤៣១



៤-ឧត្តមសេនីយ៍ត្រី	ជា ឆឹមវេន	អត្តលេខ ០២៧០៧៣
៥-ឧត្តមសេនីយ៍ត្រី	ហេង វណ្ណា	អត្តលេខ ២០៦៨០៨
៦-ឧត្តមសេនីយ៍ត្រី	ធីតា សារ	អត្តលេខ ០០២១៣០
៧-ឧត្តមសេនីយ៍ត្រី	ម៉ៅ សារ៉េន	អត្តលេខ ០០៤៩០១
៨-ឧត្តមសេនីយ៍ត្រី	ហែល សាន	អត្តលេខ ០០០៧៤៦
៩-ឧត្តមសេនីយ៍ត្រី	ឡេង ហុន	អត្តលេខ ០១១៧១៤
១០-ឧត្តមសេនីយ៍ត្រី	ប៊ុន ច័ន្ទថា	អត្តលេខ ០០៩៩៨៣
១១-ឧត្តមសេនីយ៍ត្រី	អ៊ុក សារិន	អត្តលេខ ០៣០២៩៨
១២-ឧត្តមសេនីយ៍ត្រី	ម៉ែន សុភ័ក្ត្រវិធាន	អត្តលេខ ០២៣៩៨៦
១៣-ឧត្តមសេនីយ៍ត្រី	ម៉ែន ម៉ាអ៊ុក	អត្តលេខ ០០២៣៣៦
១៤-ឧត្តមសេនីយ៍ត្រី	ចា ចាន់ថា	អត្តលេខ ០០១៩៩៣
១៥-ឧត្តមសេនីយ៍ត្រី	ឈី ស្មី	អត្តលេខ ០២៦០៤៣
១៦-ឧត្តមសេនីយ៍ត្រី	អ៊ុំ សុខឈី	អត្តលេខ ០០១៣៩២
១៧-ឧត្តមសេនីយ៍ត្រី	ប៊ី ប៊ុនធុន	អត្តលេខ ០០១៨០៥
១៨-ឧត្តមសេនីយ៍ត្រី	ម៉ៅ ធី	អត្តលេខ ០១៤១៦៣
១៩-ឧត្តមសេនីយ៍ត្រី	សោម សិទ្ធិម្ស	អត្តលេខ ០១២៥៧៣

ក-ឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី

១-វរសេនីយ៍ឯក	ម៉ៅ សុបញ្ញា	អត្តលេខ ០៣៧២៤៥
២-វរសេនីយ៍ឯក	ធីតា ប៊ុនធុន	អត្តលេខ ០៣០៩៩៣
៣-វរសេនីយ៍ឯក	ធុន រតនា	អត្តលេខ ០១៥៨០៨
៤-វរសេនីយ៍ឯក	មេល ប៊ុនផល	អត្តលេខ ០១៦៦៧០
៥-វរសេនីយ៍ឯក	ស៊ី សុខន	អត្តលេខ ០១១៩០៣
៦-វរសេនីយ៍ឯក	អៀង ណារិន	អត្តលេខ ០១៤៨៩៨
៧-វរសេនីយ៍ឯក	ខុន វណ្ណា	អត្តលេខ ០១៥០៣៤
៨-វរសេនីយ៍ឯក	អ៊ុន ហៀង	អត្តលេខ ០០៣៤២៣
៩-វរសេនីយ៍ឯក	អ៊ុន សុផិ	អត្តលេខ ០១៤៦៥១
១០-វរសេនីយ៍ឯក	ឈឹម សាន់ហុន	អត្តលេខ ០១១៥៣២
១១-វរសេនីយ៍ឯក	ជា សារី	អត្តលេខ ០០៣២៥៤
១២-វរសេនីយ៍ឯក	តាំង ម៉េងហ៊ាន	អត្តលេខ ០២០៩៥០
១៣-វរសេនីយ៍ឯក	ចាម សារី	អត្តលេខ ០០១៩៦០
១៤-វរសេនីយ៍ឯក	ឈឹម សេន	អត្តលេខ ០២៨២៩២
១៥-វរសេនីយ៍ឯក	ច័ន្ទ រដ្ឋា	អត្តលេខ ០៣៣២៥៣
១៦-វរសេនីយ៍ឯក	ជ្រី ការជន	អត្តលេខ ០៣១៨៥៨
១៧-វរសេនីយ៍ឯក	គង់ ម៉ារី	អត្តលេខ ០៥៥៥៥១
១៨-វរសេនីយ៍ឯក	ឡុន សាខន	អត្តលេខ ០០២៤៥៦
១៩-វរសេនីយ៍ឯក	ប៊ុ ស៊ុប	អត្តលេខ ០០២២៧៧
២០-វរសេនីយ៍ឯក	ស៊ិន ស័ក្ត	អត្តលេខ ០០២១៣៤
២១-វរសេនីយ៍ឯក	អ៊ុក ស៊ុសុជា	អត្តលេខ ០១៧៥២៥



២២-វសេនីយ៍ឯក	ហាស ឈុនហេង	អត្តលេខ ០០៩៥៩១
២៣-វសេនីយ៍ឯក	យុត សុផាណ្ណារិន្ទ	អត្តលេខ ០១១២៤០
២៤-វសេនីយ៍ឯក	លីម ប៊ុនសេង	អត្តលេខ ០៣៩៣២៣
២៥-វសេនីយ៍ឯក	ឡេង ឌីណា	អត្តលេខ ០១៨៥៨៧
២៦-វសេនីយ៍ឯក	យុន ពិសិដ្ឋ	អត្តលេខ ១៥១០៩១
២៧-វសេនីយ៍ឯក	ហ្វាន ហាម៉េ	អត្តលេខ ០០១២១៦
២៨-វសេនីយ៍ឯក	លីម ហ៊ុត	អត្តលេខ ០០៨៧៦២
២៩-វសេនីយ៍ឯក	ភារា រតនៈ	អត្តលេខ ១០២៨៣៥

មាត្រា២: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្ត ព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ។

ពល. ១៥១២.១១៤០

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

រដ្ឋនៃព្រះហមរាជវាំង, ថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០១៥

លេខ: ១១ ៤៤ ស.ណ
សំណៅដែលមានកម្រិតជាការចែកចាយ
រាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០១៥
អគ្គលេខាធិការរងរដ្ឋាភិបាល
សយ សុខា



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ១៧៤ អនក្រ.បក

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពី

ការធ្វើអនុបយោគ ប្តូរចំណាត់ថ្នាក់

ពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត /០៩១៣ /៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត /១២១៣ /១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការប្រែប្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម /០៨០១ /១៤ ចុះថ្ងៃទី ៣០ ខែ សីហា ឆ្នាំ២០០១ ដែល ប្រកាសឱ្យប្រើច្បាប់ភូមិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម /០៨០៦ /៣៣៩ ចុះថ្ងៃទី០៣ ខែ សីហា ឆ្នាំ ២០០៦ ស្តីពីគោលការណ៍និងបញ្ញត្តិអន្តរកាលនៃការធ្វើអនុបយោគទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងរបស់នីតិបុគ្គលសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ១២៩ អនក្រ.បក ចុះថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០០៦ ស្តីពីវិធាន និងនីតិវិធីនៃការធ្វើអនុបយោគទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងរបស់នីតិបុគ្គលសាធារណៈ
- តាមសំណើ របស់សាលារាជធានីភ្នំពេញ

សម្រេច

មាត្រា ១ :-

ត្រូវបានចាត់បញ្ចូលជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋនូវទីតាំងដីសម្រាប់សាងសង់ផ្លូវក្រោមដី ស្ថិតនៅ

ជាប់នឹងសូបរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះនៅស្ថានកោះពេជ្រ មានទំហំ៩៦៦,១៦ម៉ែត្រក្រឡា ។

មាត្រា ២ :-

ត្រូវចាត់ចែងប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋដូចមានចែងក្នុងមាត្រា១ នៃអនុក្រឹត្យនេះ ស្របតាមលក្ខខណ្ឌ ដូចខាងក្រោម៖

- ត្រូវដំណើរការដាក់ជួល ស្របតាមនីតិវិធី និងបទប្បញ្ញត្តិជាធរមាន
- ការអភិវឌ្ឍទីតាំងដូចមានចែងក្នុងមាត្រា១ត្រូវដំណើរការស្របតាមបទប្បញ្ញត្តិជាធរមាន
- ការជួលទ្រព្យសម្បត្តិរដ្ឋនេះ មិនត្រូវធ្វើឱ្យផ្លាស់ប្តូរមុខងារបម្រើសេវាសាធារណៈនៃទ្រព្យសម្បត្តិដែល ស្ថិតនៅទីតាំងផ្នែកខាងលើឡើយ។

មាត្រា ៣ :-

បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវចាត់ទុកជានិរាករណ៍ ។

មាត្រា ៤ :-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រី រដ្ឋលេខាធិការ គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ត្រូវអនុវត្តអនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខា តទៅ។

រាជធានីភ្នំពេញ, ថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ២០១៥



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សានយោបាយ
- អគ្គលេខាធិការដ្ឋាន ព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋាន រដ្ឋសភា
- អគ្គលេខាធិការដ្ឋាន រាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ដូចមាត្រា ៤
- ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ



រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១៣៥.៥៥.អនក្រ.បក

អនុក្រឹត្យ

ស្តីពី

ការផ្ទេរឥណទានថវិកា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៤/០២៦ ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥
- បានឃើញអនុក្រឹត្យលេខ ៤៨៨អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៣៣៦អនក្រ.បក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីការបែងចែកឥណទានចំណាយថវិកាថ្នាក់ជាតិតាមជំពូកនៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

សម្រេច

មាត្រា ១._

ត្រូវបានអនុញ្ញាតឱ្យផ្ទេរឥណទានថវិកាចំនួន ៦០០ ០០០ ០០០ រៀល (ប្រាំមួយរយលានរៀលគត់) ពី ជំពូក ៦៩ (ចំណាយមិនបានគ្រោងទុក) នៃខ្ទង់ចំណាយមិនទាន់បែងចែកមកជំពូក ៦១ (សេវាកម្ម) ជូន ក្រសួងទេសចរណ៍ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៥។

មាត្រា ២._

ការបែងចែកឥណទានថវិកាចំណាយផ្ទៃក្នុងជំពូកនេះតាមគណនីនិងអនុគណនី ត្រូវធ្វើឡើងដោយប្រកាស របស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់បន្តអនុវត្តការងាររបស់ក្រសួងរហូតដល់ដំណាច់ ឆ្នាំ ២០១៥។

មាត្រា ៣._

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៥



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជម្រាបជូន
សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីសូមហត្ថលេខា



អូន ព័ន្ធមុនីរ័ត្ន

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឯកឧត្តម/លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពីការឆ្លើយតបគណនាថវិកា

រាជរដ្ឋាភិបាល

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១៥៧/រ.ជ.ន/រ.បក

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣, ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤, ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨, ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦, ចុះថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១១១៣/០១៥, ចុះថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៤
- បានឃើញអនុក្រឹត្យលេខ៤៨៨ អនក្រ.បក, ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ៣៣៦ អនក្រ.បក, ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីការបែងចែកឥណទានចំណាយថវិកាថ្នាក់ជាតិតាមជំពូកនៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

សម្រេច

មាត្រា ១._

ត្រូវបានអនុញ្ញាតឱ្យផ្ទេរឥណទានថវិកាពីជំពូក៦០(ការទិញ) ចំនួន ៦៤៣ ៧១៩ ០០០រៀល មកជំពូក៦១ (សេវាកម្ម) ចំនួន ៦៤០ ៥១៩ ០០០ រៀល និងជំពូក៦៣ ចំនួន ៣ ២០០ ០០០រៀល ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៥។

មាត្រា ២._

ការបែងចែកឥណទានថវិកាផ្ទៃក្នុងជំពូកនេះ តាមគណនី និងអនុគណនី ត្រូវធ្វើឡើងដោយប្រកាសរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីបំពេញតម្រូវការចំណាយជាក់ស្តែងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥ ។

មាត្រា ៣._

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវអនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

រាជធានីភ្នំពេញ, ថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ២០១៥



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជម្រាបជូន
សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី ដើម្បីចុះហត្ថលេខា



កន្លែងទទួល

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

~*~*~*~

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១៧៧ អនក្រ.បក

អនុក្រឹត្យ

ស្តីពី

ការផ្ទេរឥណទានថវិកា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៤/០២៦ ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥
- បានឃើញអនុក្រឹត្យលេខ ៤៨៨អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៣៣៦អនក្រ.បក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីការបែងចែកឥណទានចំណាយថវិកាថ្នាក់ជាតិតាមជំពូកនៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

សម្រេច

មាត្រា ១._

ត្រូវបានអនុញ្ញាតឱ្យផ្ទេរឥណទានថវិកាចំនួន ២ ៩៨៧ ០០០ ០០០ រៀល (ពីរបីលានប្រាំបួនរយ ប៉ែតសិបប្រាំពីរលានរៀលគត់) ពីជំពូក ៦៩ (ចំណាយមិនបានគ្រោងទុក) នៃខ្ទង់ចំណាយមិនទាន់បែង ចែកមកជំពូក ៦២ (អត្ថប្រយោជន៍សង្គម) ជូនក្រសួងមហាផ្ទៃ (រដ្ឋបាលទូទៅ) សម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៥។

មាត្រា ២._

ការបែងចែកឥណទានថវិកាចំណាយផ្ទៃក្នុងជំពូកនេះតាមគណនីនិងអនុគណនី ត្រូវធ្វើឡើងដោយប្រកាស របស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ផ្តល់ជូនសាលាខេត្ត បន្ទាយមានជ័យ សម្រាប់ទូទាត់ចំណាយ ទទួលពលករ ពលការិនី ដែលបានត្រឡប់ពីប្រទេសថៃ។

មាត្រា ៣._

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៥



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជម្រាបជូន
សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីសូមហត្ថលេខា



កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឯកឧត្តម/លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១៣៧ អនក្រ.បក

ជាតិ សាសនា ព្រះមហាក្សត្រ

~*~

អនុក្រឹត្យ

ស្តីពីការផ្ទេរកំណត់ត្រាប័ណ្ណ

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៣ និងអនុក្រឹត្យពាក់ព័ន្ធស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៤/០២៦ ចុះថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៥
- បានឃើញអនុក្រឹត្យលេខ ៣៣៦ អនក្រ.បក ចុះថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៤ ស្តីពីការបែងចែកឥណទានចំណាយថវិកាថ្នាក់ជាតិ តាមជំពូក នៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៥
- បានឃើញប្រកាសលេខ ១៩០២ សហវ.ប្រក ចុះថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០១៤ ស្តីពីការបែងចែកឥណទានចំណាយថវិកាថ្នាក់ជាតិ ផ្ទៃក្នុងជំពូក តាមគណនី និងអនុគណនី សម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៥
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

សម្រេច

មាត្រា ១._

ត្រូវបានអនុញ្ញាតឱ្យផ្ទេរឥណទានថវិកាចំនួន ៥ ៤៣០ ២៤៥ ០០០ រៀល (ប្រាំបីលានបួនរយសាមសិបលានពីររយសែសិបប្រាំបួនរៀលគត់) ពីជំពូក ៦៣ គណនី ៧០០៩ (ការបង្វិលសងវិញនូវពន្ធនិងអាករផ្សេងៗ) មកជំពូក ៦០ (ការទិញ) ចំនួន ១៦ ៩៣០ ០០០ រៀល និងជំពូក ៦១ (សេវាកម្ម) ចំនួន ៥ ៤១៣ ៣១៥ ០០០ រៀល ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៥។

មាត្រា ២._

ការបែងចែកឥណទានថវិកាចំណាយផ្ទៃក្នុងជំពូកទាំងនេះតាមគណនី និងអនុគណនី ត្រូវធ្វើឡើងដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់បំពេញបន្ថែមលើចំណាយចាំបាច់ដែលបម្រើដល់ផែនការសកម្មភាពការងាររបស់ អនុកម្មវិធី ១.១ អនុកម្មវិធី ២.៣ អនុកម្មវិធី ៤.២ អនុកម្មវិធី ៥.២ អនុកម្មវិធី ៥.៤ និងអនុកម្មវិធី ៥.៥។

មាត្រា ៣._

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអ្នកទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៥



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជម្រាបជូន
សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីសូមហត្ថលេខា



អូន ព័ន្ធមុនីរ័ត្ន

កន្លែងទទួល

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យ សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឯកឧត្តម/លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៣
- រាជកិច្ច
- ឯកសារ - កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១២០.០៧.២៧៧.ក.ត.ត



អនុក្រឹត្យ

ស្តីពី

ការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១០ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
- បានឃើញអនុក្រឹត្យលេខ ៧៧ អនក្រ.បក ចុះថ្ងៃទី ២០ ខែ សីហា ឆ្នាំ ១៩៩៩ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សម្រេច

មាត្រា ១ .- តែងតាំង លោក **តាន់ ម៉ិនឃ័រ** ជាអធិការនៃអគ្គាធិការដ្ឋាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

មាត្រា ២ .- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ដូចមានចែងក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

កន្លែងទទួល

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា "២"
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ធ្វើនៅ រាជធានីភ្នំពេញ ថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ ២០១៥



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១២៤/នីយ័តក.ប.ជ.ជ.ស.ជ. ច.ជ.



អនុក្រឹត្យ

ស្តីពីការជូនវេជ្ជបញ្ជាសេវាវេជ្ជ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ មេបញ្ជាការកងទ័ពជើងគោក

សម្រេច

មាត្រា ១. បំពាក់ វេជ្ជបញ្ជាសេវាវេជ្ជ តាមលំដាប់ថ្នាក់ ចំនួន ២៣ គ្រឿង ជូនថ្នាក់ដឹកនាំ ខេត្តវិញ្ញាប័ន និងខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលមានស្នាដៃល្អ ក្នុងកិច្ចសហប្រតិបត្តិការជួយបង្កាត់បង្រៀនជំនាញទីតភ្នែក ទ័ពជើង ជួសជុលរថក្រោះ រថពាសដែក កសាងអគាររដ្ឋបាល អគារស្នាក់នៅ ជូនដល់អង្គភាពចំណុះយោធាភូមិភាគទី៣ កន្លែងមក ដូចមានរាយនាមខាងក្រោម៖

ក-វេជ្ជបញ្ជាសេវាវេជ្ជ ថ្នាក់ សេនា

១ វរសេនីយ៍ឯក NGUYEN QUOC DUNG មេបញ្ជាការយោធា គណៈបញ្ជាការយោធា ខេត្តវិញ្ញាប័ន

ខ-វេជ្ជបញ្ជាសេវាវេជ្ជ ថ្នាក់ អនុប្រធាន

១ ឧត្តមសេនីយ៍ត្រី LE HOANG PHUC មេបញ្ជាការយោធា គណៈបញ្ជាការយោធា ខេត្តអានយ៉ាង

២ វរសេនីយ៍ឯក PHAM VAN BETU មេបញ្ជាការ នយោបាយ គណៈបញ្ជាការយោធា ខេត្តវិញ្ញាប័ន

៣ វរសេនីយ៍ឯក PHAM VAN LAC មេបញ្ជាការរង នាយសេនាធិការ គណៈបញ្ជាការយោធា ខេត្តវិញ្ញាប័ន

៤ វរសេនីយ៍ឯក QUACH VAN SAU មេបញ្ជាការរង គណៈបញ្ជាការយោធា ខេត្តវិញ្ញាប័ន

៥ វរសេនីយ៍ឯក LE THANH TAM អនុបញ្ជាការ នយោបាយ គណៈបញ្ជាការយោធា ខេត្តអានយ៉ាង

៦ វរសេនីយ៍ឯក PHAM QUANG TRUNG ប្រធានក្រុមជំនាញស្វែងរកអង្គធាតុ គណៈបញ្ជាការយោធា ខេត្តអានយ៉ាង

៧ វរសេនីយ៍ឯក VEN TUAN HUNG នាយសេនាធិការរង គណៈបញ្ជាការយោធា ខេត្តវិញ្ញាប័ន

៨ វរសេនីយ៍ឯក PHAM VAN DOT ប្រធានមន្ទីរបច្ចេកទេស គណៈបញ្ជាការយោធា ខេត្តវិញ្ញាប័ន

៩ វរសេនីយ៍ឯកបំរុង TRINH TAN PHONG ប្រធានឧទ្ធកាល័យ គណៈបញ្ជាការយោធា ខេត្តវិញ្ញាប័ន

១០ វរសេនីយ៍ឯកបំរុង LE VAN BEHAI អនុប្រធាន មន្ទីរនយោបាយ គណៈបញ្ជាការយោធា ខេត្តវិញ្ញាប័ន

១១ វរសេនីយ៍ឯកបំរុង	PHAM THANH TRUYEN	ប្រធានមន្ទីរភស្តុតាង គណៈបញ្ជាការយោធា ខេត្តវិញ្ញាប័ន
១២ វរសេនីយ៍ឯកបំរុង	TRAN THI MINH NGUYET	បុគ្គលិករដ្ឋបាល គណៈបញ្ជាការយោធា ខេត្តវិញ្ញាប័ន
១៣ វរសេនីយ៍ទោ	LE THI MY AN	បុគ្គលិករដ្ឋបាល និងជាប្រធាននារី គណៈបញ្ជាការយោធា ខេត្តវិញ្ញាប័ន
១៤ វរសេនីយ៍ទោ	MAI VAN VU	ប្រធានហិរញ្ញវត្ថុ គណៈបញ្ជាការយោធា ខេត្តវិញ្ញាប័ន
១៥ វរសេនីយ៍ត្រី	NGUYEN ANH THO	អនុប្រធានខ្នាតកាលីយ គណៈបញ្ជាការយោធា ខេត្តវិញ្ញាប័ន
១៦ លោក	TRAN VAN RON	លេខា គណៈកម្មាធិការបក្ស ខេត្តវិញ្ញាប័ន
១៧ លោក	TRUONG VAN SAU	អនុលេខាប្រចាំការ គណៈកម្មាធិការបក្ស ខេត្តវិញ្ញាប័ន
១៨ លោក	NGUYEN VAN QUANG	ប្រធាន គណៈកម្មាធិការប្រជាជន ខេត្តវិញ្ញាប័ន
១៩ លោក	TRAN VAN KHICH	នាយក ក្រុមហ៊ុនប្រេងឥន្ធនៈ ខេត្តវិញ្ញាប័ន
២០ លោក	HO VIET HIEP	អនុប្រធាន គណៈកម្មាធិការប្រជាជន ខេត្តអានយ៉ាង
២១ លោក	BUI CONG BANG	អនុប្រធានមន្ទីរ ពលកម្មអតីតយុទ្ធជន និងសង្គមកិច្ច ខេត្តអានយ៉ាង
២២ លោក	NGUYEN DUY TOAN	ប្រធានមន្ទីរ ហិរញ្ញវត្ថុ ខេត្តអានយ៉ាង

មាត្រា ២...រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងការពារជាតិ
មេបញ្ជាការកងទ័ពជើងគោក និង សាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃ
ចុះហត្ថលេខាតទៅ ។

អនុលេខៈ

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខ្នាតកាលីយសម្តេចនាយករដ្ឋមន្ត្រី
- ខ្នាតកាលីយឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១១ ខែ ធ្នូ

ឆ្នាំ ២០១៥

នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១២២ អនក.អនក.ជ



អនុក្រឹត្យ

ស្តីពីការជូនមេដាយមុនីសាវត្ថណ្ឌ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ មេបញ្ជាការកងទ័ពជើងគោក

សម្រេច

មាត្រា ១. បំពាក់ មេដាយមុនីសាវត្ថណ្ឌ ថ្នាក់ វិបសិទ្ធ ជូនថ្នាក់ដឹកនាំក្រុងកំរងថើ នៃសាធារណរដ្ឋសង្គម និយមវៀតណាម ចំនួន ០៤រូប ដែលមានគុណបំណាច់ ក្នុងការជួយឧបត្ថម្ភថវិកា សម្រាប់ធ្វើផ្លូវបេតុងក្នុងបញ្ហាការដ្ឋានកងទ័ពជើងគោក កន្លងមក ដូចមានរាយនាមខាងក្រោម៖

- ១- លោក NGAI. TRAN QUOC TRUNG លេខបក្សស្តីទី ទីក្រុងកំរងថើ
- ២- លោក NGAI. VU CAO QUAN
- ៣- លោក NGAI. NGUYEN TUAN KHANH មេបញ្ជាការយោធាក្រុងកំរងថើ
- ៤- លោក NGAI. TRAN NGOC HANH នាយស្នងការ ទីក្រុងកំរងថើ

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងការពារជាតិ មេបញ្ជាការកងទ័ពជើងគោក និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ


លេខ: ១២២ អនក្រ.បក រក. ៩៩



អនុក្រឹត្យ

ស្តីពី

ការតែងតាំងមន្ត្រីរាជការ



រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈ មន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការ បង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការ គ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួមនៃការរៀបចំ មុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃ ក្រសួងមហាផ្ទៃ
- បានឃើញអនុក្រឹត្យលេខ ២៦ អនក្រ.បក ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០០៩ ស្តីពីការកំណត់ចំនួនគណៈអភិបាលរាជធានី គណៈ អភិបាលខេត្ត គណៈអភិបាលក្រុង គណៈអភិបាលស្រុក គណៈអភិបាលខណ្ឌ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ : តែងតាំងលោក **សះ សុពុទ្ធា** ឋានន្តរសក្តិវរមន្ត្រី ថ្នាក់លេខ៤ នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ឱ្យកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ។

មាត្រា ២ : បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍ ។

មាត្រា ៣ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានឈ្មោះក្នុងមាត្រា១ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

កន្លែងទទួល :

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ឧទ្ធរណ៍យសធម្មចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យសធម្មនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៣
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៥



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា **ជាតិ សាសនា ព្រះមហាក្សត្រ**
លេខ: ១២៣.០១៧ បក. បត

អនុក្រឹត្យ
ស្តីពីការជូនមេដាយមុនីសារាភ័ណ្ឌ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា

សង្ខេប


មាត្រា ១.-បំពាក់ មេដាយមុនីសារាភ័ណ្ឌ ថ្នាក់ ធិបតី ជូនសមាជិកគណៈរដ្ឋមន្ត្រីចំនួន០៤រូប ដែលមានស្នាដៃល្អក្នុងកិច្ចសហប្រតិបត្តិការជាមួយក្រសួងធម្មការនិងសាសនា និងបានឧបត្ថម្ភទាំងបច្ចេកទេស និងថវិកាជួយកសាងសមិទ្ធផលនានាជាច្រើនក្នុងវិស័យព្រះពុទ្ធសាសនា នៅខេត្តតាកែវ ខេត្តកំពត និងខេត្តកំពង់ចាម ដូចមានរាយនាមខាងក្រោម ៖

១-Dr. PornChai PinyaPong	ថវិកាចំនួន ៦៣.៥០០ ដុល្លារ
២-Ms. Vannaree Trainate	ថវិកាចំនួន ៦១.៧០០ ដុល្លារ
៣-Ms. Kristaya Deehaeb	ថវិកាចំនួន ៦១.៤០០ ដុល្លារ
៤-Dr. Nopparat Rattanwaraha	ថវិកាចំនួន ៦០.០០០ ដុល្លារ

មាត្រា ២.-រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៥ ✓


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន




ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១២៣.៣១.២២៨(ក.ចត)



**អនុក្រឹត្យ
ស្តីពី**

ការតម្លើងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិកម្ពុជា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០១ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ : តម្លើងឋានន្តរស័ក្តិ **វរសេនីយ៍ឯក** ជូននាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ៖

- ១- លោកវរសេនីយ៍ទោ **លឹម សំណាង** អត្តលេខ ៥៣៨១៣
- ២- លោកវរសេនីយ៍ទោ **ចាន់ សារិន** អត្តលេខ ០១៣៣៨ ។

មាត្រា ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា១ ត្រូវទទួលបន្ទុកអនុវត្ត អនុក្រឹត្យនេះតាមការកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

- កន្លែងទទួល:
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០១៥



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១២៣២...៧៨៩ ចត



អនុក្រឹត្យ

ស្តីពី

ការជូនគ្រឿងឥស្សរិយយស

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៩៥ ស្តីពីការ បង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ : បំពាក់ គ្រឿងឥស្សរិយយស តាមលំដាប់ថ្នាក់ជូនមន្ត្រីពន្ធនាគារ និងសហស្ថាបនិក ចំនួន១១រូប ដែលមាន ស្នាដៃក្នុងការបំពេញការងារ និងបានកសាងសមិទ្ធផលនានា រួមចំណែកអភិវឌ្ឍន៍ពន្ធនាគារ ដូចមាន រាយនាមខាងក្រោម ៖

ក-មេធាវីស្ថាបនាជាតិថ្នាក់មាស

-លោកជំទាវ **ទេព កុលាប** នាយិការសកលវិទ្យាល័យភ្នំពេញ

ខ-មេធាវីការងារថ្នាក់មាស

១-លោកឧត្តមអគ្គនុរក្ស.៣	អ៊ុំ ពង្ស	អនុប្រធាននាយកដ្ឋានប្រតិបត្តិ
២-លោកឧត្តមអគ្គនុរក្ស.៣	ម៉ៅ សុភារម្យ	អនុប្រធាននាយកដ្ឋានប្រតិបត្តិ
៣-លោកឧត្តមអគ្គនុរក្ស.៣	ព្រំ ផល្លី	អនុប្រធាននាយកដ្ឋានអប់រំកែប្រែ
៤-លោកឧត្តមអគ្គនុរក្ស.៣	ហ៊ុំ ពុធិសាល	ប្រធានពន្ធនាគាររាជធានីភ្នំពេញ
៥-លោកឧត្តមអគ្គនុរក្ស.៣	ទីន សុវណ្ណនី	ប្រធានពន្ធនាគារខេត្តតេជវី
៦-លោកឧត្តមអគ្គនុរក្ស.៣	អ៊ុំ សារ៉ាត	អនុប្រធានមណ្ឌលអប់រំកែប្រែទី១
៧-លោកឧត្តមអគ្គនុរក្ស.៣	សុត សុភា	ប្រធានការិយាល័យទិន្នន័យបណ្ណសារ
៨-លោកឧត្តមអគ្គនុរក្ស.៣	ស្មោង សុខា	អនុប្រធាននាយកដ្ឋានប្រតិបត្តិ
៩-លោកឧត្តមអគ្គនុរក្ស.៣	កែវ សុផាត	អនុប្រធាននាយកដ្ឋានប្រតិបត្តិ
១០-លោកអគ្គនុរក្ស.១	អ៊ុំ ឌីន	អនុប្រធានមណ្ឌលអប់រំកែប្រែទី១
១១-លោកអគ្គនុរក្ស.១	ជ័យ ជូន	អនុប្រធានមណ្ឌលអប់រំកែប្រែទី១
១២-លោកអគ្គនុរក្ស.១	អ៊ុំ សុផា	ប្រធានការិយាល័យសន្តិសុខ
១៣-លោកអគ្គនុរក្ស.២	ប្រាជ្ញ សុភី	អនុប្រធានការិយាល័យអប់រំកែប្រែ ម២

១៤-លោកអគ្គនុរក្ស.២	ហេង សំណាង	អនុប្រធានការិយាល័យប្រតិបត្តិ ម២
១៥-លោកអគ្គនុរក្ស.២	នង ស៊ីថា	អនុប្រធានការិយាល័យប្រតិបត្តិ ម១
១៦-លោកអគ្គនុរក្ស.២	ហែម គុល	អនុប្រធានការិយាល័យប្រតិបត្តិ រាជធានី
១៧-លោកអគ្គនុរក្ស.២	ទេព សុខា	ប្រធានផ្នែកអគ្គនុរក្ស រាជធានី
១៨-លោកអគ្គនុរក្ស.៣	ឡុង ចិត្តា	អនុប្រធានផ្នែកស៊ើបការអប់រំ ម៤
១៩-លោកអគ្គនុរក្ស.២	គៀ សុផល	ប្រធានការិយាល័យមធ្យោបាយ ម៣
២០-លោកអគ្គនុរក្ស.១	យិន គន្ធី	អនុប្រធានមណ្ឌលអប់រំកែប្រែទី១
២១-លោកអគ្គនុរក្ស.១	ឈុន ផល្លី	អនុប្រធានពន្ធនាគារខេត្តកំពង់ឆ្នាំង
២២-លោកអគ្គនុរក្ស.១	សែម សុដាភិ	ប្រធានការិយាល័យពន្ធនាគារកំពង់ឆ្នាំង
២៣-លោកអគ្គនុរក្ស.១	យឿន ថាវរក្ស	ប្រធានការិយាល័យមធ្យោបាយ រាជធានី
២៤-លោកអគ្គនុរក្ស.១	សៅ សុភាព	អនុប្រធានផ្នែករដ្ឋបាលសរុប ម១
២៥-លោកអគ្គនុរក្ស.២	ស្នួល ភុសល	ប្រធានការិយាល័យពន្ធនាគារខេត្តកោះកុង
២៦-លោកអគ្គនុរក្ស.២	ណាប់ សេង	អនុប្រធានការិយាល័យពន្ធនាគារខេត្តកោះកុង
២៧-លោកអគ្គនុរក្ស.១	សុស ចាន់	ប្រធានផ្នែកពន្ធនាគារខេត្តឧត្តរមានជ័យ
២៨-លោកអគ្គនុរក្ស.២	សោ សេដ្ឋាជេត	អនុប្រធានការិយាល័យសុខាភិបាល
២៩-លោកអគ្គនុរក្ស.២	ឡុង សំអាង	អនុប្រធានការិយាល័យ ម៣
៣០-លោកអគ្គនុរក្ស.២	ជ័រ ឡើង	អនុប្រធានការិយាល័យ ម៣
៣១-លោកអគ្គនុរក្ស.២	ឃឹម សុភីម	អនុប្រធានការិយាល័យ ម៣
៣២-លោកអគ្គនុរក្ស.២	យ៉ន ម៉ុងថា	អនុប្រធានការិយាល័យ ម៣
៣៣-លោកអគ្គនុរក្ស.២	ជា សុខា	អនុប្រធានការិយាល័យ ម៣
៣៤-លោកស្រីអគ្គនុរក្ស.៣	ស៊ិន សុគន្ធា	អនុប្រធានការិយាល័យ ម៣
៣៥-លោកអគ្គនុរក្ស.៣	ស៊ី ថា	ប្រធានផ្នែក
៣៦-លោកអគ្គនុរក្ស.២	សំ សាន្ត	អនុប្រធានផ្នែក ម៣

គ-មេធាវីការងារថ្នាក់ប្រាក់

១-លោកអគ្គនុរក្ស.៣	ជា រដ្ឋា	អនុប្រធានផ្នែកភស្តុភារ ម២
២-លោកអគ្គនុរក្ស.៣	ប៉ែន ផល	អនុប្រធានផ្នែកសន្តិសុខ ម២
៣-លោកស្រីអគ្គនុរក្ស.៣	គឹម លីដា	មន្ត្រីមណ្ឌលអប់រំកែប្រែទី២
៤-លោកអគ្គនុរក្ស.១	ចាន់ ចាន់ចំណាង	អនុប្រធានផ្នែកសុខាភិបាល ម១
៥-លោកស្រីអគ្គនុរក្ស.២	សេង ស្រីគូច	អនុប្រធានផ្នែករដ្ឋបាលសរុប ម២
៦-លោកអគ្គនុរក្ស.២	គុណ ចាន់វិបុល	អនុប្រធានផ្នែកស៊ើបការណ៍អប់រំ ម២
៧-លោកអគ្គនុរក្ស.២	សេង ស្រីគូច	អនុប្រធានផ្នែករដ្ឋបាលសរុប ម២
៨-លោកអគ្គនុរក្ស.២	ហេង មករា	អនុប្រធានផ្នែកស៊ើបការណ៍អប់រំ រាជធានី
៩-លោកអគ្គនុរក្ស.២	និល វឌ្ឍនា	អនុប្រធានផ្នែកអប់រំកែប្រែ រាជធានី
១០-លោកអគ្គនុរក្ស.២	សន សំណាង	អនុប្រធានផ្នែកភស្តុភារ រាជធានី
១១-លោកអគ្គនុរក្ស.២	ហាម ស្រៀងហៃ	អនុប្រធានផ្នែករដ្ឋបាល ម៤
១២-លោកអគ្គនុរក្ស.២	ឃឹម រាសី	អនុប្រធានផ្នែករដ្ឋបាល ម៤
១៣-លោកអគ្គនុរក្ស.២	និល សារុន	អនុប្រធានផ្នែកអគ្គនុរក្ស ម៤
១៤-លោកអគ្គនុរក្ស.២	យឿន យ៉ាន	អនុប្រធានផ្នែកសន្តិសុខ ម៤
១៥-លោកអគ្គនុរក្ស.២	ពុំ សម្បត្តិ	អនុប្រធានផ្នែកបណ្តុះបណ្តាល ម៤
១៦-លោកអគ្គនុរក្ស.២	កង សេងទួន	អនុប្រធានផ្នែកសុខាភិបាល ម៤
១៧-លោកអគ្គនុរក្ស.៣	ថេន ភាវន	ប្រធានផ្នែកពន្ធនាគារខេត្តតេជវី
១៨-លោកអគ្គនុរក្ស.៣	ជា ទុច	អនុប្រធានផ្នែកពន្ធនាគារខេត្តតេជវី
១៩-លោកអគ្គនុរក្ស.៣	យ៉ាម ម៉យ	មន្ត្រីពន្ធនាគារខេត្តតេជវី

២០-លោកអគ្គនុរក្ស.៣	អេម សុវណ្ណ	អនុប្រធានផ្នែកពន្ធនាគារខេត្តរតនគិរី
២១-លោកអគ្គនុរក្ស.២	មិន សំអុល	អនុប្រធានផ្នែកពន្ធនាគារខេត្តរតនគិរី
២២-លោកអគ្គនុរក្ស.១	សិន សាឡើត	ប្រធានផ្នែកពន្ធនាគារខេត្តកំពង់ឆ្នាំង
២៣-លោកអគ្គនុរក្ស.១	ឈឹម កុសល	ប្រធានផ្នែកពន្ធនាគារខេត្តកំពង់ឆ្នាំង
២៤-លោកអគ្គនុរក្ស.២	ហ៊ុន វ៉ា	អនុប្រធានការិយាល័យពន្ធនាគារខេត្តកណ្តាល
២៥-លោកអគ្គនុរក្ស.២	ម៉ៅ ចាន់ថន	អនុប្រធានការិយាល័យពន្ធនាគារខេត្តកណ្តាល
២៦-លោកអគ្គនុរក្ស.២	ក្រុយ ឈឹមហ៊ុន	អនុប្រធានការិយាល័យ
២៧-លោកអគ្គនុរក្ស.៣	តែម វ៉ាន់	ប្រធានផ្នែកពន្ធនាគារខេត្តកណ្តាល
២៨-លោកអគ្គនុរក្ស.២	ហង់ គុក	អនុប្រធានផ្នែកពន្ធនាគារខេត្តកណ្តាល
២៩-លោកអគ្គនុរក្ស.៣	មិត្ត សារុន	ប្រធានផ្នែកពន្ធនាគារខេត្តកោះកុង
៣០-លោកអគ្គនុរក្ស.៣	កៅ កក្កដា	ប្រធានផ្នែកពន្ធនាគារខេត្តកោះកុង
៣១-លោកអគ្គនុរក្ស.១	លី ធីត្និ	ប្រធានផ្នែកពន្ធនាគារខេត្តកោះកុង
៣២-លោកអគ្គនុរក្ស.១	អ៊ុន ពិសិដ្ឋ	ប្រធានផ្នែកពន្ធនាគារខេត្តកោះកុង
៣៣-លោកអគ្គនុរក្ស.១	ឡើង ចាន	ប្រធានផ្នែកពន្ធនាគារខេត្តឧត្តរមានជ័យ
៣៤-លោកអគ្គនុរក្ស.១	សេង ម៉ៅ	ប្រធានផ្នែកពន្ធនាគារខេត្តឧត្តរមានជ័យ
៣៥-លោកអគ្គនុរក្ស.១	ម៉ែក រីធី	ប្រធានផ្នែកពន្ធនាគារខេត្តឧត្តរមានជ័យ
៣៦-លោកអគ្គនុរក្ស.១	ហាត សុឃាន់	ប្រធានផ្នែកពន្ធនាគារខេត្តឧត្តរមានជ័យ
៣៧-លោកអគ្គនុរក្ស.១	ពេន សុខណា	ប្រធានផ្នែកពន្ធនាគារខេត្តឧត្តរមានជ័យ
៣៨-លោកអគ្គនុរក្ស.២	អ៊ុន រិទ្ធី	ប្រធានផ្នែក ម៣
៣៩-លោកអគ្គនុរក្ស.២	ធីម ហ៊ែវ	ប្រធានផ្នែក ម៣
៤០-លោកអគ្គនុរក្ស.២	ជិន សុខឿន	ប្រធានផ្នែក ម៣
៤១-លោកស្រីអគ្គនុរក្ស.៣	សុន ពិសី	ប្រធានផ្នែក ម៣
៤២-លោកស្រី អគ្គនុរក្ស.៣	កាន ស្រីអូន	ប្រធានផ្នែកលេខាធិការដ្ឋាន

ឃ-មេធាវីការងារថ្នាក់សំន្តិ

១-លោកអគ្គនុរក្ស.៣	ឈិន ម៉ូលីវណ្ណ	មន្ត្រីផ្នែកស៊ើបការណ៍អប់រំ ម២
២-លោក អគ្គនុរក្ស.៣	ក្រុយ សៅសារិន	មន្ត្រីផ្នែកសន្តិសុខ ម២
៣-លោកស្រីអនុរក្ស.១	ជា គាស៊ីឡើន	មន្ត្រី ម១
៤-លោកស្រីអនុរក្ស.១	ជា សុខសុខណា	មន្ត្រី ម១
៥-លោកស្រីអនុរក្ស.១	សុ សុខឡើន	មន្ត្រី ម១
៦-លោកអនុរក្ស.២	ឈឹម វ៉ា	មន្ត្រីសន្តិសុខ ម៤
៧-លោកអនុរក្ស.២	ម៉ែ ស្មី	មន្ត្រីរដ្ឋបាល ម៤
៨-លោកអនុរក្ស.២	អ៊ុ កក្កដា	មន្ត្រីអនុរក្ស ម៤
៩-លោកអនុរក្ស.២	ឡើង ចំរើន	មន្ត្រីអនុរក្ស ម៤
១០-លោកអគ្គនុរក្ស.២	សុផាត សំបូរ	មន្ត្រីពន្ធនាគារខេត្តកណ្តាល
១១-លោកអគ្គនុរក្ស.២	ហាស សាធុរ	អនុប្រធានផ្នែកពន្ធនាគារខេត្តកណ្តាល
១២-លោកអគ្គនុរក្ស.២	ឡុច មុនុន	អនុប្រធានផ្នែកពន្ធនាគារខេត្តកណ្តាល
១៣-លោកអគ្គនុរក្ស.៣	គឹម វិបុល	មន្ត្រីពន្ធនាគារខេត្តកណ្តាល
១៤-លោកអគ្គនុរក្ស.៣	ថេង រេនា	មន្ត្រីពន្ធនាគារខេត្តកណ្តាល
១៥-លោកអគ្គនុរក្ស.៤	ឡើង សារី	មន្ត្រីពន្ធនាគារខេត្តកណ្តាល
១៦-លោកអនុរក្ស.២	ពៅ ពីង	មន្ត្រីពន្ធនាគារខេត្តកណ្តាល
១៧-លោកអនុរក្ស.២	នួន ធុត្តា	មន្ត្រីពន្ធនាគារខេត្តកណ្តាល
១៨-លោកអនុរក្ស.២	លន គន្ធី	មន្ត្រីពន្ធនាគារខេត្តកណ្តាល
១៩-លោកអនុរក្ស.២	ឌួន សុផា	មន្ត្រីពន្ធនាគារខេត្តកណ្តាល

២០-លោកអនុរក្ស.២	ថន ពន្លក	មន្ត្រីពន្ធនាគារខេត្តកណ្តាល
២១-លោកអគ្គនុរក្ស.៣	ត្រី សុវណ្ណហស្សីការ	មន្ត្រីពន្ធនាគារខេត្តកោះកុង
២២-លោកអនុរក្ស.២	ព្រំ សុខ	មន្ត្រីពន្ធនាគារខេត្តកោះកុង
២៣-លោកអនុរក្ស.៣	ឈាន ពិសិដ្ឋ	មន្ត្រីពន្ធនាគារខេត្តកោះកុង
២៤-លោក អនុរក្ស.២	ឡេង ស៊ានលី	មន្ត្រីពន្ធនាគារខេត្តត្បូងឃ្មុំ
២៥-លោកអគ្គនុរក្ស.២	ពេន រីត	អនុប្រធានផ្នែកពន្ធនាគារខេត្តឧត្តរមានជ័យ
២៦-លោកអគ្គនុរក្ស.២	កន់ សុខា	អនុប្រធានផ្នែកពន្ធនាគារខេត្តឧត្តរមានជ័យ
២៧-លោកអគ្គនុរក្ស.២	ចិន សាវ៉ាន	អនុប្រធានផ្នែក ម៣
២៨-លោកអគ្គនុរក្ស.២	ឌិត ប៊ុលការសេន	អនុប្រធានផ្នែក ម៣
២៩-លោកអគ្គនុរក្ស.២	គង់ សុគន្ធ	អនុប្រធានផ្នែក ម៣
៣០-លោកអគ្គនុរក្ស.២	ប៊ុល ភី	អនុប្រធានផ្នែក ម៣
៣១-លោកអគ្គនុរក្ស.១	សំ ពិសាល	អនុប្រធានផ្នែក ម៣
៣២-លោកស្រីអគ្គនុរក្ស.១	មៀង ស្រីឈាន	អនុប្រធានផ្នែក ម៣
៣៣-លោកអគ្គនុរក្ស.១	វិណ សាវ៉ាន	អនុប្រធានផ្នែក ម៣
៣៤-លោកអគ្គនុរក្ស.១	គៀ ចន្ទា	អនុប្រធានផ្នែក ម៣
៣៥-លោកអគ្គនុរក្ស.២	ចន ឡាន	មន្ត្រី ម៣

មាត្រា ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងសមាជិកខ្លួនត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

កន្លែងទទួល :

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

រាជធានីភ្នំពេញ ថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០១៥ ✓
នាយករដ្ឋមន្ត្រី


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១៥.៣.៣.៧២(ក).តត



អនុក្រឹត្យ

ស្តីពី

ការជូនដោយ សហមេត្រី

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៤/០១ ចុះថ្ងៃទី ០៥ ខែតុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១៖ ត្រូវបានបំពាក់ដោយ សហមេត្រី ថ្នាក់ជាបឋម ជូនលោក **លីន ឈិន ម៉ៅ** ជនជាតិចិន ម្ចាស់ក្រុមហ៊ុន ថេប ស្តីត ថេកស្តាយ អិលធីឌី ដែលបានឧបត្ថម្ភ ជាក្រណាត់សម្រាប់ឯកសណ្ឋានការងាររបស់មន្ត្រីនគរបាលជាតិ ដល់នាយកដ្ឋានកណ្តាលសន្តិសុខ ។

មាត្រា ២៖ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងអភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ត្រូវអនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការដ្ឋានរាជរដ្ឋាភិបាល
- ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
- ដូចប្រការ ២
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ

រាជធានីភ្នំពេញ ថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ២០១៥ ✓
នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ១០០.៧៧.៧៨

ជាតិ សាសនា ព្រះមហាក្សត្រ



សេចក្តីសម្រេច

ស្តីពី

ការបង្កើតគណៈកម្មការបោះឆ្នោតសីមា

និងបោះបង្គោលព្រំដែនគោតកម្ពុជា-វៀតណាម

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៩ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតទីស្តីការគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤៩៦/២៥ ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ១៩៩៦ ស្តីពីការបង្កើតអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៦០៥/២៧៥ ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០៥ ស្តីពីការកែសម្រួលមាត្រា១ មាត្រា២ មាត្រា៣ មាត្រា៤ មាត្រា៥ និងមាត្រា៦ នៃព្រះរាជក្រឹត្យលេខ នស/រកត/០៤៩៦/២៥ ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ១៩៩៦ ស្តីពីការបង្កើតអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន
- បានឃើញអនុក្រឹត្យលេខ៥១៤ អនក្រ.តត ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០០៥ ស្តីពីការតែងតាំងសមាសភាពនៃគណៈកម្មាធិការនីតិកម្ម និងបច្ចេកទេសកិច្ចការព្រំដែន
- បានឃើញអនុក្រឹត្យលេខ៥១៥ អនក្រ.តត ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០០៥ ស្តីពីការតែងតាំងសមាសភាពនៃគណៈកម្មាធិការត្រួតពិនិត្យ ដោះស្រាយបាតុភាព និងអភិវឌ្ឍន៍នៅតាមបណ្តោយព្រំដែនកម្ពុជាជាមួយប្រទេសជិតខាង
- យោងតាមការចាំបាច់

សម្រេច

ប្រការ ១.-

បង្កើតគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-វៀតណាម ចំណុះអាជ្ញាធរជាតិ ទទួលបន្ទុកកិច្ចការព្រំដែន ដែលមានសមាសភាពដូចខាងក្រោម ៖

១. ឯកឧត្តម **វ៉ា គឹមហុន** ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិ ទទួលបន្ទុកកិច្ចការព្រំដែន ប្រធាន
២. ឯកឧត្តម **ឡុង វិសាលោ** រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាអនុប្រធានទី១ លេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន អនុប្រធាន
៣. ឯកឧត្តមនាយឧត្តមសេនីយ៍ **នាង ផាត** រដ្ឋលេខាធិការក្រសួងការពារជាតិ អនុប្រធាន
៤. ឯកឧត្តម **ជូ គឹមឡេង** រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សមាជិក
៥. ឯកឧត្តម **ប្រុក សារឿន** អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិ ទទួលបន្ទុកកិច្ចការព្រំដែន សមាជិក
៦. ឯកឧត្តម **ភេម សុខុន** អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិ ទទួលបន្ទុកកិច្ចការព្រំដែន សមាជិក
៧. ឯកឧត្តម **ឡាំ ងា** អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ និងជាអនុប្រធាន លេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុក កិច្ចការព្រំដែន សមាជិក
៨. លោកជំទាវ **គុយ ពិសី** អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិ ទទួលបន្ទុកកិច្ចការព្រំដែន សមាជិក
៩. ឯកឧត្តម **ស៊ីន សុឆានី** អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិ ទទួលបន្ទុកកិច្ចការព្រំដែន សមាជិក
១០. ឯកឧត្តម **សា ម៉ៅ** សមាជិកក្រុមប្រឹក្សាអ្នកច្បាប់ និងជាអនុប្រធាន លេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុក កិច្ចការព្រំដែន សមាជិក
១១. ឯកឧត្តម **ឡាយ សៀងវី** អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិ ទទួលបន្ទុកកិច្ចការព្រំដែន សមាជិក
១២. ឯកឧត្តម **អ៊ុត សុគា** អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សមាជិក
១៣. ឯកឧត្តម **គុយ វិសុទ្ធ** អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិ ទទួលបន្ទុកកិច្ចការព្រំដែន សមាជិក
១៤. ឯកឧត្តម **ប្រាក់ សំឡេង** អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ សមាជិក
១៥. ឯកឧត្តម **ហាង ផល្លាវិទ្យា** អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិ ទទួលបន្ទុកកិច្ចការព្រំដែន សមាជិក
១៦. ឧត្តមសេនីយ៍ឯក **សៀក សុជាតិ** នាយរងសេនាធិការចម្រុះ និងជានាយកទីចាត់ការ ការងារព្រំដែន អគ្គបញ្ជាការដ្ឋាននៃកងយោធពល ខេមរភូមិន្ទ នៃក្រសួងការពារជាតិ សមាជិក
១៧. ឧត្តមសេនីយ៍ឯក **ទេព ចំរើន** ប្រធាននាយកដ្ឋានភូមិសាស្ត្រ នៃក្រសួងការពារជាតិ សមាជិក

១៨. ឧត្តមសេនីយ៍ឯក ប្រាក់ កាណារ៉ា	ប្រធាននាយកដ្ឋាននគរបាលព្រំដែនគោក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ	សមាជិក
១៩. អភិបាលនៃគណៈអភិបាលខេត្តក្រចេះ		សមាជិក
២០. អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង		សមាជិក
២១. អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង		សមាជិក
២២. អភិបាលនៃគណៈអភិបាលខេត្តកណ្តាល		សមាជិក
២៣. អភិបាលនៃគណៈអភិបាលខេត្តតាកែវ		សមាជិក
២៤. អភិបាលនៃគណៈអភិបាលខេត្តកំពត		សមាជិក
២៥. អភិបាលនៃគណៈអភិបាលខេត្តក្រចេះ		សមាជិក
២៦. អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី		សមាជិក
២៧. អភិបាលនៃគណៈអភិបាលខេត្តរតនគិរី		សមាជិក
២៨. មេបញ្ជាការយោធព៌ភូមិភាគទី១		សមាជិក
២៩. មេបញ្ជាការយោធព៌ភូមិភាគទី២		សមាជិក
៣០. មេបញ្ជាការយោធព៌ភូមិភាគទី៣		សមាជិក
៣១. លោក ម៉ី លីហ្វិត	អគ្គនាយករង នៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាល នៃក្រសួងធនធានទឹក និងឧតុនិយម	សមាជិក
៣២. លោក កែវ វិសិដ្ឋ	ប្រធាននាយកដ្ឋានច្បាប់ និងក្នុងស៊ីវិល នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ	សមាជិក
៣៣. លោក សុខ ឃៀន	អនុប្រធាននាយកដ្ឋានច្បាប់ និងក្នុងស៊ីវិល នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ	សមាជិក។

ប្រការ ២.-

- គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-វៀតណាម មានភារកិច្ចដូចខាងក្រោម ៖
- អនុវត្តឱ្យបានសម្រេចជាស្ថាពរនូវសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែម ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០០៥ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម
 - អនុវត្តឱ្យបានសម្រេចជាស្ថាពរនូវអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីការកែសម្រួលខ្សែព្រំដែនគោកនៅតំបន់ដែលនៅសេសសល់មួយចំនួន ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១១ រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
 - ចរចាជាមួយភាគីវៀតណាម ដើម្បីដោះស្រាយនូវរាល់បញ្ហាទាក់ទងនឹងការកំណត់ ការខណ្ឌសីមា ការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម
 - រៀបចំចាត់ចែងបែបបទផ្លូវច្បាប់ និងបច្ចេកទេសសម្រាប់ការដាក់កំណត់ខណ្ឌសីមា និងបោះបង្គោលព្រំដែន
 - ចូលរួមកំណត់ការបើក និងតម្លើងច្រកព្រំដែនកម្ពុជា-វៀតណាម
 - ធ្វើការត្រួតពិនិត្យ និងដោះស្រាយបញ្ហាដែលជួបប្រទះនៅពេលប្រតិបត្តិការការងារជាក់ស្តែង
 - ធ្វើរបាយការណ៍តាមដំណាក់កាលនីមួយៗអំពីសភាពការណ៍នៃការដោះស្រាយ និងការកំណត់ ការខណ្ឌសីមា និងការបោះបង្គោលព្រំដែនលើដីជាក់ស្តែង ជូនអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែនសម្រាប់រាយការណ៍ជូនគណៈរដ្ឋមន្ត្រី
 - បំពេញភារកិច្ចផ្សេងទៀតដែលប្រធានអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែនប្រគល់ជូន។

ប្រការ ៣.-

គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-វៀតណាម អាចបង្កើតអនុគណៈកម្មការ និងក្រុមការងារមួយចំនួនជាជំនួយការតាមការចាំបាច់។

ប្រការ ៤.-

សមាជិកគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-វៀតណាម ត្រូវចូលរួមប្រជុំតាមការកោះអញ្ជើញរបស់ប្រធាន។

ប្រការ ៥.-

គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-វៀតណាម មានទីស្នាក់ការនៅទីស្តីការគណៈរដ្ឋមន្ត្រី និងមានសិទ្ធិប្រើប្រាស់គ្រាបស់ទីស្តីការគណៈរដ្ឋមន្ត្រី។

ប្រការ ៦.-

សេចក្តីសម្រេចលេខ១៤ សសរ ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០០៦ ស្តីពីការបង្កើតគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា-វៀតណាម និងបទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។

ប្រការ ៧.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីធនធានទឹក និងឧតុនិយម រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ដូចមានចែងក្នុងប្រការ១ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ២០១៥



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល :

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ឧទ្ធរណ៍យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចប្រការ៧
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា
លេខ: ១០១.២៧៧

ជាតិ សាសនា ព្រះមហាក្សត្រ



សេចក្តីសម្រេច

ស្តីពី

ការបង្កើតគណៈកម្មការចម្រុះខណ្ឌសីមា

និងបោះបង្គោលព្រំដែនកម្ពុជា-ឡាវ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ២០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៩ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតទីស្តីការគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤៩៦/២៥ ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ១៩៩៦ ស្តីពីការបង្កើតអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៦០៥/២៧៥ ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០៥ ស្តីពីការកែសម្រួលមាត្រា១ មាត្រា២ មាត្រា៣ មាត្រា៤ មាត្រា៥ និងមាត្រា៦ នៃព្រះរាជក្រឹត្យលេខ នស/រកត/០៤៩៦/២៥ ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ១៩៩៦ ស្តីពីការបង្កើតអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន
- បានឃើញអនុក្រឹត្យលេខ៥១៤ អនក្រ.តត ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០០៥ ស្តីពីការតែងតាំងសមាសភាពនៃគណៈកម្មាធិការនីតិកម្ម និងបច្ចេកទេសកិច្ចការព្រំដែន
- បានឃើញអនុក្រឹត្យលេខ៥១៥ អនក្រ.តត ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០០៥ ស្តីពីការតែងតាំងសមាសភាពនៃគណៈកម្មាធិការត្រួតពិនិត្យ ដោះស្រាយបាតុភាព និងអភិវឌ្ឍន៍នៅតាមបណ្តោយព្រំដែនកម្ពុជាជាមួយប្រទេសជិតខាង
- យោងតាមការចាំបាច់

សម្រេច

ប្រការ ១.-

បង្កើតគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនកម្ពុជា-ឡាវ ចំណុះអាជ្ញាធរជាតិទទួលបន្ទុក កិច្ចការព្រំដែន ដែលមានសមាសភាពដូចខាងក្រោម ÷

១. ឯកឧត្តម **វ៉ា គឹមហុន** ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជា ប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិ ទទួលបន្ទុកកិច្ចការព្រំដែន ប្រធាន
២. ឯកឧត្តម **ឡុង វិសាលោ** រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ និងជាអនុប្រធានទី១ លេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន អនុប្រធាន
៣. ឯកឧត្តមនាយឧត្តមសេនីយ៍ **នាង ផាត** រដ្ឋលេខាធិការក្រសួងការពារជាតិ អនុប្រធាន
៤. ឯកឧត្តម **ជូ គឹមឡេង** រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សមាជិក
៥. ឯកឧត្តម **ប្រុក សារឿន** អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិ ទទួលបន្ទុកកិច្ចការព្រំដែន សមាជិក
៦. ឯកឧត្តម **តេម សុខុន** អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិ ទទួលបន្ទុកកិច្ចការព្រំដែន សមាជិក
៧. ឯកឧត្តម **ឡាំ ងា** អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ និងជាអនុប្រធាន លេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុក កិច្ចការព្រំដែន សមាជិក
៨. លោកជំទាវ **កុយ ពិសី** អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិ ទទួលបន្ទុកកិច្ចការព្រំដែន សមាជិក
៩. ឯកឧត្តម **ស៊ីន សុផានី** អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិ ទទួលបន្ទុកកិច្ចការព្រំដែន សមាជិក
១០. ឯកឧត្តម **ស៊ា ម៉ៅ** សមាជិកក្រុមប្រឹក្សាអ្នកច្បាប់ និងជាអនុប្រធាន លេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុក កិច្ចការព្រំដែន សមាជិក
១១. ឯកឧត្តម **ឡាយ សៀងលី** អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិ ទទួលបន្ទុកកិច្ចការព្រំដែន សមាជិក
១២. ឯកឧត្តម **អ៊ុត សុត្វា** អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សមាជិក
១៣. ឯកឧត្តម **កុយ វិសុទ្ធ** អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិ ទទួលបន្ទុកកិច្ចការព្រំដែន សមាជិក
១៤. ឯកឧត្តម **ប្រាក់ សំឡេង** អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ សមាជិក
១៥. ឯកឧត្តម **ហាស់ ផល្លាវិទ្ធ** អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិ ទទួលបន្ទុកកិច្ចការព្រំដែន សមាជិក

- | | | |
|--------------------------------------|---|---------|
| ១៦. ឧត្តមសេនីយឯក សៀម សុខាភិ | នាយករងសេនាធិការចម្រុះ និងជានាយកទីតាំងការងារព្រំដែន អគ្គបញ្ជាការរដ្ឋបាលនៃកងយោធពលខេមរភូមិន្ទ នៃក្រសួងការពារជាតិ | សមាជិក |
| ១៧. ឧត្តមសេនីយឯក ទេព ចំរើន | ប្រធាននាយកដ្ឋានភូមិសាស្ត្រ នៃក្រសួងការពារជាតិ | សមាជិក |
| ១៨. ឧត្តមសេនីយឯក ប្រាក់ កាណារ៉ា | ប្រធាននាយកដ្ឋាននគរបាលព្រំដែនគោក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ | សមាជិក |
| ១៩. អភិបាលនៃគណៈអភិបាលខេត្តរតនគិរី | | សមាជិក |
| ២០. អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង | | សមាជិក |
| ២១. អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ | | សមាជិក |
| ២២. មេបញ្ជាការយោធពលភូមិភាគទី១ | | សមាជិក |
| ២៣. លោក ផ្សំ លីហ្វ៊ុន | អគ្គនាយករង នៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាល នៃក្រសួងធនធានទឹក និងឧតុនិយម | សមាជិក |
| ២៤. លោក កែវ វិសិដ្ឋ | ប្រធាននាយកដ្ឋានច្បាប់ និងកុងស៊ុល នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ | សមាជិក |
| ២៥. លោក សុខ ឃៀន | អនុប្រធាននាយកដ្ឋានច្បាប់ និងកុងស៊ុល នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ | សមាជិក។ |

ប្រការ ២.-

- គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនកម្ពុជា-ឡាវ មានភារកិច្ចដូចខាងក្រោម ៖
- ពិនិត្យ និងដោះស្រាយរាល់បញ្ហាទាក់ទងនឹងការកំណត់ ការខណ្ឌសីមា និងការបោះបង្គោលព្រំដែនកម្ពុជា-ឡាវ
 - ចរចាជាមួយភាគីឡាវ ដើម្បីដោះស្រាយនូវរាល់បញ្ហាទាក់ទងនឹងការកំណត់ ការខណ្ឌសីមា និងការបោះបង្គោលព្រំដែនកម្ពុជា-ឡាវ
 - រៀបចំសិទ្ធិសញ្ញាកំណត់ព្រំដែនកម្ពុជា-ឡាវ ដើម្បីដាក់ជូនរាជរដ្ឋាភិបាលពិនិត្យសម្រេច
 - ចូលរួមកំណត់ការបើក និងតម្លើងច្រកព្រំដែនកម្ពុជា-ឡាវ
 - ដឹកនាំការងារខណ្ឌសីមា និងបោះបង្គោលព្រំដែន
 - ធ្វើការត្រួតពិនិត្យ និងដោះស្រាយបញ្ហាដែលជួបប្រទះនៅពេលប្រតិបត្តិការការងារជាក់ស្តែង
 - ធ្វើរបាយការណ៍តាមដំណាក់កាលនីមួយៗអំពីសភាពការណ៍នៃការដោះស្រាយ និងការកំណត់ ការខណ្ឌសីមា និងការបោះបង្គោលព្រំដែនជាមួយប្រទេសឡាវ ជូនអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែនសម្រាប់រាយការណ៍ជូនគណៈរដ្ឋមន្ត្រី
 - បំពេញភារកិច្ចផ្សេងទៀតដែលប្រធានអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែនប្រគល់ជូន។

ប្រការ ៣.-

គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនកម្ពុជា-ឡាវ អាចបង្កើតអនុគណៈកម្មការ និងក្រុមការងារមួយចំនួនជាជំនួយការតាមការចាំបាច់។

ប្រការ ៤.-

សមាជិកគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនកម្ពុជា-ឡាវ ត្រូវចូលរួមប្រជុំតាមការកោះអញ្ជើញរបស់ប្រធាន។

ប្រការ ៥.-

គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនកម្ពុជា-ឡាវ មានទីស្នាក់ការនៅទីស្តីការគណៈរដ្ឋមន្ត្រី និងមានសិទ្ធិប្រើប្រាស់ត្រារបស់ទីស្តីការគណៈរដ្ឋមន្ត្រី។

ប្រការ ៦.-

សេចក្តីសម្រេចលេខ១៨ សសរ ចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ១៩៩៩ ស្តីពីការបង្កើតគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា-ឡាវ និងបទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្តីសម្រេចនេះត្រូវទុកជានិរាករណ៍។

ប្រការ ៧.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីធនធានទឹក និងឧតុនិយម រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ដូចមានចែងក្នុងប្រការ១ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ២០១៥



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល :

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ឧទ្ធរណ៍យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចប្រការ៧
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ ១៤៣ ល.សហវ. ២០១៥

ប្រកាសរួម

ស្តីពី


ការគ្រប់គ្រងចំណូលពន្ធដារសម្រាប់ឆ្នាំ ២០១៦ ខេត្តកំពត

ព្រះរាជាណាចក្រកម្ពុជា

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

រដ្ឋមន្ត្រីក្រសួងទេសចរណ៍

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៥ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងទេសចរណ៍
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៩/០០៧ ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០០៩ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីទេសចរណ៍
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៣៤ អនក្រ.បក ចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៩៧ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងទេសចរណ៍
- បានឃើញអនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញបទបញ្ជាលេខ ០៤ បប. ចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០០៦ របស់រាជរដ្ឋាភិបាល ស្តីពីការពង្រឹងការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ



ទំព័រទី ១ នៃ ៥

- បានឃើញប្រកាសរួមលេខ ៩៩៧ សហវ.ប្រក ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១២ ស្តីពីការផ្តល់សេវាសាធារណៈរបស់ក្រសួងទេសចរណ៍
- បានឃើញប្រកាសលេខ ២៧២ សហវ.ប្រក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្តីពីការដាក់ឱ្យប្រើប្រាស់បង្កាន់ដៃបង់ប្រាក់
- បានឃើញសារាចរណែនាំលេខ ០០៥ សហវ ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្តីពីការគ្រប់គ្រងបង្កាន់ដៃបង់ប្រាក់
- បានឃើញសារាចរណែនាំលេខ ០០១ សហវ.ចមព ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៣ ស្តីពីគោលការណ៍ និងនីតិវិធីផ្តល់រង្វាន់លើកទឹកចិត្តលើការផ្តល់សេវាសាធារណៈ
- យោងតាមតម្រូវការចាំបាច់របស់ក្រសួងទេសចរណ៍ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

សម្រេច

ប្រការ ១.-

ត្រូវបានអនុញ្ញាតឱ្យមន្ទីរទេសចរណ៍ខេត្តកំពត ប្រមូលចំណូលពីតំបន់រមណីយដ្ឋានទេសចរណ៍ទឹកល្អទៅតាមការកំណត់ដូចខាងក្រោម ៖

លរ	បរិយាយ	ឯកតាគិត	តម្លៃ (រៀល)
១-	សំបុត្រចូលទស្សនា សម្រាប់ជនបរទេស		
	-អាយុចាប់ពី ១២ឆ្នាំ ឡើង	នាក់/ថ្ងៃ	៨.០០០
	-អាយុក្រោម ១២	មិនគិតថ្លៃ	
២-	សំបុត្រសម្រាប់យានយន្តចូលរមណីយដ្ឋាន		
	-រថយន្តចំណុះ ៧កន្លែងចុះ	គ្រឿង/ថ្ងៃ	៥.០០០
	-រថយន្តចំណុះលើសពី ៧កន្លែង ដល់ ១៥កន្លែង	គ្រឿង/ថ្ងៃ	៦.០០០
	-រថយន្តចំណុះលើសពី ១៥កន្លែង ដល់ ២៤កន្លែង	គ្រឿង/ថ្ងៃ	១០.០០០
	-រថយន្តចំណុះលើសពី ២៤កន្លែង	គ្រឿង/ថ្ងៃ	១៥.០០០
	-រថយន្តចំណុះ ក្រោមពីរគោនកន្លះ	គ្រឿង/ថ្ងៃ	៦.០០០
	-រថយន្តចំណុះ ចាប់ពីពីរគោនកន្លះ ឡើង	គ្រឿង/ថ្ងៃ	១០.០០០
	-ម៉ូតូសណ្តោងរ៉ឺម៉ក	គ្រឿង/ថ្ងៃ	២.០០០
	-ម៉ូតូ	គ្រឿង/ថ្ងៃ	១.០០០
៣-	ការបង់ថ្លៃអនាម័យ និងសណ្តាប់ធ្នាប់សម្រាប់ទីកន្លែងប្រកបមុខរបរផ្សេងៗ		
	-តួបសម្រាប់ជួលអង្គុយកម្សាន្ត	តួប/ឆ្នាំ	១៥០.០០០
	-កន្លែងចម្អិន និងលក់ម្ហូបអាហារ	កន្លែង/ឆ្នាំ	១១០.០០០
	-តួបលក់ចំណីអាហារ	តួប/ឆ្នាំ	៧៥.០០០

ទំព័រទី ២ នៃ ៥

ប្រការ ២._

រាល់ការប្រកបអាជីវកម្មសណ្ឋាគារ ផ្ទះភ្ញៀវ ភោជនីយដ្ឋាន កីឡាទេសចរណ៍ ក្លឹបកម្សាន្ត ឬប្រភេទ អាជីវកម្មទេសចរណ៍ផ្សេងៗទៀត ដែលស្ថិតនៅក្នុងតំបន់រមណីយដ្ឋានទេសចរណ៍ទឹកឈូ ម្ចាស់អាជីវកម្មត្រូវស្នើសុំ អាជ្ញាប័ណ្ណទេសចរណ៍ និងបង់ថ្លៃសេវាសាធារណៈ ទៅតាមការកំណត់នៃប្រកាសរួមលេខ ៩៩៧ សហវ.ប្រក ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១២ ស្តីពីការផ្តល់សេវាសាធារណៈរបស់ក្រសួងទេសចរណ៍។

ប្រការ ៣._

មន្ទីរទេសចរណ៍ខេត្តកំពត ត្រូវប្រើប្រាស់បង្កាន់ដៃបង់ប្រាក់ ដែលបើកផ្តល់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (តាមរយៈមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពត) សម្រាប់ការប្រមូលចំណូលដែលកំណត់ដោយ ប្រកាសរួមនេះ។


ប្រការ ៤._

ប្រាក់ចំណូលដែលប្រមូលបានពីតំបន់រមណីយដ្ឋានទេសចរណ៍ ទៅតាមតម្លៃដែលបានកំណត់នៅក្នុង ប្រការ ១ នៃប្រកាសរួមនេះ ត្រូវបានបែងចែកដូចខាងក្រោម ៖

- ក. បង់ចូលថវិកាថ្នាក់ជាតិចំនួន ៥% នៃប្រាក់ចំណូលប្រមូលបាន
- ខ. ផ្តល់រង្វាន់លើកទឹកចិត្តជូនរដ្ឋបាលថ្នាក់ក្រោមជាតិចំនួន ២៥% នៃប្រាក់ចំណូលប្រមូលបាន, ក្នុងនោះ៖
 - សាលាខេត្តកំពតចំនួន ១០% នៃប្រាក់ចំណូលប្រមូលបាន
 - សាលាស្រុកទឹកឈូចំនួន ១៥% នៃប្រាក់ចំណូលប្រមូលបាន
- គ. ផ្តល់ជូនមន្ទីរទេសចរណ៍ខេត្តកំពតចំនួន ៦៤% នៃប្រាក់ចំណូលប្រមូលបាន, សម្រាប់ការចំណាយ ដូចខាងក្រោម ៖
 - ចំណាយលើការអភិរក្ស និងការអភិវឌ្ឍតំបន់រមណីយដ្ឋានទេសចរណ៍ចំនួន ៣០% នៃប្រាក់ចំណូល ប្រមូលបាន
 - ឧបត្ថម្ភលើកទឹកចិត្តមន្ត្រី និងពង្រឹងយន្តការប្រមូលចំណូលចំនួន ៣៤% នៃប្រាក់ចំណូលប្រមូលបាន
- ឃ. ផ្តល់រង្វាន់លើកទឹកចិត្តជូនក្រសួងទេសចរណ៍ ចំនួន ៥% នៃប្រាក់ចំណូលប្រមូលបាន
- ង. ផ្តល់រង្វាន់លើកទឹកចិត្តជូនមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពតចំនួន ១% នៃប្រាក់ចំណូលប្រមូលបាន។

ប្រការ ៥._

អនុញ្ញាតឱ្យមន្ទីរទេសចរណ៍ខេត្តកំពត កាត់ទុកប្រាក់ចំណូលចំនួន ៩៥% នៃប្រាក់ចំណូលប្រមូលបាន ដើម្បីចាត់ចែងសម្រាប់ការចំណាយដែលបានកំណត់នៅក្នុងចំណុច ខ, ចំណុច គ, ចំណុច ឃ និងចំណុច ង នៃ ប្រការ ៤ នៃប្រកាសរួមនេះ។ ការកាត់ទុកប្រាក់ចំណូលនេះ ត្រូវបានចាត់ទុកថាមន្ទីរទេសចរណ៍ខេត្តកំពត បាន បុព្វប្រទានថវិកាពីចំណូលថវិកាជាតិ។


ទំព័រទី ៣ នៃ ៥



មន្ទីរទេសចរណ៍ខេត្តកំពត ត្រូវរៀបចំឯកសារទូទាត់ការចំណាយលើការប្រើប្រាស់ប្រាក់ចំណូលដែលបានកាត់ទុក ដោយអនុលោមតាមសារាចរណែនាំលេខ ០០១ សហវ.ចមព ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៣ ស្តីពីគោលការណ៍ និងនីតិវិធីផ្តល់រង្វាន់លើកទឹកចិត្តលើការផ្តល់សេវាសាធារណៈ។

ប្រការ ៦._

រាល់ការចំណាយលើការអភិរក្ស និងការអភិវឌ្ឍតំបន់រមណីយដ្ឋានទេសចរណ៍ ដែលកំណត់នៅក្នុងប្រការ ៤ នៃប្រកាសរួមនេះ ត្រូវមានការឯកភាពជាមុនដោយអភិបាលនៃគណៈអភិបាលខេត្តកំពត។ មន្ទីរទេសចរណ៍ខេត្តកំពត ត្រូវអនុវត្តការចំណាយលើការអភិរក្ស និងការអភិវឌ្ឍតំបន់រមណីយដ្ឋានទេសចរណ៍ប្រកបដោយតម្លាភាព និងមានគណនេយ្យភាព។

ប្រការ ៧._

មន្ទីរទេសចរណ៍ខេត្តកំពត ត្រូវគ្រោងចំណូល និងចំណាយប្រចាំឆ្នាំ, ទទួលខុសត្រូវប្រាក់កាសលើប្រាក់ចំណូលប្រមូលបាន, បង់ប្រាក់ចំណូលចូលថវិកាថ្នាក់ជាតិ និងធ្វើសលាកបំពេញចំណូលថវិកាជាតិ ព្រមទាំងចុះកិច្ចបញ្ជីគណនេយ្យស្តីពីកិច្ចប្រតិបត្តិការចំណូល និងកត់ត្រាតាមដានប្រាក់ចំណូលនៅក្នុងជំពូក គណនី អនុគណនីនៃមាតិកាចំណូលថវិកា។

ប្រការ ៨._


មន្ទីរទេសចរណ៍ខេត្តកំពត ត្រូវធ្វើរបាយការណ៍ប្រចាំខែ និងប្រចាំឆ្នាំ ស្តីពីការអនុវត្តចំណូលពីតំបន់រមណីយដ្ឋានទេសចរណ៍ ធ្វើជូនក្រសួងទេសចរណ៍ និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពត ឱ្យបានមុនថ្ងៃទី១០ នៃខែបន្ទាប់ សម្រាប់របាយការណ៍ប្រចាំខែ និងឱ្យបានមុនថ្ងៃទី១៥ ខែមករា នៃឆ្នាំបន្ទាប់ សម្រាប់របាយការណ៍ប្រចាំឆ្នាំ។ របាយការណ៍ស្តីពីការអនុវត្តចំណូលពីតំបន់រមណីយដ្ឋានទេសចរណ៍ ជាផ្នែកមួយនៃរបាយការណ៍រួមស្តីពីការអនុវត្តចំណូលរបស់មន្ទីរទេសចរណ៍ខេត្តកំពត។

ប្រការ ៩._

ការកំណត់តម្លៃប្រមូលចំណូលពីតំបន់រមណីយដ្ឋានទេសចរណ៍ខេត្តកំពត អាចកែប្រែបានតាមការចាំបាច់តាមរយៈប្រកាសរួមរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីក្រសួងទេសចរណ៍។

ប្រការ ១០._


បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសរួមនេះ ត្រូវទុកជានិរាករណ៍។


ទំព័រទី ៤ នៃ ៥
111


ប្រការ ១១._

អគ្គលេខាធិការ នាយកខុទ្ទកាល័យ អគ្គនាយក អគ្គាធិការ ប្រធាននាយកដ្ឋាន និងប្រធានអង្គភាពពាក់ព័ន្ធ ក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រោមឱវាទក្រសួងទេសចរណ៍ ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០១៥

រដ្ឋមន្ត្រី
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ


បណ្ឌិត អ៊ុន ហ៊ុន

រដ្ឋមន្ត្រី
ក្រសួងទេសចរណ៍


ថោង ខុន

កន្លែងទទួល :

- ទីស្តីការគណៈរដ្ឋមន្ត្រី
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- អាជ្ញាធរសវនកម្មជាតិ
- អង្គភាពប្រឆាំងអំពើពុករលួយ
- សាលាខេត្តកំពត
- «ដើម្បីជូនជ្រាប»
- ដូចប្រការ ១១ «ដើម្បីមុខការ»
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
Ministry of Industry & Handicraft

លេខ : ៤៨៧/នស.រកត/១២១៣/១៣៩៣

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Kingdom of Cambodia
Nation Religion King

រាជធានីភ្នំពេញ, ថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ២០១៥

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការ រៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំប្រកាសបង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន ខ្វាន់ទុម ខ្លូស៊ីង (ខេមបូឌា) លីមីធីត ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៥។

ស រ េ ម ប

ប្រការ១៖ អនុញ្ញាតឲ្យក្រុមហ៊ុន ខ្វាន់ទុម ខ្លូស៊ីង (ខេមបូឌា) លីមីធីត(QUANTUM CLOTHING (CAMBODIA) LIMITED.) តំណាងដោយ លោក NIGEL JOHN LUGG បង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងស្ថិតនៅភូមិជ្រៃកោង ផ្លូវវង់ស្រង់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ឈ្មោះផលិតផល
សម្លៀកបំពាក់

លេខកូដចំណាត់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code
១៤១០

ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្លាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះ រោងចក្រ និងសិប្បកម្ម។

ផ្លាកឈ្មោះរោងចក្រ៖ " រោងចក្រកាត់ដេរសម្លៀកបំពាក់ ខ្វាន់ទុម ខ្ពស់្យុង (ខេមបូឌា) លីមីតធីត "

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឲ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឲ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឲ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អត្តនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោល បំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម ឲ្យមានប្រសិទ្ធភាពខ្ពស់។

ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឲ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការ ជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិនានាពាក់ព័ន្ធនឹង វិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្ដន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤៖ ប្រកាសលេខ ៥៦៧ ឧប.កខ.ប្រក ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១២ របស់ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ស្តីពីការបង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន ខ្វាន់ទុម ខ្ពស់្យីង (ខេមបូឌា) លីមីតធីត ត្រូវចាត់ទុកជានិរាករណ៍ ។

ប្រការ១៥៖ អត្ថនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។


ប្រការ១៦៖ ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

បង្គាប់ដូច៖

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងពាណិជ្ជកម្ម
- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- ក្រសួងបរិស្ថាន
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- សាលារាជធានីភ្នំពេញ
- “ដើម្បីជូនជ្រាប”
- ដូចប្រការ១៥ “ដើម្បីអនុវត្ត”
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

រដ្ឋលេខាធិការ



សាត សាវី



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
Ministry of Industry & Handicraft

លេខ : ៤៨៩ ឧស.ក.ក.ប.ក. - ០៩

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Kingdom of Cambodia
Nation Religion King

រាជធានីភ្នំពេញ, ថ្ងៃទី ២៥ ខែ ធ្នូ ឆ្នាំ២០១៥

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការ រៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំប្តូរប្រកាសបង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន ជី យូ ដាប់បែលយូ ថេកស្ថាយ (ខេមបូឌា) ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥។

ស រ េ ម ប

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន ជី យូ ដាប់បែលយូ ថេកស្ថាយ (ខេមបូឌា) (T.U.W. TEXTILE (CAMBODIA) CO., LTD.) តំណាងដោយ លោក MASASHI MITA បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងស្ថិតនៅ ភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ឈ្មោះផលិតផល
សម្លៀកបំពាក់

លេខកូដចំណាត់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code
១៤១០



ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្លាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះ រោងចក្រ និងសិប្បកម្ម។

ផ្លាកឈ្មោះរោងចក្រ៖ " រោងចក្រផលិតសម្លៀកបំពាក់ ជី យូ ដាប់បែលយូ ថេកស្តាយ (ខេមបូឌា) "

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឲ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឲ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឲ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អត្តនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោល បំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម ឲ្យមានប្រសិទ្ធភាពខ្ពស់។

ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឲ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការ ជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិនានាពាក់ព័ន្ធនឹង វិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្ដន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤៖ ប្រកាសលេខ ៨៥១ ឧប.កខ.ប្រក ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៣ របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ស្តីពីការបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន ជី យូ ដាប់បែលយូ ថេកស្ថាយ (ខេមបូឌា) ត្រូវចាត់ទុកជានិរាករណ៍ ។

ប្រការ១៥៖ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកំពង់ឆ្នាំង និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

ប្រការ១៦៖ ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជ.រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម



រដ្ឋលេខាធិការ

សាត សាវី

បទប្បញ្ញត្តិ៖

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងពាណិជ្ជកម្ម
- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- ក្រសួងបរិស្ថាន
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- សាលាខេត្តកំពង់ឆ្នាំង
- “ដើម្បីជូនជ្រាប”
- ដូចប្រការ១៥ “ដើម្បីអនុវត្ត”
- រាជកិច្ច
- ឯកសារ- កាលប្បវត្តិ